

**បទដ្ឋាន**

**I- ព្រះរាជខុទ្ទកាល័យព្រះបរមរាជវាំង**

**១- ព្រះរាជក្រឹត្យ**

១៦-១១-២០១៥ - ព្រះរាជក្រឹត្យ នស/រកម/១១១៥/០១១ ស្តីពី ការប្រកាសឱ្យប្រើ ច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង សេដ្ឋកិច្ចរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ បេឡារុស ៩២២៦

**២- ព្រះរាជក្រឹត្យ**

១៩-១១-២០១៥ - ព្រះរាជក្រឹត្យ នស/រកត/១១១៥/១១០៨ ស្តីពី ការបន្ថយរយៈពេលទទួលរងទោសឱ្យទណ្ឌិត ចំនួន ៥៧៨ នាក់ និងលើកលែងទោសឱ្យទណ្ឌិត ចំនួន ១០២ នាក់ ដែលបានខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេលរងទោសក្នុងពន្ធនាគារកន្លងមក ៩២៣៧

**II- រាជរដ្ឋាភិបាល**

**១- អនុក្រឹត្យ**

- ១៩-១១-២០១៥ - អនុក្រឹត្យលេខ ១១៥៩ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៩៣២៥
- ១៩-១១-២០១៥ - អនុក្រឹត្យលេខ ១១៦០ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៩៣២៦
- ២៣-១១-២០១៥ - អនុក្រឹត្យលេខ ១១៦១ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថារា ៩៣៣៥
- ២៧-១១-២០១៥ - អនុក្រឹត្យលេខ ១១៦២ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា ៩៣៣៦

**២- សារាចរណែនាំ**

២៧-១១-២០១៥ - សារាចរណែនាំលេខ ០៨ សរណន ស្តីពី ការចាត់តាំងទិវាជនពិការកម្ពុជាលើកទី ១៧ និងទិវាជនពិការអន្តរជាតិលើកទី ៣៣ ថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០១៥ ៩៣៣៨





**ព្រះរាជក្រម**

**យើង**

នស/រកម/១១១៥/០១១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ប្រកាសឱ្យប្រើ**

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបេឡារុស ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នាសម័យប្រជុំវិសាមញ្ញ នីតិកាលទី៣ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖



**ច្បាប់  
ស្តីពី**

**ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ  
ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងរាជរដ្ឋាភិបាលនៃ  
ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល  
នៃសាធារណរដ្ឋបេឡារុស**

**មាត្រា ១.-**

អនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបេឡារុស ដែលបានចុះ ហត្ថលេខា នៅទីក្រុងមីនស្ក នៃសាធារណរដ្ឋបេឡារុស នាថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៤ ហើយ ដែលមានអត្ថបទទាំងស្រុងភ្ជាប់មកជាមួយនេះ ។

**មាត្រា ២.-**

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាត្រូវបន្តរាល់នីតិវិធីដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ។

**មាត្រា ៣.-**

ច្បាប់នេះ ត្រូវបានប្រកាសជាការប្រញាប់ ។

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០១៥

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី**

ពសស. ១៥១១.១១០៣

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ  
សូមឡាយព្រះហស្តលេខា  
**នាយករដ្ឋមន្ត្រី  
ហត្ថលេខា**

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  
**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  
ហត្ថលេខា  
ស៊ិន ចាន់ដុល**

លេខ: ១១០ វ.ស.ណ  
សំណាកដែលបានកម្រិតការបែកចែក  
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥  
**អគ្គលេខាធិការពាណិជ្ជកម្ម**



**ព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

*ព្រះបរមរាជវាំង*

លេខ: ៣៤ ស.ប្រ.ជ

រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៥

**សិទ្ធិប្រទាន**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- យោងតាមសំណើរបស់ក្រសួងពាណិជ្ជកម្ម

**រាជរដ្ឋាភិបាល**

ប្រគល់សិទ្ធិពេញសមត្ថភាពជូនឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីចុះហត្ថលេខាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងករណីដែលឯកឧត្តម ស៊ុន ចាន់ថុល មានចុះវាយហោត ឯកឧត្តមអាចផ្ទេរសិទ្ធិនេះបាន។

អាស្រ័យហោតនេះ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានសិទ្ធិពេញលេញតាមអំណាច ដែលច្បាប់បានប្រគល់ជូនបានចុះហត្ថលេខាលើសិទ្ធិប្រទាននេះ។



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**

**កិច្ចព្រមព្រៀង  
ស្តីពី  
កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច  
រវាង  
រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា  
និង  
រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត  
ស្លូវេនី**

រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតស្លូវេនី ខាងក្រោមនេះហៅកាត់ថា “ភាគីទាំងពីរ” ។

ដោយជឿជាក់លើសារៈសំខាន់នៃការពង្រីកនូវទំនាក់ទំនងជាមិត្តភាព រវាងប្រទេសទាំងពីរ និងដើម្បីផលប្រយោជន៍រួម ។

ក្នុងគោលបំណងពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។

ប្តេជ្ញាដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្មទៅវិញទៅមក ដោយអនុលោមតាមគោលការណ៍ នៃកិច្ចព្រមព្រៀងទូទៅសម្រាប់ពាណិជ្ជកម្ម និងពន្ធគយ (GATT 1994) និងកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។

បានព្រមព្រៀងគ្នាដូចតទៅ៖

**មាត្រា ១**

កិច្ចព្រមព្រៀងនេះមានគោលបំណងជម្រុញការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងពង្រីកនូវចំណងទាក់ទងផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយអនុលោមតាមមាត្រាទាំងឡាយដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ និងអនុវត្តតាមច្បាប់ជាតិរបស់ភាគីនីមួយៗ ស្របតាមច្បាប់ និងបញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក ។

ភាគីទាំងពីរត្រូវចាត់វិធានការចាំបាច់ ដើម្បីធានានូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងភាគីទាំងពីរ ផ្អែកលើមូលដ្ឋានយូរអង្វែង និងស្ថិរភាព។

**មាត្រា ២**

ភាគីទាំងពីរត្រូវផ្តល់ឲ្យគ្នាទៅវិញទៅមកនូវក្របខណ្ឌប្រជាជាតិដែលទទួលបានការអនុគ្រោះបំផុត លើគ្រប់វិស័យដូចខាងក្រោម៖

- ពន្ធគយ និងការចំណាយលើការស្នើសុំនាំចូល និងនាំចេញ រួមទាំងវិធីសាស្ត្រប្រមូលពន្ធរួមមានពន្ធ និងអាករ
- វិធាន និងបែបបទនាំចូល និងនាំចេញ រួមទាំងបែបបទគយ ការឆ្លងកាត់ ការស្តុកក្នុងឃ្នាំង និងការផ្ទេរទំនិញ
- ការទូទាត់ទាក់ទងនឹងការធ្វើពាណិជ្ជកម្មទំនិញ និងសេវាកម្ម

- ការលក់ ការទិញ ការដឹកជញ្ជូន ការចែកចាយ ការស្តុកក្នុងឃ្នាំង និងការប្រើប្រាស់ ទំនិញនាំចូលនៅ ទីផ្សារក្នុងស្រុក
- ពន្ធ និងការបង់ថ្លៃលើការស្នើសុំផ្ទាល់ ឬមិនផ្ទាល់ចំពោះទំនិញនាំចូល

ភាគីនីមួយៗត្រូវអនុញ្ញាតឲ្យទំនិញដែលមានប្រភពដើមនៅក្នុងប្រទេសភាគីមួយ នាំចេញទៅភាគីមួយ ទៀតដោយមិនរឹតត្បិតចំពោះការអនុវត្តការកំណត់បរិមាណ និងការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ ។

**មាត្រា ៣**

សេចក្តីដែលបានចែងនៅក្នុងមាត្រាទី ២ នៃកិច្ចព្រមព្រៀងនេះ គឺមិនអនុវត្តចំពោះផលប្រយោជន៍ ឬការ អនុគ្រោះដូចខាងក្រោម៖

- ភាគីណាមួយបានព្រមព្រៀង ឬអាចព្រមព្រៀងជាមួយប្រទេសជិតខាងដើម្បីសម្រួលចរាចរតាមព្រំដែន
- ភាគីណាមួយបានព្រមព្រៀង ឬអាចព្រមព្រៀងជាមួយប្រទេសកំពុងអភិវឌ្ឍន៍ក្នុងក្របខណ្ឌ កិច្ចព្រម ព្រៀងពិសេស ច្បាប់ និងបញ្ញត្តិអនុវត្តនៅក្នុងប្រទេសរបស់ភាគីទាំងពីរ
- លទ្ធផលដែលបានមកពីការចូលរួមរបស់ភាគីណាមួយនៅក្នុងសហភាពគយ តំបន់ពាណិជ្ជកម្ម សេរី ឬ ក្របខណ្ឌពាណិជ្ជកម្មក្នុងតំបន់ និងកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងសេដ្ឋកិច្ចតំបន់ ។

**មាត្រា ៤**

ការនាំចូលទំនិញពីទឹកដីរបស់ភាគីចុះហត្ថលេខាមួយទៅក្នុងទឹកដីនៃភាគីចុះហត្ថលេខាមួយទៀត ត្រូវ ទទួលភាពអនុគ្រោះមិនតិចជាងទំនិញនៅក្នុងប្រទេសប្រភពដើមដោយគោរពតាមច្បាប់ពន្ធដារ និងអាករ ក្នុងស្រុក និងច្បាប់ បទបញ្ញត្តិនានា និងនីតិវិធី ដែលជះឥទ្ធិពលដល់ការលក់ក្នុងស្រុក ការផ្គត់ផ្គង់លក់ ការទិញ ការដឹកជញ្ជូនទំនិញ ចែកចាយ ឬប្រើប្រាស់ ដោយអនុលោមទៅមាត្រា III នៃកិច្ចព្រមព្រៀង ទូទៅសម្រាប់ពាណិជ្ជកម្ម និងពន្ធគយ (GATT 1994) ។

**មាត្រា ៥**

ការនាំចូល-នាំចេញទំនិញ និងការធ្វើពាណិជ្ជកម្មផ្នែកសេវាកម្ម ត្រូវអនុវត្តតាមគោលការណ៍នៃកិច្ច សន្យា ដែលបានព្រមព្រៀងគ្នារវាងប្រវត្តបុគ្គល និងនីតិបុគ្គលនៃភាគីទាំងពីរ ដោយយោងតាមច្បាប់ និងបញ្ញត្តិ នៃរដ្ឋភាគីនីមួយៗ និងការអនុវត្តតាមការធ្វើពាណិជ្ជកម្មអន្តរជាតិ ។

**មាត្រា ៦**

ការទូទាត់ថ្លៃទំនិញ និងសេវាកម្ម ស្ថិតក្រោមកិច្ចព្រមព្រៀងនេះត្រូវធ្វើឡើងជាប្រចាំប័ណ្ណ ដែលប្តូរ បានដោយសេរីតាមការព្រមព្រៀងរវាងអ្នកធ្វើកិច្ចសន្យា ។

**មាត្រា ៧**

ប្រទេស ដែលបានផលិតទំនិញទាំងស្រុង ឬបានផលិត ឬដំណើរការផលិតបញ្ចប់ចុងក្រោយ ដោយ អនុលោមតាមប្រការទាំងឡាយដែលមានចែងនៅក្នុងច្បាប់ និងបទបញ្ញត្តិជាតិ និងវិធានរបស់អង្គការពាណិជ្ជ កម្មពិភពលោក ត្រូវបានចាត់ទុកថាជាប្រទេសប្រភពដើម ។

ភាគីទាំងពីររក្សាសិទ្ធិក្នុងការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើម នៅពេលទំនិញបាននាំចូលក្នុងទឹកដី ភាគីនីមួយៗ ។

**មាត្រា ៨**

កិច្ចព្រមព្រៀងនេះនឹងមិនត្រូវធ្វើឲ្យប៉ះពាល់ដល់កាតព្វកិច្ចរបស់ភាគីទាំងពីរ ដែលបានចូលទៅក្នុង អង្គការ អន្តរជាតិ តំបន់ ឬអនុតំបន់ សហភាព និងស្ថាប័ន និងអនុសញ្ញាណាមួយឡើយ។

**មាត្រា ៩**

ភាគីទាំងពីរ យល់ព្រមបង្កើតគណៈកម្មាធិការចម្រុះកម្ពុជា-បេឡារុស សម្រាប់សហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច (ហៅកាត់ថា គណៈកម្មាធិការចម្រុះ) និងមានសមាសភាពចូលរួមពីកម្រិតមន្ត្រីជាន់ ខ្ពស់ និងវិស័យឯកជននៃរដ្ឋភាគី ។

គណៈកម្មាធិការចម្រុះ មានភារកិច្ចដូចខាងក្រោម៖

- វិភាគនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចទ្វេភាគី រួមទាំងវិធានការដើម្បីសម្រួលពាណិជ្ជកម្ម
- កំណត់នូវកិច្ចសហប្រតិបត្តិការថ្មីៗ រួមទាំងរៀបចំផែនការសកម្មភាពដើម្បីសម្រេចការងារ និងផ្លាស់ ប្តូរព័ត៌មានចាំបាច់សម្រាប់កិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធច្រើមទៀត។
- ផ្តល់យោបល់ជូនរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីបង្កើនបរិយាកាសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឲ្យកាន់តែប្រសើរ។

គណៈកម្មាធិការចម្រុះត្រូវរៀបចំកិច្ចប្រជុំឆ្នាំដំបូង នៅព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ បេឡារុស ទៅតាមកាលបរិច្ឆេទដែលព្រមព្រៀងគ្នា ។

**មាត្រា ១០**

បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន ភាគីទាំងពីរមិនត្រូវអនុវត្ត ឬរក្សាទុកនូវវិធានការហាមឃាត់ ឬ ដាក់កម្រិតដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ លើកលែងតែករណីដូចមានចែងនៅក្នុងមាត្រា XX និង XXI នៃកិច្ចព្រមព្រៀងទូទៅសម្រាប់ពាណិជ្ជកម្ម និងពន្ធគយ (GATT 1994) ។

**មាត្រា ១១**

រាល់ជម្លោះរវាងភាគីទាំងពីរ ដែលកើតចេញពីការបកស្រាយ ឬអនុវត្តកិច្ចព្រមព្រៀងនេះត្រូវបាន ដោះស្រាយដោយមិត្តភាព តាមការពិគ្រោះយោបល់ និងចរចា រវាងភាគីទាំងពីរ ។



**មាត្រា ១២**

កិច្ចព្រមព្រៀងនេះអាចត្រូវបានកែសម្រួល វិសោធនកម្ម ឬបញ្ចប់ដោយមានការព្រមព្រៀងទៅវិញទៅមកជា លាយល័ក្ខណ៍អក្សរដោយភាគីទាំងពីរ ។ បន្ទាប់ពីកិច្ចព្រមព្រៀងនេះអស់សុពលភាព ប្រការនានា ដែលបានចែងក្នុងកិច្ចព្រមព្រៀងនេះ ត្រូវអនុវត្តជាបន្តចំពោះកិច្ចសន្យានានា ដែលបានចុះហត្ថលេខា ក្នុងអំឡុងពេលដែលកិច្ច ព្រមព្រៀងនេះមានសុពលភាព ហើយដែលកិច្ចសន្យានោះ មិនទាន់បានអនុវត្ត ចប់សព្វគ្រប់មុនថ្ងៃអស់សុពលភាព នៃកិច្ចព្រមព្រៀងនេះ។

**មាត្រា ១៣**

កិច្ចព្រមព្រៀងនេះចូលជាធរមាននៅថ្ងៃទទួលបានលិខិតជូនដំណឹងតាមរយៈផ្លូវការទូតបន្ទាប់ពីបានបំពេញបែបបទចាំបាច់ក្នុងប្រទេសរបស់ភាគីទាំងពីរ ។

កិច្ចព្រមព្រៀងនេះមានសុពលភាពរយៈពេល ប្រាំ (០៥) ឆ្នាំ និងបន្តជាស្វ័យប្រវត្តិរយៈពេលប្រាំ (០៥) ឆ្នាំលើកលែងតែភាគីណាមួយជូនដំណឹងជាលាយល័ក្ខណ៍អក្សរទៅភាគីមួយទៀតអំពីគោលបំណងក្នុងការបញ្ចប់កិច្ចព្រមព្រៀងនេះរយៈពេលបី (០៣) ខែមុនកិច្ចព្រមព្រៀងនេះផុតសុពលភាព ។

បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងនេះ ប្រការទាំងឡាយដែលមានចែងក្នុងបន្តអនុវត្តសម្រាប់កិច្ចសន្យា ដែលបានព្រមព្រៀងក្នុងរយៈពេលសុពលភាពនៃកិច្ចព្រមព្រៀងនេះ ។

ដើម្បីជាសក្ខីភាព រាល់សាមីហត្ថលេខាត្រូវបានរដ្ឋាភិបាលនៃប្រទេសនីមួយៗប្រគល់សិទ្ធិចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ ។

ធ្វើនៅទីក្រុងមីនស្ក ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៤ ជាពីរច្បាប់ដើម ជាភាសាខ្មែរ ភាសារុស្ស៊ី និងភាសាអង់គ្លេស អត្ថបទទាំងអស់មានតម្លៃផ្លូវច្បាប់ដូចគ្នា ។

ក្នុងករណីមានការបកស្រាយខុស អត្ថបទជាភាសាអង់គ្លេសត្រូវយកមកប្រើប្រាស់ជាច្បាប់គោល ។

**ជ. រដ្ឋាភិបាល**  
**នៃព្រះរាជាណាចក្រកម្ពុជា**

**ជ. រដ្ឋាភិបាល**  
**នៃសាធារណរដ្ឋបេឡារុស្ស**

**AGREEMENT  
ON TRADE AND ECONOMIC COOPERATION  
BETWEEN  
THE ROYAL GOVERNMENT OF CAMBODIA  
AND  
THE GOVERNMENT OF THE REPUBLIC OF BELARUS**

The Royal Government of Cambodia and the Government of the Republic of Belarus (hereinafter referred to as the "Parties");

Being convinced of the importance of widening of friendship relations between the Parties and taking into account common interest;

Desirous of expanding and enhancing trade and economic cooperation between the two Countries for mutual benefit;

Resolved to develop reciprocal trade relations in accordance with the principles of the General Agreement on Tariffs and Trade.(GATT 1994) and the Agreement establishing the World Trade Organization (WTO);

Have agreed as follows:

**Article 1**

The aim of this Agreement is to promote the development of trade and widening of the economic ties between the two Countries in accordance with the provisions of this Agreement and taking into account the norms of their national legislations along with WTO rules and regulations.

The Parties shall take all necessary measures to ensure the development of trade and economic cooperation between both Countries on a long-term and stable basis.

**Article 2**

The Parties shall grant each other the Most-Favored-Nation treatment in all areas regarding:

- Customs duties and charges of any kind applicable in respect of import and export, including the methods of levying such duties and charges;
- Import and export rules and formalities, including those relating to customs clearance, transit storage and transshipment;
- Payments related to trade in goods and trade in services;
- Selling, purchasing, transportation, distribution, storage and use of imported goods in the domestic market;
- Taxes and any charges of any kind applicable directly or indirectly in respect of imported goods.

Each Party shall allow goods originating in the territory of a Party exported to another Party with nondiscriminatory treatment regarding application of quantitative restrictions and granting of permits or licenses.

**Article 3**

The provisions of Article 2 of this Agreement, however, shall not apply to advantages or following preferences:

Which either Party has accorded or may accord to neighboring countries to facilitate frontier traffic;

Which either Party has accorded or may accord to developing countries under special agreements, laws and regulations applicable in the territory of the countries of the Parties;

Result from the effective or possible participation of either Party in a customs union, free trade area or other forms of regional trade and economic arrangements.

**Article 4**

The goods of the territory of one Contracting Party imported into the territory of the other Contracting Party shall be accorded treatment no less favourable than accorded to like goods of national origin in respect of internal taxes and other internal charges and all laws, regulations and requirements affecting their internal sale, offering for sale, purchase, transportation, distribution or use, in accordance with Article III of the GATT 1994.

**Article 5**

Import and export of goods and trade in services shall be carried out on the basis of contracts concluded between natural and legal persons of both Parties in accordance with the laws and regulations of States of each Party and international trade practice.

**Article 6**

The payments in connection with goods and services under this Agreement shall be conducted in any freely convertible currency mutually agreed upon the contracting persons.

**Article 7**

The Country in which the product has been wholly obtained or produced or has undergone sufficient processing in accordance with the provisions of national laws and regulations and WTO rules shall be considered the country of origin.

The Parties reserve the right to request certificates of origin when goods arrive at the territory of State of each Party.

**Article 8**

This Agreement shall in no way prejudice the obligations of the Parties arising from participation in international organizations, regional or sub-regional unions and entities and treaties.

**Article 9**

The Parties agreed to establish the Cambodia-Belarus Joint Committee on Trade and Economic Cooperation (hereinafter referred to as "the Joint Committee") at the senior official level and shall comprise representatives from the Government and private sectors of States of the Parties.

The scope of tasks of the Joint Committee shall include, inter alia:

- Analyse bilateral economic development, including measures to facilitate trade;
- Determine new types of cooperation, including preparation of action plan for realization thereof, and exchange of information required for closer economic cooperation;
- Recommend to the respective Party for improving the environment of trade and economic cooperation.

The Joint Committee shall conduct meeting alternatively in the Kingdom of Cambodia and the Republic of Belarus on the date and venue to be agreed upon.

**Article 10**

After entering into force of this Agreement, the Parties shall not undertake or maintain any prohibitive or restrictive measures with regard to the trade between their Countries, with exception to those specified in Articles XX and XXI of the GATT 1994

**Article 11**

Any dispute between the Parties regarding the interpretation or implementation of this Agreement shall be settled amicably through consultations and negotiations between the Parties.

**Article 12**

This Agreement may be revised, amended or terminated by mutual consent in written by the two Parties. Any revision, amendment or termination of this Agreement shall not be prejudicial to any right or obligation occurring for or incurred under this Agreement prior to the effective date of such revision, amendment or termination.

**Article 13**

This Agreement shall enter into force on the date of receipt of the last written notification through diplomatic channels on fulfillment by the Parties of all necessary domestic procedures.

This Agreement shall be valid for a period of five (05) years and shall be renewed automatically for successive five (05) years periods unless either Party notifies the other

Party in writing about its intention to terminate this Agreement at least three (03) months before its expiry.

After the termination of this Agreement, its provisions shall continue to apply to the contracts concluded during the period of validity of this Agreement.

IN WITNESS WHEREOF, the undersigned, being duly authorized, have signed this Agreement.

Done at Minsk on 23 April 2014 in duplicate in the Khmer, Russian and English languages, all texts being equally authentic.

In case of any divergence in interpretation of the provisions of this Agreement the text in English shall prevail.

**FOR THE GOVERNMENT OF  
THE KINGDOM OF CAMBODIA**

**FOR THE GOVERNMENT  
OF THE REPUBLIC OF BELARUS**





**ព្រះរាជក្រឹត្យ**  
**យើង**

នស/រកត/១១១៥/ ១១០៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ក្រឹត្យលេខ ២៨ក្រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៨៨ ស្តីពីការលើកលែងទោស និងបន្ថយបន្ថយទោស
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** ត្រូវបន្ថយរយៈពេលទទួលរងទោសពីមួយជីវិតមកត្រឹម ២០ឆ្នាំ ឱ្យទណ្ឌិតចំនួន ០១នាក់ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៥ ដែលបានខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេលរងទោសក្នុងពន្ធនាគារកន្លងមក៖

១-ទណ្ឌិតឈ្មោះ **សៅ យុទ្ធី** ហៅ តាសក់ស ភេទប្រុស អាយុ ៦៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៤-៧-២០០២ ពីបទ រំលោភសេពសន្ថវៈ និងមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់អស់មួយជីវិត តាមអំណាចសាលក្រមលេខ ០៩ "ច" ចុះថ្ងៃទី ០៤-៣-២០០៣ របស់សាលាដំបូងរាជធានីភ្នំពេញ ។



**មាត្រា ២ :** ត្រូវបន្ថយរយៈពេលទទួលរងទោសចំនួន ១២ ខែ ឱ្យទណ្ឌិតចំនួន ២២៥ នាក់ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៥ ដែលបាន ខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេលរងទោសក្នុងពន្ធនាគារកន្លងមក ដូចមានរាយឈ្មោះ ខាងក្រោម៖

១-ទណ្ឌិតឈ្មោះ **ជា ធឿន** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៦-៤-២០០២ ពីបទ ធ្វើមនុស្សឃាតដោយចេតនាមានអាវុធ ហើយត្រូវតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៦ ចុះថ្ងៃទី ០៤-១១-២០០២ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

២-ទណ្ឌិតឈ្មោះ **ឡាម ម៉ៅ** ហៅ ខ្មៅ ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ១៥-៤-២០០៤ ពីបទ មនុស្សឃាតដោយចេតនាមានអាវុធ ហើយត្រូវតុលាការ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ ចុះថ្ងៃទី ០៥-០១-២០០៥ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

៣-ទណ្ឌិតឈ្មោះ **ណាំ លឹម** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៤-៧-២០០២ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ ចុះថ្ងៃទី ១២-៣-២០០៣ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

៤-ទណ្ឌិតឈ្មោះ **សំ សេង** ភេទប្រុស អាយុ ៤៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-១១-២០០៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ "ឃ" ចុះថ្ងៃទី ១៥-០១-២០០៩ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

៥-ទណ្ឌិតឈ្មោះ **ពុត ពន** ភេទប្រុស អាយុ ៣៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៨-៦-២០០៥ ពីបទ សមគំនិតសម្លាប់មនុស្សគិតទុកជាមុន ហើយត្រូវតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៧ ចុះថ្ងៃទី ១៥-៩-២០០៥ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

៦-ទណ្ឌិតឈ្មោះ **នេវ វី** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៣-៧-២០០៥ ពីបទ ប្លន់ទ្រព្យសម្បត្តិ និងធ្វើមនុស្សឃាត ហើយត្រូវតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១៩ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤២ ចុះថ្ងៃទី ២០-៥-២០០៣ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

៧-ទណ្ឌិតឈ្មោះ **យ៉ាង សន** ហៅ រឹម ភេទប្រុស អាយុ ៥២ ឆ្នាំ ត្រូវចាប់ខ្លួននៅ ថ្ងៃទី ១៦-៧-២០០៨ ពីបទ ប្លន់ និងសម្លាប់មនុស្សដោយចេតនាមានអាវុធ ហើយ ត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រម លេខ ២៥ ចុះថ្ងៃទី ២៥-៣-២០០៤ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។



៨-ទណ្ឌិតឈ្មោះ **ឆុំ សារិន** ភេទប្រុស អាយុ ៤៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣០-៧-២០០៧ ពីបទ មនុស្សឃាតគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨៣ “ក្រវត” ចុះថ្ងៃទី ២៦-១០-២០១២ របស់សាលាឧទ្ធរណ៍ ។

៩-ទណ្ឌិតឈ្មោះ **ខេង គា** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៩-៨-២០០៧ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៣ “ក” ចុះថ្ងៃទី ២៨-៨-២០០៩ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

១០-ទណ្ឌិតឈ្មោះ **ឃ្យឿន វិន** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៨-៤-២០០៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣០ “ច” ចុះថ្ងៃទី ១០-៨-២០០៧ របស់សាលាដំបូងខេត្តកំពង់ចាម ។

១១-ទណ្ឌិតឈ្មោះ **ឆៅ សម្បត្តិ** ភេទប្រុស អាយុ ៤១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៥-៦-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤ “ក” ចុះថ្ងៃទី ១០-៥-២០១០ របស់សាលាដំបូងខេត្តកំពង់ចាម ។

១២-ទណ្ឌិតឈ្មោះ **សុន ឆយ** ភេទប្រុស អាយុ ៥០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៣-៧-២០១០ ពីបទ ធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៥១ ចុះថ្ងៃទី ០៤-៥-២០១៥ របស់តុលាការកំពូល ។

១៣-ទណ្ឌិតឈ្មោះ **ឆ្មីម ស្រី** ភេទស្រី អាយុ ៣៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១០-៧-២០០៥ ពីបទ ឃាតកម្មដោយគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ២២ “គ” ចុះថ្ងៃទី ១៩-០២-២០១០ របស់សាលាឧទ្ធរណ៍ ។

១៤-ទណ្ឌិតឈ្មោះ **ហេង ម៉ុំ** ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៤-៨-២០០៥ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣២ “ង” ចុះថ្ងៃទី ១៣-១២-២០០៥ របស់សាលាដំបូងខេត្តកំពង់ធំ ។

១៥-ទណ្ឌិតឈ្មោះ **ហេង គង់** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៨-១១-២០០៥ ពីបទ ប៉ុនប៉ងធ្វើមនុស្សឃាតដោយគិតទុកជាមុន និងប្រើប្រាស់អាវុធ ប្រាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាម អំណាចសាលក្រមលេខ ៣៣ “យ” ចុះថ្ងៃទី ២២-៥-២០០៦ របស់សាលាដំបូងខេត្ត កំពង់ចាម ។





១៦-ទណ្ឌិតឈ្មោះ: **និន ភិរិក** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១២-៧-២០០៧ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ "ជ" ចុះថ្ងៃទី ២៩-០១-២០០៨ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

១៧-ទណ្ឌិតឈ្មោះ: **ហ៊ុន ហៀង** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-៥-២០០៥ ពីបទ ប៉ុនប៉ងឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧៣ "ក" ចុះថ្ងៃទី ១០-១១-២០០៥ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

១៨-ទណ្ឌិតឈ្មោះ: **លោក ចក់** ភេទប្រុស អាយុ ៣៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-១០-២០០៥ ពីបទ ឃាតកម្មដោយចេតនាគិតទុកជាមុន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៥ "ខ" ចុះថ្ងៃទី ១៨-៣-២០០៩ របស់សាលាឧទ្ធរណ៍ ។

១៩-ទណ្ឌិតឈ្មោះ: **អម សំរឿន** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-៤-២០០៦ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៩ "គ" ចុះថ្ងៃទី ២៧-៩-២០០៦ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

២០-ទណ្ឌិតឈ្មោះ: **ម៉ុត សាន់** ហៅ ជ្រក់ ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ០៧-៣-២០០៦ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៤ "ឃ" ចុះថ្ងៃទី ០៣-១១-២០០៦ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

២១-ទណ្ឌិតឈ្មោះ: **អេង គុខ** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-៥-២០០៦ ពីបទ ប៉ុនប៉ងធ្វើមនុស្សឃាតគិតទុកជាមុន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៩ "ក" ចុះថ្ងៃទី ១៤-១១-២០០៦ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

២២-ទណ្ឌិតឈ្មោះ: **ចាន់ ក្រ្តា** ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-៦-២០០៤ ពីបទ សមគំនិតឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧១ "ជ" ចុះថ្ងៃទី ០១-៩-២០១០ របស់សាលាឧទ្ធរណ៍ ។

២៣-ទណ្ឌិតឈ្មោះ: **ផាត ហូ** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៤-០២-២០០៦ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៤ "ជ" ចុះថ្ងៃទី ១៣-៣-២០០៩ របស់សាលាឧទ្ធរណ៍ ។



២៤-ទណ្ឌិតឈ្មោះ: **ផន ថា** ភេទប្រុស អាយុ ៤៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២២-៦-២០០៦ ពីបទ ប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧១ “គ” ចុះថ្ងៃទី ២១-១២-២០០៦ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៥-ទណ្ឌិតឈ្មោះ: **ផន សិត** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-៤-២០០៤ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣១ ចុះថ្ងៃទី ២២-៩-២០០៤ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៦-ទណ្ឌិតឈ្មោះ: **សែន ផល** ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ៣០-០១-២០០៥ ពីបទ ធ្វើមនុស្សឃាតដោយគិតទុកជាមុន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៥ “គ” ចុះថ្ងៃទី ០៩-៦-២០០៥ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៧-ទណ្ឌិតឈ្មោះ: **ហេង វិទ្ធី** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-១០-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៧ ចុះថ្ងៃទី ១៥-៦-២០១០ របស់ សាលាដំបូងខេត្តព្រះវិហារ ។

២៨-ទណ្ឌិតឈ្មោះ: **អ៊ុន គា** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២០-១២-២០០៨ ពីបទ រំលោភសេពសន្ថវៈ និងបង្ករបួសស្នាមដោយចេតនា ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រម លេខ ២៨ “ក” ចុះថ្ងៃទី ០៦-១០-២០០៨ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

២៩-ទណ្ឌិតឈ្មោះ: **ឡៅ ធីរេ** ហៅ បេវ ភេទស្រី អាយុ ៤៣ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០៨-៨-២០០៦ ពីបទ ជួញដូរមនុស្ស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៧ “យ” ចុះថ្ងៃទី ១១-០១-២០០៧ របស់សាលាដំបូងរាជធានីភ្នំពេញ ។

៣០-ទណ្ឌិតឈ្មោះ: **វង្ស ភ័ក្រ** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៧-០១-២០០៥ ពីបទ មនុស្សឃាតគិតទុកជាមុន និងបទ កាន់កាប់អាវុធខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាល ដីកាលេខ ៦០ “ជ” ចុះថ្ងៃទី ២០-៦-២០០៦ របស់សាលាឧទ្ធរណ៍ ។

៣១-ទណ្ឌិតឈ្មោះ: **សុខ វណ្ណៈ** ហៅ ហូរ ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ២១-៦-២០០១ ពីបទ ប្លន់ និងមនុស្សឃាតដោយចេតនាគ្រោងទុកជាមុន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៣ ឆ្នាំ តាមអំណាចសាលក្រម លេខ ៦៦ “រ” ចុះថ្ងៃទី ២៨-៩-២០០១ របស់សាលាដំបូងខេត្តកណ្តាល ។



៣២-ទណ្ឌិតឈ្មោះ: **ធិត ម៉ា** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៩-១១-២០០៤ ពីបទ អំពើប្លន់ និងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៦ ចុះថ្ងៃទី ១៥-០២-២០០៥ របស់សាលាដំបូងខេត្តកោះកុង ។

៣៣-ទណ្ឌិតឈ្មោះ: **ធី ណាយ** ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០២-៦-២០០៦ ពីបទ រំលោភសេពសន្ថវៈ និងមនុស្សឃាតដោយចេតនា ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលក្រម លេខ ១០៣ ចុះថ្ងៃទី ២៦-១០-២០០៦ របស់សាលាដំបូងខេត្តកោះកុង ។

៣៤-ទណ្ឌិតឈ្មោះ: **តែវ ហ្វុន** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៩-០២-២០០៦ ពីបទ អំពើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៨ "ក" ចុះថ្ងៃទី ០៣-៨-២០០៦ របស់សាលាដំបូងខេត្តកោះកុង ។

៣៥-ទណ្ឌិតឈ្មោះ: **ឌី ស្វា** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២២-៧-២០០៤ ពីបទ អំពើប្លន់ និងសម្លាប់មនុស្សដោយចេតនា ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦២ ចុះថ្ងៃទី ២៩-១២-២០០៤ របស់សាលាដំបូងខេត្តកោះកុង ។

៣៦-ទណ្ឌិតឈ្មោះ: **ស៊ីម ភក្ដី** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២០-១១-២០០៧ ពីបទ អំពើមនុស្សឃាតដោយគិតទុកជាមុន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៥ "ខ" ចុះថ្ងៃទី ០៧-៨-២០០៨ របស់សាលាដំបូងខេត្តកោះកុង ។

៣៧-ទណ្ឌិតឈ្មោះ: **កេង ចិត្ត** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ៣១-៨-២០០៤ ពីបទ អំពើមនុស្សឃាតដោយគិតទុកជាមុន និងប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាល ក្រមលេខ ១៨ "ក" ចុះថ្ងៃទី ២៨-០១-២០០៤ របស់សាលាដំបូងខេត្តកោះកុង ។

៣៨-ទណ្ឌិតឈ្មោះ: **ជា សៀន** ភេទស្រី អាយុ ៣៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ៣០-៥-២០០៧ ពីបទ អំពើជួញដូរមនុស្ស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៦ "គ" ចុះថ្ងៃទី ២៨-៨-២០០៧ របស់សាលាដំបូងខេត្តកោះកុង ។

៣៩-ទណ្ឌិតឈ្មោះ: **ដូង វិធី** ភេទប្រុស អាយុ ៤៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៩-៣-២០០៦ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥ "ច" ចុះថ្ងៃទី ១៣-៧-២០០៧ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។



៤០-ទណ្ឌិតឈ្មោះ: **ជិម ជានិ** ហៅ បិត ភេទប្រុស អាយុ ៥១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៩-៤-២០០៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១ "ច" ចុះថ្ងៃទី ២៤-៣-២០០៨ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៤១-ទណ្ឌិតឈ្មោះ: **គុណ ម៉ិនឡើង** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៧-៥-២០០៨ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៥ "ក្រវធ" ចុះថ្ងៃទី ២៣-៣-២០១២ របស់សាលាឧទ្ធរណ៍ ។

៤២-ទណ្ឌិតឈ្មោះ: **ម៉ៅ សុគា** ភេទប្រុស អាយុ ៤៦ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៣-៩-២០០៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥ "ច" ចុះថ្ងៃទី ០២-៧-២០០៨ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៤៣-ទណ្ឌិតឈ្មោះ: **ស៊ីត ផេងស៊ីត** ហៅ ស៊ីត ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-១២-២០០៧ ពីបទ ជួញដូរគ្រឿងញៀន និងបទ ឆ្លងដែនខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ ៦ ខែ តាមអំណាចសាលដីកាលេខ ៥៣ "ក្រវស" ចុះថ្ងៃទី ២៦-៨-២០១១ របស់សាលាឧទ្ធរណ៍ ។

៤៤-ទណ្ឌិតឈ្មោះ: **ខេន ផែន** ភេទប្រុស អាយុ ៤៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៤-៩-២០០៨ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦០ "យ" ចុះថ្ងៃទី ០៤-៨-២០០៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៤៥-ទណ្ឌិតឈ្មោះ: **ចាំង មូរ** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៤-០១-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣២ "យ" ចុះថ្ងៃទី ២៤-៤-២០០៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៤៦-ទណ្ឌិតឈ្មោះ: **ហេង ហួត** ភេទប្រុស អាយុ ៤៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៤-១១-២០០៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៨ "ខ" ចុះថ្ងៃទី ១៨-១២-២០០៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៤៧-ទណ្ឌិតឈ្មោះ: **លន ឡុន** ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៥-០២-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៩ "យ" ចុះថ្ងៃទី ០៤-៨-២០០៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។



៤៨-ទណ្ឌិតឈ្មោះ: **ឈិន រិន** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-៧-២០០៨ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៤ "គ" ចុះថ្ងៃទី ០៦-១០-២០០៩ របស់សាលាដំបូងខេត្តព្រះសីហនុ ។

៤៩-ទណ្ឌិតឈ្មោះ: **ជឿង ម៉ិនធឿន** ភេទប្រុស អាយុ ៥០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៥-៧-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៤ "យ" ចុះថ្ងៃទី ០៣-៩-២០១០ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៥០-ទណ្ឌិតឈ្មោះ: **នាន ឈុន** ហៅ ទ្រៀក ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ០៤-១១-២០០៩ ពីបទ ប៉ុនប៉ងឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ១២ "ក្រvបស" ចុះថ្ងៃទី ២៩-០១-២០១៣ របស់សាលាឧទ្ធរណ៍ ។

៥១-ទណ្ឌិតឈ្មោះ: **ឡាប ឃឿម** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៩-២០០៥ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០១ "ង" ចុះថ្ងៃទី ២៨-៩-២០០៧ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៥២-ទណ្ឌិតឈ្មោះ: **ម៉ិន ស្រួច** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១២-០១-២០០៥ ពីបទ សមគំនិតក្នុងអំពើមនុស្សឃាតគិតទុកជាមុន និងកាន់កាប់អាវុធ ខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាម អំណាចសាលដីកាលេខ ៦០ "ជ" ចុះថ្ងៃទី ៣០-៥-២០១៤ របស់សាលាឧទ្ធរណ៍ ។

៥៣-ទណ្ឌិតឈ្មោះ: **ឡោះ ម៉ុំ** ភេទស្រី អាយុ ៣៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៧-៣-២០០៥ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៤៩ "ស" ចុះថ្ងៃទី ៣០-១២-២០០៩ របស់សាលាឧទ្ធរណ៍ ។

៥៤-ទណ្ឌិតឈ្មោះ: **ម៉ក់ សំនៀង** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៣-៩-២០០៥ ពីបទ ធ្វើមនុស្សឃាតគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៤ "គ" ចុះថ្ងៃទី ២១-៣-២០០៦ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។



៥៥-ទណ្ឌិតឈ្មោះ **ជា ឆា** ភេទប្រុស អាយុ ៣៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-៣-២០០២ ពីបទ រួមគ្នាប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងបទ សមគំនិតកាន់ កាប់លាក់ទុកអាវុធខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៩ "ខ" ចុះថ្ងៃទី ២៣-៣-២០០៦ របស់ សាលាឧទ្ធរណ៍ ។

៥៦-ទណ្ឌិតឈ្មោះ **អ៊ឹក ហាស** ហៅ សូ សាខន ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ០៤-៣-២០០២ ពីបទ រួមគ្នាប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងកាន់កាប់ អាវុធជាតិផ្ទុះដោយខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៩ "ខ" ចុះថ្ងៃទី ២៣-៣-២០០៦ របស់ សាលាឧទ្ធរណ៍ ។

៥៧-ទណ្ឌិតឈ្មោះ **ឆាន់ គុយ** ហៅ ពួន គុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវចាប់ ខ្លួននៅថ្ងៃទី ៣០-៨-២០០៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៤ "គ" ចុះថ្ងៃទី ១១-១១-២០០៨ របស់សាលាដំបូងខេត្តតាកែវ ។

៥៨-ទណ្ឌិតឈ្មោះ **អ៊ឹក រាន** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-៩-២០០៨ ពីបទ ធ្វើមនុស្សឃាតដោយគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៣ "ស" ចុះថ្ងៃទី ០៦-៥-២០១០ របស់សាលាឧទ្ធរណ៍ ។

៥៩-ទណ្ឌិតឈ្មោះ **ឆន ពៅ** ភេទប្រុស អាយុ ៣៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២២-៥-២០០៥ ពីបទ ឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២១ ឆ្នាំ តាមអំណាចសាលដីកា លេខ ៥៩ "គ" ចុះថ្ងៃទី ០៦-៨-២០១០ របស់សាលាឧទ្ធរណ៍ ។

៦០-ទណ្ឌិតឈ្មោះ **សាយ លុច** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១០-៩-២០០៥ ពីបទ ឃាតកម្មដោយគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៩ "ក" ចុះថ្ងៃទី ១៦-៣-២០០៦ របស់សាលាដំបូងខេត្តតាកែវ ។

៦១-ទណ្ឌិតឈ្មោះ **ឌឹម ឆឿន** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-៥-២០០៧ ពីបទ ឃាតកម្មដោយគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ "គ" ចុះថ្ងៃទី ២៥-៧-២០០៧ របស់សាលាដំបូងខេត្តតាកែវ ។

៦២-ទណ្ឌិតឈ្មោះ **ខែ កេន** ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-៨-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦ "ខ" ចុះថ្ងៃទី ០៨-០២-២០១០ របស់សាលាដំបូងខេត្តតាកែវ ។



៦៣-ទណ្ឌិតឈ្មោះ: **ទិត្យ ស៊ិន** ភេទប្រុស អាយុ ៦៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-៩-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ "ខ" ចុះថ្ងៃទី ១០-០២-២០១០ របស់សាលាដំបូងខេត្តតាកែវ ។

៦៤-ទណ្ឌិតឈ្មោះ: **ភួន ម៉ុនីអែម** ហៅ ជុង ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវចាប់ ខ្លួននៅថ្ងៃទី ២៧-៦-២០០៦ ពីបទ មនុស្សឃាតគិតទុកជាមុន និងប្រើប្រាស់អាវុធខុស ច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាច សាលដីកាលេខ ១០៨ ចុះថ្ងៃទី ០៨-៦-២០១២ របស់តុលាការកំពូល ។

៦៥-ទណ្ឌិតឈ្មោះ: **ឡៅ យ៉ាងមែរ** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៤-៧-២០០៦ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៩ "ក្រវ.ភ.ស" ចុះថ្ងៃទី ៣០-១០-២០១៤ របស់សាលាឧទ្ធរណ៍ ។

៦៦-ទណ្ឌិតឈ្មោះ: **អូ ម៉េន** ភេទស្រី អាយុ ២៦ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៤-៧-២០០៦ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៩ "ក្រវ.ភ.ស" ចុះថ្ងៃទី ៣០-១០-២០១៤ របស់សាលាឧទ្ធរណ៍ ។

៦៧-ទណ្ឌិតឈ្មោះ: **តែប សុមន្ត** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៤-២០០៨ ពីបទ ឃាតកម្មដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៣ "ក្រវ.ស" ចុះថ្ងៃទី ១០-០២-២០១៥ របស់សាលាឧទ្ធរណ៍ ។

៦៨-ទណ្ឌិតឈ្មោះ: **ឡៅ ម៉ិនធឿន** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៨-០២-២០០៥ ពីបទ មនុស្សឃាតគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៩ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤២ "ដ" ចុះថ្ងៃទី ២៦-៦-២០០៦ របស់សាលាឧទ្ធរណ៍ ។

៦៩-ទណ្ឌិតឈ្មោះ: **ឡៅ ម៉េងភាង** ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៧-០១-២០០៥ ពីបទ ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៩ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៤ "ក្រវ.ប.ស" ចុះថ្ងៃទី ២០-៤-២០១២ របស់សាលាឧទ្ធរណ៍ ។

៧០-ទណ្ឌិតឈ្មោះ: **ហ៊ុន ចន្ទា** ហៅ ឆ្លូញ ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវចាប់ខ្លួននៅ ថ្ងៃទី ១០-១១-២០០៤ ពីបទ ឃាតកម្មដោយចេតនាគិតទុកជាមុន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤០ "ខ" ចុះថ្ងៃទី ១៨-៣-២០០៩ របស់សាលាឧទ្ធរណ៍ ។



៧១-ទណ្ឌិតឈ្មោះ **ស្រីម ឡឿន** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-១១-២០០៦ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៥ "ធ" ចុះថ្ងៃទី ០៨-១០-២០០៧ របស់សាលាដំបូងខេត្តកណ្តាល ។

៧២-ទណ្ឌិតឈ្មោះ **ឡឿន ស្រឡាងលី** ហៅ ស្រី សេងលី ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវ ឃុំខ្លួននៅថ្ងៃទី ១៥-០២-២០០៥ ពីបទ ប្លន់ និងបទ ឃាតកម្មគិតទុកជាមុន និងប្រើប្រាស់ អាវុធខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាម អំណាចសាលក្រមលេខ ១៣ "គ" ចុះថ្ងៃទី ១២-០២-២០១៥ របស់សាលាដំបូងខេត្តកណ្តាល។

៧៣-ទណ្ឌិតឈ្មោះ **ខុំ ធីនឡេង** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៧-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥១ "ជជ" ចុះថ្ងៃទី ០៧-១២-២០០៩ របស់សាលាដំបូងខេត្តកណ្តាល ។

៧៤-ទណ្ឌិតឈ្មោះ **ទូច សុខ** ហៅ ចិត ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០៨-១២-២០០៦ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣១ "ធ" ចុះថ្ងៃទី ២៨-១១-២០០៨ របស់សាលាដំបូងខេត្តកណ្តាល ។

៧៥-ទណ្ឌិតឈ្មោះ **ឡឿន ធីហាំង** ភេទស្រី អាយុ ៣៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៧-២០០៦ ពីបទ ពង្រត់មនុស្សយកទៅធ្វើពេស្យាចារ និងធ្វើអាជីវកម្មលើមនុស្ស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាល ដីកាលេខ ១៤៥ "ជ" ចុះថ្ងៃទី ០១-៩-២០០៩ របស់សាលាឧទ្ធរណ៍ ។

៧៦-ទណ្ឌិតឈ្មោះ **សុខ ធួន** ហៅ រី ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ១០-៣-២០០៣ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៨ "ក" ចុះថ្ងៃទី ២៧-៦-២០០៣ របស់សាលាដំបូងខេត្តបាត់ដំបង ។

៧៧-ទណ្ឌិតឈ្មោះ **ឌុន ស៊ីនួន** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-៩-២០០៧ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ "ជ" ចុះថ្ងៃទី ០៤-០១-២០០៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៧៨-ទណ្ឌិតឈ្មោះ **ថាម ឡា** ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៥-២០០៩ ពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០ "ច" ចុះថ្ងៃទី ២២-០២-២០១០ របស់សាលាដំបូងខេត្តបាត់ដំបង ។





៧៩-ទណ្ឌិតឈ្មោះ **នង ហឿន** ហៅ ឡុង កង ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-០១-២០០៤ ពីបទ ក្រុមជនប្រដាប់អាវុធ, ឃាតកម្មគិតទុកជាមុន និង ប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៤ "ខ" ចុះថ្ងៃទី ២៧-៤-២០០៤ របស់សាលាដំបូងខេត្តបាត់ដំបង ។

៨០-ទណ្ឌិតឈ្មោះ **ស្មាច់ មុន** ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-០២-២០០៦ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៣ "គ" ចុះថ្ងៃទី ៣១-៥-២០០៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៨១-ទណ្ឌិតឈ្មោះ **អិន មករា** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៦-១១-២០០៧ ពីបទ ជួញដូរគ្រឿងញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤២ "ក្រ.២" ចុះថ្ងៃទី ០៩-៥-២០០៨ របស់សាលាដំបូងរាជធានីភ្នំពេញ ។

៨២-ទណ្ឌិតឈ្មោះ **វែង បារាំង** ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២២-៧-២០០៣ ពីបទ មនុស្សឃាតដោយចេតនាគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ ចុះថ្ងៃទី ០២-០១-២០០៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៨៣-ទណ្ឌិតឈ្មោះ **ម៉ៅ សុខា** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០១-៥-២០០៣ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៥៥ ចុះថ្ងៃទី ០១-៩-២០០៣ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៨៤-ទណ្ឌិតឈ្មោះ **ធីម ហ៊ាន** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៤-៨-២០០៣ ពីបទ ឃាតកម្មគិតទុកជាមុន និងការប្រើប្រាស់គ្រឿងផ្ទុះខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៩ ចុះថ្ងៃទី ០៦-៤-២០០៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៨៥-ទណ្ឌិតឈ្មោះ **វ៉ែន ចត់** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៧-០១-២០០៤ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨២ ចុះថ្ងៃទី ១៦-៩-២០០៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៨៦-ទណ្ឌិតឈ្មោះ **ម៉ៅ សឹម** ភេទប្រុស អាយុ ៦៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០២-០១-២០០៥ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈលើកុមារអនីតិជន និងប៉ុនប៉ងធ្វើមនុស្សឃាត ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ "គ" ចុះថ្ងៃទី ២៣-៦-២០០៥ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។



៨៧-ទណ្ឌិតឈ្មោះ: **ទី រ៉ៃត្រូ** ហៅ ដែ ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៩-០២-២០០៤ ពីបទ ប៉ុនប៉ងធ្វើមនុស្សឃាត ហើយត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០៤ ចុះថ្ងៃទី ០៦-១០-២០០៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៨៨-ទណ្ឌិតឈ្មោះ: **ភាត សំណាង** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៣-០១-២០០៧ ពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្តន្ទា ទោសដាក់ពន្ធនាគារកំណត់ ២៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧៥ "ច" ចុះថ្ងៃទី ១៣-១១-២០០៩ របស់សាលាឧទ្ធរណ៍ ។

៨៩-ទណ្ឌិតឈ្មោះ: **ឡុច ឃឿន** ហៅ ធី ភេទប្រុស អាយុ ៣៩ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២៩-៩-២០០៥ ពីបទ ក្រុមជនប្រដាប់អាវុធ និងបទ ពង្រត់មនុស្សក្នុងគោលដៅធ្វើ វិច្ឆ័យកម្មទារយកប្រាក់ ហើយត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៨ "ច" ចុះថ្ងៃទី ១០-៩-២០០៩ របស់សាលាឧទ្ធរណ៍ ។

៩០-ទណ្ឌិតឈ្មោះ: **ឃួន មុទី** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៩-០២-២០០៤ ពីបទ ប៉ុនប៉ងធ្វើមនុស្សឃាត ហើយត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០៤ ចុះថ្ងៃទី ០៦-១០-២០០៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៩១-ទណ្ឌិតឈ្មោះ: **សោម ថន** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-៩-២០០៨ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៥ "គ" ចុះថ្ងៃទី ០១-៧-២០០៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៩២-ទណ្ឌិតឈ្មោះ: **ហ៊ុយ សុផល** ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-៩-២០០៨ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៥ "គ" ចុះថ្ងៃទី ០១-៧-២០០៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៩៣-ទណ្ឌិតឈ្មោះ: **ម៉ៅ រ៉ែន** ហៅ ក្រូច ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ១០-៦-២០០៥ ពីបទ ធ្វើមនុស្សឃាតគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្តន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣០ "ខ" ចុះថ្ងៃទី ២១-០២-២០០៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៩៤-ទណ្ឌិតឈ្មោះ: **ឌុំ ឌុំច** ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-៤-២០០៦ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៣ "យ" ចុះថ្ងៃទី ០៣-៧-២០០៦ របស់សាលាដំបូងខេត្តបាត់ដំបង ។



៩៥-ទណ្ឌិតឈ្មោះ **ទឹម កេងឡុន** ហៅ ប៊ុន សៃឈីវ ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-៩-២០០៣ ពីបទ ធ្វើមនុស្សឃាតគិតទុកជាមុន និងកាន់កាប់អាវុធ គ្មានច្បាប់អនុញ្ញាត ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៩ “ឃ” ចុះថ្ងៃទី ២៥-១២-២០០៣ របស់សាលាដំបូងខេត្ត បាត់ដំបង ។

៩៦-ទណ្ឌិតឈ្មោះ **និល ផល** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២១-៧-២០០៧ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥១ “ង” ចុះថ្ងៃទី ២៧-៨-២០០៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៩៧-ទណ្ឌិតឈ្មោះ **ម៉ុន គឹម** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-៨-២០០៧ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៩ “ជ” ចុះថ្ងៃទី ១៤-១២-២០០៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៩៨-ទណ្ឌិតឈ្មោះ **អ៊ុំ វ៉ែន** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០២-១២-២០០៣ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦១ “គ” ចុះថ្ងៃទី ២៩-៧-២០០៩ របស់សាលាឧទ្ធរណ៍ ។

៩៩-ទណ្ឌិតឈ្មោះ **ចិន ឆៀ** ហៅ វ័ក្ស ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២១-១១-២០០២ ពីបទ ធ្វើមនុស្សឃាតគិតទុកជាមុន និងក្រុមជនប្រដាប់អាវុធ ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រម លេខ ១១ “ខ” ចុះថ្ងៃទី ១១-០២-២០០៣ របស់សាលាដំបូងខេត្តបាត់ដំបង ។

១០០-ទណ្ឌិតឈ្មោះ **ជានិ ប្រុស** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-១១-២០០២ ពីបទ ធ្វើមនុស្សឃាតគិតទុកជាមុន និងក្រុមជនប្រដាប់អាវុធ ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រម លេខ ១១ “ខ” ចុះថ្ងៃទី ១១-០២-២០០៣ របស់សាលាដំបូងខេត្តបាត់ដំបង ។

១០១-ទណ្ឌិតឈ្មោះ **ថា ទ៊ុត** ហៅ គូ វិត ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២១-១១-២០០២ ពីបទ ធ្វើមនុស្សឃាតគិតទុកជាមុន និងក្រុមជនប្រដាប់អាវុធ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាល ក្រមលេខ ១១ “ខ” ចុះថ្ងៃទី ១១-០២-២០០៣ របស់សាលាដំបូងខេត្តបាត់ដំបង ។

១០២-ទណ្ឌិតឈ្មោះ **ម៉ើល មីន** ហៅ ម៉ាប់ ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១៨-៥-២០០៧ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ “ក” ចុះថ្ងៃទី ១៣-៦-២០០៨ របស់សាលាដំបូងខេត្តបាត់ដំបង ។



១០៣-ទណ្ឌិតឈ្មោះ: **នឹម ឡឿន** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-៥-២០០៧ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ "ក" ចុះថ្ងៃទី ១៣-៦-២០០៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

១០៤-ទណ្ឌិតឈ្មោះ: **វ៉ាន់ សិលា** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២០-០២-២០០៩ ពីបទ ប៉ុនប៉ងធ្វើមនុស្សឃាតដោយគិតទុកជាមុន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៥ "ង" ចុះថ្ងៃទី ១៥-៣-២០១០ របស់សាលាដំបូងខេត្តបាត់ដំបង ។

១០៥-ទណ្ឌិតឈ្មោះ: **ផល សេង** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-១២-២០០៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៣"ច" ចុះថ្ងៃទី ០២-៥-២០០៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

១០៦-ទណ្ឌិតឈ្មោះ: **សុខ សល់** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៣-៥-២០០៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥ "ជ" ចុះថ្ងៃទី ១២-៦-២០០៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

១០៧-ទណ្ឌិតឈ្មោះ: **ឃិន ឌិត** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៦-២០០៨ ពីបទ នាំមនុស្សឆ្លងដែនដោយខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨២ "គ" ចុះថ្ងៃទី ០៧-៩-២០០៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

១០៨-ទណ្ឌិតឈ្មោះ: **អ៊ិន អ៊ុក** ហៅ ភ័ណ្ណ ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ០៤-១០-២០០៧ ពីបទ ប្លន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៦"ក" ចុះថ្ងៃទី ០៣-៦-២០០៨ របស់ សាលាដំបូងខេត្តបាត់ដំបង ។

១០៩-ទណ្ឌិតឈ្មោះ: **នាយ សុផុន** ហៅ សាម ចូក ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៥-៥-២០០៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៦ "ជ" ចុះថ្ងៃទី ១២-៦-២០០៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

១១០-ទណ្ឌិតឈ្មោះ: **តាប់ តែន** ភេទប្រុស អាយុ ៤១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០១-៣-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៧ "ង" ចុះថ្ងៃទី ២២-៩-២០០៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

១១១-ទណ្ឌិតឈ្មោះ: **ឌី ឡឿន** ហៅ អឺត ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវចាប់ខ្លួននៅ ថ្ងៃទី ២៨-០២-២០០៩ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៤ "ង" ចុះថ្ងៃទី ១៦-១២-២០០៩ របស់សាលាដំបូងខេត្តបាត់ដំបង ។



១១២-ទណ្ឌិតឈ្មោះ **ជ្រឹង សុផុន** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-៩-២០០៧ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ "ជ" ចុះថ្ងៃទី ០៤-១១-២០០៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

១១៣-ទណ្ឌិតឈ្មោះ **ឃុន ខន** ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-៣-២០០៦ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រម លេខ ១៦៥ "ខ" ចុះថ្ងៃទី ១២-៩-២០០៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

១១៤-ទណ្ឌិតឈ្មោះ **គង់ ខឿន** ភេទប្រុស អាយុ ៤៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-៧-២០០៦ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧៨ "ខ" ចុះថ្ងៃទី ២៦-៩-២០០៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

១១៥-ទណ្ឌិតឈ្មោះ **តែម ធាន** ភេទប្រុស អាយុ ៦៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១០-០១-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៣ "ង" ចុះថ្ងៃទី ២៨-៥-២០០៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

១១៦-ទណ្ឌិតឈ្មោះ **ដាន ដង្ហី** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៥-៥-២០០៨ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៥ "ង" ចុះថ្ងៃទី ២៧-១១-២០០៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

១១៧-ទណ្ឌិតឈ្មោះ **លៅ កេត្យ** ហៅ ពៅ បាង ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ២៤-៤-២០០៦ ពីបទ ចាប់ជំរិតទារប្រាក់ ប្លន់ទ្រព្យសម្បត្តិអ្នកដទៃ និងកាន់ កាប់អាវុធខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៥៣ ចុះថ្ងៃទី ២៧-៩-២០០៦ របស់សាលាដំបូងខេត្ត បន្ទាយមានជ័យ ។

១១៨-ទណ្ឌិតឈ្មោះ **សន ណារ៉ាយធួ** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ០៤-១១-២០០៤ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧២ ក្រ VI "រ" ចុះថ្ងៃទី ២៤-១២-២០១៣ របស់សាលាឧទ្ធរណ៍ ។

១១៩-ទណ្ឌិតឈ្មោះ **តោត ម៉ឺន** ហៅ ទិត ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ០៤-៥-២០០៤ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៧ "ង" ចុះថ្ងៃទី ០១-៧-២០០៨ របស់សាលាឧទ្ធរណ៍ ។



១២០-ទណ្ឌិតឈ្មោះ: **ជឿន សារ៉េត** ហៅ ណិប ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវ ឃុំខ្លួននៅថ្ងៃទី ០៤-៥-២០០៤ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៧ “ង” ចុះថ្ងៃទី ០១-៧-២០០៨ របស់សាលាឧទ្ធរណ៍ ។

១២១-ទណ្ឌិតឈ្មោះ: **វង់ ធី** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៦-១១-២០១៣ ពីបទ ធ្វើមនុស្សឃាតដោយចេតនាគ្រាន់ទុក និងប្រើប្រាស់អាវុធខុស ច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាច សាលក្រមលេខ ១៥៦ ចុះថ្ងៃទី ១៣-៨-២០០៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១២២-ទណ្ឌិតឈ្មោះ: **ស្រេង ចាន់ធី** ហៅ ស្ងួង សុផី ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៨-៣-២០០៤ ពីបទ ប៉ុនប៉ងឃាតកម្មគិតទុកជាមុន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩៥ ឆ្នាំ តាមអំណាចសាលក្រម លេខ ១៦១ ចុះថ្ងៃទី ១៨-៨-២០០៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១២៣-ទណ្ឌិតឈ្មោះ: **គឹម លក្ខណា** ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវចាប់ខ្លួននៅ ថ្ងៃទី ១២-០២-២០០៤ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤៤ ចុះថ្ងៃទី ០៥-៨-២០០៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១២៤-ទណ្ឌិតឈ្មោះ: **ផន សុទ្ធ** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៦-៧-២០០៤ ពីបទ ប្លន់ និងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ “ង” ចុះថ្ងៃទី ២៤-៥-២០០៥ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១២៥-ទណ្ឌិតឈ្មោះ: **ប្រាក់ ស្នី** ហៅ វិន ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ១៨-០១-២០០៥ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ និងរំលោភសេពសន្ថវៈ ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រម លេខ ២៧ “គ” ចុះថ្ងៃទី ២៨-៨-២០០៥ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១២៦-ទណ្ឌិតឈ្មោះ: **ឃុត សុខុន** ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៦-៣-២០០៤ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៤ ចុះថ្ងៃទី ០៦-៧-២០០៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១២៧-ទណ្ឌិតឈ្មោះ: **សួន ឌី** ភេទប្រុស អាយុ ៤១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៤-១១-២០០៣ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៣ ចុះថ្ងៃទី ០៦-៧-២០០៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។



១២៨-ទណ្ឌិតឈ្មោះ: **ចាន់ ត្រឹង** ភេទប្រុស អាយុ ៥៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៥-០២-២០០៤ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨៩ ចុះថ្ងៃទី ០១-៩-២០០៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១២៩-ទណ្ឌិតឈ្មោះ: **ឯក ស៊ិន** ភេទប្រុស អាយុ ៤៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៧-១២-២០០៤ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩ "គ" ចុះថ្ងៃទី ១៤-៦-២០០៥ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១៣០-ទណ្ឌិតឈ្មោះ: **ម៉ែន រ៉េត** ហៅ ម៉ាប់ ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ០៩-១២-២០០៤ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈលើកុមារី ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០ "ឃ" ចុះថ្ងៃទី ២៨-៦-២០០៥ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១៣១-ទណ្ឌិតឈ្មោះ: **យ៉ា ឌុន** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៧-០១-២០០៤ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨២ ចុះថ្ងៃទី ១៦-៩-២០០៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១៣២-ទណ្ឌិតឈ្មោះ: **ទន់ គោន** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២១-៣-២០០២ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១ ចុះថ្ងៃទី ២១-០១-២០០៣ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១៣៣-ទណ្ឌិតឈ្មោះ: **នាយ លឹម** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៧-៣-២០០៥ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០ "ង" ចុះថ្ងៃទី ១៧-១០-២០០៥ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១៣៤-ទណ្ឌិតឈ្មោះ: **នឹម នី** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-០២-២០០៥ ពីបទ ប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៧ "ខ" ចុះថ្ងៃទី ២៥-៨-២០០៥ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១៣៥-ទណ្ឌិតឈ្មោះ: **ស សាត** ហៅ តាប់ ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ០៩-០២-២០០៤ ពីបទ ប៉ុនប៉ងធ្វើមនុស្សឃាត ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០៤ ចុះថ្ងៃទី ០៦-១០-២០០៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។



១៣៦-ទណ្ឌិតឈ្មោះ: **សំ សាញ៉ា** ហៅ រ៉ែក ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវបានបញ្ជូន នៅថ្ងៃទី ០២-៤-២០០២ ពីបទ សម្លាប់មនុស្សដោយចេតនា ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦៦ ចុះថ្ងៃទី ០៧-១១-២០០២ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១៣៧-ទណ្ឌិតឈ្មោះ: **នាន ចាន់ណា** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវបានបញ្ជូននៅថ្ងៃទី ១៩-៧-២០០៤ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣០ "ជ" ចុះថ្ងៃទី ២៣-៣-២០០៧ របស់សាលាឧទ្ធរណ៍ ។

១៣៨-ទណ្ឌិតឈ្មោះ: **ឯម យ៉ែត** ភេទប្រុស អាយុ ៥១ ឆ្នាំ ត្រូវបានបញ្ជូននៅថ្ងៃទី ០៨-៨-២០០៨ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៥ "គ" ចុះថ្ងៃទី ០២-៤-២០០៩ របស់សាលាដំបូងខេត្តព្រៃវែង ។

១៣៩-ទណ្ឌិតឈ្មោះ: **ចាន សុឃាង** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវបានបញ្ជូននៅថ្ងៃទី ១៨-៨-២០០៣ ពីបទ រំលោភសេពសន្ថវៈលើកុមារីអាយុ ១២ឆ្នាំ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៨ "ខ" ចុះថ្ងៃទី ០២-០២-២០០៤ របស់សាលាដំបូងខេត្តព្រៃវែង ។

១៤០-ទណ្ឌិតឈ្មោះ: **គង់ មឿន** ភេទប្រុស អាយុ ៣៩ ឆ្នាំ ត្រូវបានបញ្ជូននៅថ្ងៃទី ២៣-០២-២០០៧ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៣ ចុះថ្ងៃទី ២៣-៨-២០០៧ របស់សាលាដំបូងខេត្តព្រៃវែង ។

១៤១-ទណ្ឌិតឈ្មោះ: **ជា វ៉ាន** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវបានបញ្ជូននៅថ្ងៃទី ១៦-៨-២០០៦ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៦ "គ" ចុះថ្ងៃទី ១១-០១-២០០៧ របស់សាលាដំបូងខេត្តព្រៃវែង ។

១៤២-ទណ្ឌិតឈ្មោះ: **ទុច យ៉ែន** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវបានបញ្ជូននៅថ្ងៃទី ០២-៨-២០១០ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៦ "គ" ចុះថ្ងៃទី ២០-៩-២០១១ របស់សាលាដំបូងខេត្តព្រៃវែង ។

១៤៣-ទណ្ឌិតឈ្មោះ: **យន់ ជារ៉ា** ហៅ ដាក់ ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវបានបញ្ជូន នៅថ្ងៃទី០៦-៤-២០០៧ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨២ "គ" ចុះថ្ងៃទី ១២-១២-២០០៧ របស់សាលាដំបូងខេត្តព្រៃវែង ។





១៤៤-ទណ្ឌិតឈ្មោះ: **ឌឹម សៀន** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-៥-២០០៦ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ១០០ “ង” ចុះថ្ងៃទី ០៣-៦-២០០៩ របស់សាលាឧទ្ធរណ៍ ។

១៤៥-ទណ្ឌិតឈ្មោះ: **រ៉េម ឡាំ** ភេទប្រុស អាយុ ៣៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៨-៨-២០០៤ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៦ ចុះថ្ងៃទី ០៩-៩-២០០៥ របស់សាលាដំបូងខេត្តរតនគិរី ។

១៤៦-ទណ្ឌិតឈ្មោះ: **អ៊ិន ស្រស់** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៥-៨-២០០៧ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០ “ខ” ចុះថ្ងៃទី ២៥-៥-២០១០ របស់សាលាដំបូងខេត្តរតនគិរី ។

១៤៧-ទណ្ឌិតឈ្មោះ: **វ៉េង ម៉ាន** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៣-០២-២០០៩ ពីបទ មនុស្សឃាតគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៩ “ខ” ចុះថ្ងៃទី ២១-១០-២០០៩ របស់សាលាដំបូងខេត្តរតនគិរី ។

១៤៨-ទណ្ឌិតឈ្មោះ: **តឹង នា** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-១០-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ “យ” ចុះថ្ងៃទី ០៦-៥-២០១០ របស់សាលាដំបូងខេត្តរតនគិរី ។

១៤៩-ទណ្ឌិតឈ្មោះ: **ផាន់ ឡេវ** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-០២-២០០៩ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ “ក” ចុះថ្ងៃទី ០៤-៣-២០១០ របស់សាលាដំបូងខេត្តរតនគិរី ។

១៥០-ទណ្ឌិតឈ្មោះ: **រ៉េម ហ៊ុញ** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-១២-២០០៨ ពីបទ រំលោភសេពសន្ថវៈលើនារីភេទ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១ “ខ” ចុះថ្ងៃទី ០២-៤-២០១០ របស់សាលាដំបូងខេត្តរតនគិរី ។

១៥១-ទណ្ឌិតឈ្មោះ: **ដៅ ជន** ភេទប្រុស អាយុ ៣៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៨-១១-២០០៨ ពីបទ មនុស្សឃាតគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៣ “ខ” ចុះថ្ងៃទី ១១-៥-២០១០ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។



១៥២-ទណ្ឌិតឈ្មោះ **មេម ឆឿន** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-៣-២០០៩ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣០ ចុះថ្ងៃទី ២២-៦-២០០១ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

១៥៣-ទណ្ឌិតឈ្មោះ **ម៉ៅ រ៉ូ** ភេទប្រុស អាយុ ៤២ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៣-០១-២០០៦ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈលើកុមារី ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៧ ចុះថ្ងៃទី ០៤-៧-២០០៦ របស់សាលាដំបូងខេត្តកំពត ។

១៥៤-ទណ្ឌិតឈ្មោះ **សឿន តូ** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២១-៤-២០០៥ ពីបទ ឃាតកម្មគិតទុកជាមុន និងប្លន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ ចុះថ្ងៃទី ២៥-០១-២០០៧ របស់សាលាដំបូងខេត្តមណ្ឌលគិរី ។

១៥៥-ទណ្ឌិតឈ្មោះ **OBINA JOSEPH UCHFUNA** ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-៦-២០០៩ ពីបទ ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលដីកា លេខ ៨៨ “ក្រវិញ” ចុះថ្ងៃទី ១២-១២-២០១៤ របស់សាលាឧទ្ធរណ៍ ។

១៥៦-ទណ្ឌិតឈ្មោះ **OFOMA EMMANUEL** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២១-៦-២០០៩ ពីបទ ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨៨ “ក្រវិញ” ចុះថ្ងៃទី ១២-១២-២០១៤ របស់សាលាឧទ្ធរណ៍ ។

១៥៧-ទណ្ឌិតឈ្មោះ **លុយ សឿន** ភេទប្រុស អាយុ ៤៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-០១-២០០៦ ពីបទ សមគំនិតក្នុងអំពើមនុស្សឃាតគិតទុកជាមុន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៧៦ ចុះថ្ងៃទី ១៤-៨-២០១៣ របស់តុលាការកំពូល ។

១៥៨-ទណ្ឌិតឈ្មោះ **ជូ ខាំនលីង** ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-៤-២០០៥ ពីបទ ជួញដូរមនុស្ស និងប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលដីកា លេខ ៨៨ “គ” ចុះថ្ងៃទី ០៤-១២-២០០៦ របស់សាលាឧទ្ធរណ៍ ។

១៥៩-ទណ្ឌិតឈ្មោះ **ឆឿន ធី** ហៅ គោ ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ០៥-០១-២០០៦ ពីបទ ឃាតកម្មគិតទុកជាមុន, មនុស្សឃាតដោយចេតនា និង ពីបទ កាន់កាប់អាវុធខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១៨ ឆ្នាំតាមអំណាចសាលដីកាលេខ ១៧៦ ចុះថ្ងៃទី ១៤-៨-២០១៣ របស់ តុលាការកំពូល ។



១៦០-ទណ្ឌិតឈ្មោះ **ណុយ សារឿន** ហៅ ទាវ ភេទប្រុស អាយុ ៣៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-០១-២០០៦ ពីបទ សមគំនិតក្នុងអំពើមនុស្សឃាតគិតទុកជាមុន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកា លេខ ១៧៦ ចុះថ្ងៃទី ១៤-៨-២០១៣ របស់តុលាការកំពូល ។

១៦១-ទណ្ឌិតឈ្មោះ **យិន ភារ៉ាត់** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-០១-២០០៥ ពីបទ ការនាំចេញ ដឹកជញ្ជូនជាអន្តរជាតិនូវគ្រឿងញៀន ដែលបណ្ដាល ឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ១០៦ ចុះថ្ងៃទី ០៣-៥-២០១៣ របស់តុលាការកំពូល ។

១៦២-ទណ្ឌិតឈ្មោះ **លីន កូឡីច** (LIN KUO CHIH) ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-១០-២០០៧ ពីបទ ការនាំចេញជាអន្តរជាតិនូវគ្រឿងញៀនហាម ឃាត់ខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាម អំណាចសាលដីកាលេខ ១៨៣ ចុះថ្ងៃទី ០១-៨-២០១៤ របស់តុលាការកំពូល ។

១៦៣-ទណ្ឌិតឈ្មោះ **ឡុន ស៊ីសុផុន** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៦-៩-២០០៤ ពីបទ ដឹកជញ្ជូនគ្រឿងញៀនប្រភេទយ៉ាម៉ា ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦២ "ឆ" ចុះថ្ងៃទី ០៥-៦-២០០៩ របស់សាលាឧទ្ធរណ៍ ។

១៦៤-ទណ្ឌិតឈ្មោះ **ស៊ិន ធឿន** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៦-៩-២០០៤ ពីបទ ដឹកជញ្ជូនគ្រឿងញៀនប្រភេទយ៉ាម៉ា ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦២ "ឆ" ចុះថ្ងៃទី ០៥-៦-២០០៩ របស់សាលាឧទ្ធរណ៍ ។

១៦៥-ទណ្ឌិតឈ្មោះ **ងា សុខាន់** ហៅ ង៉ាន់ ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវចាប់ ខ្លួននៅថ្ងៃទី ២៣-០៧-២០០៧ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥ ចុះថ្ងៃទី ០៤-៩-២០០៨ របស់សាលាដំបូងខេត្តក្រចេះ ។

១៦៦-ទណ្ឌិតឈ្មោះ **នាយ ខាំងស៊ី** ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-៤-២០០៧ ពីបទ ផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៥ ឆ្នាំ តាមអំណាចសាល ដីកាលេខ ១១៤ ចុះថ្ងៃទី ១៣-៧-២០១១ របស់តុលាការកំពូល ។

១៦៧-ទណ្ឌិតឈ្មោះ **SHU YENSHAN** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០៣-១១-២០០៦ ពីបទ ជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៥៤ ចុះថ្ងៃទី ១៣-០២-២០១៣ របស់តុលាការកំពូល ។



១៦៨-ទណ្ឌិតឈ្មោះ: **ថាន ឡា** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-៦-២០០៦ ពីបទ អំពើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨៤ "ក្រវ" ចុះថ្ងៃទី ០៨-៨-២០១២ របស់សាលាឧទ្ធរណ៍ ។

១៦៩-ទណ្ឌិតឈ្មោះ: **JHON CLING THINE** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២១-៦-២០០៩ ពីបទ ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨៨ "ក្រវ" ចុះថ្ងៃទី ១២-១២-២០១៤ របស់សាលាឧទ្ធរណ៍ ។

១៧០-ទណ្ឌិតឈ្មោះ: **ខឹម ទុន** ហៅ ខែម ងុន ភេទប្រុស អាយុ ៥៨ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ១៣-១១-២០០៧ ពីបទ ក្រមកម្ពុជាប្រជាធិបតេយ្យក្រៅច្បាប់, បង្ខាំងមនុស្ស ខុសច្បាប់ និងឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៧ "ក្រវអ" ចុះថ្ងៃទី ២៤-០២-២០១១ របស់ សាលាឧទ្ធរណ៍ ។

១៧១-ទណ្ឌិតឈ្មោះ: **ឡុច ម៉ៅ** ភេទប្រុស អាយុ ៥៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-១១-២០០៧ ពីបទ ក្រមកម្ពុជាប្រជាធិបតេយ្យក្រៅច្បាប់, បង្ខាំងមនុស្សខុសច្បាប់ និងឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៧ "ក្រវអ" ចុះថ្ងៃទី ២៤-០២-២០១១ របស់ សាលាឧទ្ធរណ៍ ។

១៧២-ទណ្ឌិតឈ្មោះ: **ខុន សុខុម** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-១០-២០០៨ ពីបទ ប៉ុនប៉ងឃាតកម្មគិតទុកជាមុន និងបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាច សាលក្រមលេខ ២៣ "គ" ចុះថ្ងៃទី ១៣-៣-២០១៥ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៧៣-ទណ្ឌិតឈ្មោះ: **WONG KOONMING** ភេទប្រុស អាយុ ៤៩ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ០៦-៤-២០០៧ ពីបទ នាំចេញជាអន្តរជាតិនូវគ្រឿងញៀនដែលបណ្ដាលឱ្យមាន គ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៨ "ក្រវ" ចុះថ្ងៃទី ២៣-៤-២០០៨ របស់សាលាដំបូង រាជធានីភ្នំពេញ ។

១៧៤-ទណ្ឌិតឈ្មោះ: **ម៉ុន ម៉ុន** ភេទប្រុស អាយុ ៤៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-៣-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២២ "កបដ" ចុះថ្ងៃទី ២៨-១០-២០១០ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៧៥-ទណ្ឌិតឈ្មោះ: **ផល ឡឿង** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ៣០-៥-២០០៦ ពីបទ រំលោភសេពសន្ថវៈ និងមនុស្សឃាតដោយចេតនា ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកា លេខ ៣១២ ចុះថ្ងៃទី ១៧-១០-២០១៤ របស់តុលាការកំពូល ។



១៧៦-ទណ្ឌិតឈ្មោះ **មាន ណារី** ភេទស្រី អាយុ ៤១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-១០-២០០៩ ពីបទ លក់ដូរមនុស្សដោយមានគោលដៅ (ស្មុំកូន) និងបង្ករបួសដោយ ចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាច សាលដីកាលេខ ០៩ ចុះថ្ងៃទី ២២-០១-២០១៤ របស់តុលាការកំពូល ។

១៧៧-ទណ្ឌិតឈ្មោះ **ចាន់ ធីឃីន** ភេទស្រី អាយុ ២២ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៩-៨-២០០៦ ពីបទ អំពើលក់ទិញដូរមនុស្សដោយមានគោលដៅ និងបទ សញ្ជាតិម្តង ទាក់ទងនឹងពេស្យាចារកុមារ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៣៣ ចុះថ្ងៃទី ០៩-១០-២០១៣ របស់ តុលាការកំពូល ។

១៧៨-ទណ្ឌិតឈ្មោះ **ឡេ ធីឃឿន** ហៅ លាង ភេទស្រី អាយុ ៣៧ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ២៨-៣-២០០៦ ពីបទ ជួញដូរមនុស្ស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៤ "ក្រVអ" ចុះថ្ងៃទី ២៦-០១-២០១១ របស់សាលាដំបូងខេត្តកំពង់ចាម ។

១៧៩-ទណ្ឌិតឈ្មោះ **អ៊ឹម ស្រី** ភេទស្រី អាយុ ៣៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៤-៦-២០០៥ ពីបទ សមគំនិតធ្វើឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៣ "ក" ចុះថ្ងៃទី ១៩-១០-២០០៥ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

១៨០-ទណ្ឌិតឈ្មោះ **ធី តូ** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៧-៨-២០០៨ ពីបទ មនុស្សឃាតគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៩ "ខ" ចុះថ្ងៃទី ១៧-០២-២០០៩ របស់សាលាដំបូងខេត្តកំពង់ចាម ។

១៨១-ទណ្ឌិតឈ្មោះ **ថន ធី** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២១-១០-២០០២ ពីបទ ឃាតកម្មដោយគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៣ "ក" ចុះថ្ងៃទី ២៣-៤-២០០៣ របស់សាលាដំបូងខេត្តកំពង់ចាម ។

១៨២-ទណ្ឌិតឈ្មោះ **កេន គុណ** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២១-១០-២០០២ ពីបទ ឃាតកម្មដោយគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៣ "ក" ចុះថ្ងៃទី ២៣-៤-២០០៣ របស់សាលាដំបូងខេត្តកំពង់ចាម ។

១៨៣-ទណ្ឌិតឈ្មោះ **សាំង អូន** ហៅ ឡែត ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ២៨-១០-២០០២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៦ "ខ" ចុះថ្ងៃទី ០៤-៥-២០០៣ របស់សាលាដំបូងខេត្តកំពង់ចាម ។



១៨៤-ទណ្ឌិតឈ្មោះ: **ស្រីន់ វ៉ា** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០២-៩-២០០២ ពីបទ ធ្វើមនុស្សឃាតដោយចេតនា និងប្លន់ទ្រព្យសម្បត្តិអ្នកដទៃ ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រម លេខ ៦៩ "ក" ចុះថ្ងៃទី ១៨-៣-២០០៣ របស់សាលាដំបូងខេត្តកំពង់ចាម ។

១៨៥-ទណ្ឌិតឈ្មោះ: **ផាត់ មីន** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២២-៣-២០០៤ ពីបទ ប៉ុនប៉ងធ្វើមនុស្សឃាតដោយគិតទុកជាមុន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣២០ "ក" ចុះថ្ងៃទី ១៥-៩-២០០៤ របស់សាលាដំបូងខេត្តកំពង់ចាម ។

១៨៦-ទណ្ឌិតឈ្មោះ: **ណាម ណុន** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៣-១២-២០០៤ ពីបទ ធ្វើមនុស្សឃាតដោយគិតទុកជាមុន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៣ "គ" ចុះថ្ងៃទី ២៩-៦-២០០៥ របស់សាលាដំបូងខេត្តកំពង់ចាម ។

១៨៧-ទណ្ឌិតឈ្មោះ: **ឃុំ ពៅ** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២២-១២-១៩៩៩ ពីបទ ប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ធ្វើមនុស្សឃាតដោយចេតនា និងប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៨ "ក" ចុះថ្ងៃទី ១១-៥-២០០០ របស់ សាលាដំបូងខេត្តកំពង់ចាម ។

១៨៨-ទណ្ឌិតឈ្មោះ: **អ៊ិន អុន** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២០-៨-២០០៥ ពីបទ ប្លន់ សម្លាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ "ប" ចុះថ្ងៃទី ២៤-០២-២០០៦ របស់ សាលាដំបូងខេត្តកំពង់ចាម ។

១៨៩-ទណ្ឌិតឈ្មោះ: **តុន ឡឿន** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-០១-២០០១ ពីបទ ចាប់មនុស្សជំរិតទារយកប្រាក់ និងធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាល ក្រមលេខ ៨៨ "ក" ចុះថ្ងៃទី ២៩-៦-២០០១ របស់សាលាដំបូងខេត្តកំពង់ចាម ។

១៩០-ទណ្ឌិតឈ្មោះ: **ហេង សុខម៉េង** ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-០១-២០០៧ ពីបទ ឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២១ ឆ្នាំ តាមអំណាចសាល ក្រមលេខ ៣៧ "គ" ចុះថ្ងៃទី ២៩-៦-២០០៧ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ។

១៩១-ទណ្ឌិតឈ្មោះ: **ជុំវ ឈុន** ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៤-១២-២០០៨ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៩ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៣ "ច" ចុះថ្ងៃទី ១៩-១០-២០០៩ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។



១៩២-ទណ្ឌិតឈ្មោះ: **ទុច អំសត់** ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៤-២០០៣ ពីបទ ការចាប់ជំរិត និងបង្ខាំងមនុស្សដោយខុសច្បាប់ និងបទ រំលោភ សេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាម អំណាចសាលក្រមលេខ ១៣៧ ចុះថ្ងៃទី ២១-១០-២០០៣ របស់សាលាដំបូងខេត្ត សៀមរាប-ឧត្តរមានជ័យ ។

១៩៣-ទណ្ឌិតឈ្មោះ: **ឃ្លើល ធើ** ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៧-៣-២០០៧ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៤ "ង" ចុះថ្ងៃទី ១៦-០១-២០០៨ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

១៩៤-ទណ្ឌិតឈ្មោះ: **គ្រឿល ធើ** ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៧-៦-២០០៣ ពីបទ ចាប់ជំរិត និងបង្ខាំងមនុស្សដោយខុសច្បាប់ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២៣ ចុះថ្ងៃទី ០៩-១០-២០០៣ របស់សាលាដំបូងខេត្តកំពង់ធំ ។

១៩៥-ទណ្ឌិតឈ្មោះ: **កាន់ សំណាង** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-៩-២០០៣ ពីបទ អំពើឃាតកម្មដោយគិតទុកជាមុន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៦ ចុះថ្ងៃទី ០៣-៣-២០០៤ របស់សាលាដំបូងខេត្តកោះកុង ។

១៩៦-ទណ្ឌិតឈ្មោះ: **ចយ សារិន** ហៅ ពៅ ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២១-៣-២០០២ ពីបទ ធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៥ ចុះថ្ងៃទី ១០-១០-២០០២ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

១៩៧-ទណ្ឌិតឈ្មោះ: **អ៊ុំ ហិរិទ** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០២-៣-២០០៣ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣០ "ខ" ចុះថ្ងៃទី ១២-៩-២០០៣ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

១៩៨-ទណ្ឌិតឈ្មោះ: **សោម ឈុនរិ** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៩-៨-២០០៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៣ "យ" ចុះថ្ងៃទី ១២-៣-២០០៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១៩៩-ទណ្ឌិតឈ្មោះ: **ឌុំ គុន** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៨-០១-២០០៤ ពីបទ ធ្វើមនុស្សឃាតគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១ "ព" ចុះថ្ងៃទី ១១-៣-២០០៤ របស់សាលាដំបូងខេត្តកណ្តាល ។



២០០-ទណ្ឌិតឈ្មោះ: **លន់ ឡេង** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៧-៧-២០០៧ ពីបទ ធ្វើមនុស្សឃាតដោយចេតនា និងប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៨ "ខ" ចុះថ្ងៃទី ១៨-៨-២០០៨ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

២០១-ទណ្ឌិតឈ្មោះ: **ក្រុង យ៉ាន់** ភេទប្រុស អាយុ ៤៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៦-៣-២០០៤ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣១ ចុះថ្ងៃទី ១៩-៨-២០០៤ របស់សាលាដំបូងខេត្តក្រចេះ ។

២០២-ទណ្ឌិតឈ្មោះ: **ហឿន ឆៀន** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-១២-២០០៣ ពីបទ រំលោភសេពសន្ថវៈ និងឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៩ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣១ ចុះថ្ងៃទី ១៨-៥-២០០៤ របស់សាលាដំបូងខេត្តក្រចេះ ។

២០៣-ទណ្ឌិតឈ្មោះ: **អ៊ឹម អ៊ិន** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-៥-២០០៥ ពីបទ មនុស្សឃាតគិតទុកជាមុន ប្លន់ និងប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣២ ចុះថ្ងៃទី ២៧-០១-២០០៦ របស់សាលាដំបូងខេត្តក្រចេះ ។

២០៤-ទណ្ឌិតឈ្មោះ: **ឡៅង យ៉ាងត្រាន** ភេទប្រុស អាយុ ៤១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-៩-២០០៣ ពីបទ ប្លន់ និងប៉ុនប៉ងមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៧ ចុះថ្ងៃទី ១១-៥-២០០៤ របស់សាលាដំបូងខេត្តក្រចេះ ។

២០៥-ទណ្ឌិតឈ្មោះ: **អ៊ី ចេង** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៩-២០០១ ពីបទ ប្រព្រឹត្តិអំពើភេរវកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៣ "ជ" ចុះថ្ងៃទី ០៤-៤-២០០៦ របស់សាលាឧទ្ធរណ៍ ។

២០៦-ទណ្ឌិតឈ្មោះ: **ស៊ឹម សុភាព** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៦-៥-១៩៩៩ ពីបទ ចាប់មនុស្សជំរិតទារយកប្រាក់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៩ ឆ្នាំ តាមអំណាចសាលដីកាលេខ ១១០ "ឃ" ចុះថ្ងៃទី ២៧-១២-២០០៥ របស់សាលាឧទ្ធរណ៍ ។

២០៧-ទណ្ឌិតឈ្មោះ: **សេង ឃ្មុន** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១១-៨-១៩៩៩ ពីបទ ចាប់មនុស្សជំរិតទារយកប្រាក់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ១១០ "ឃ" ចុះថ្ងៃទី ២៧-១២-២០០៥ របស់សាលាឧទ្ធរណ៍ ។





២០៨-ទណ្ឌិតឈ្មោះ **ឡឿង វ៉ាន់វាយ** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២២-៤-១៩៩៩ ពីបទ ក្រុមជនប្រដាប់អាវុធ និងបទឃាតកម្ម ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧០ “ច” ចុះថ្ងៃទី ០៥-៩-២០០៥ របស់សាលាឧទ្ធរណ៍ ។

២០៩-ទណ្ឌិតឈ្មោះ **ហ៊ុន សាវុទ្ធ** ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៥-៣-១៩៩៩ ពីបទ មនុស្សឃាតគិតទុកជាមុន និងជួញដូរគ្រឿងញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកា លេខ ៤៥ “ជ” ចុះថ្ងៃទី ០២-៥-២០០៦ របស់សាលាឧទ្ធរណ៍ ។

២១០-ទណ្ឌិតឈ្មោះ **កែវ មុវ៉ា** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-៩-២០០៤ ពីបទ មនុស្សឃាតគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៥ “ជ” ចុះថ្ងៃទី ២៣-៣-២០០៧ របស់សាលាឧទ្ធរណ៍ ។

២១១-ទណ្ឌិតឈ្មោះ **ជា ណារ៉ា** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១១-០២-២០០៣ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៦ “ង” ចុះថ្ងៃទី ០១-៧-២០០៨ របស់សាលាឧទ្ធរណ៍ ។

២១២-ទណ្ឌិតឈ្មោះ **នី ពន្លក** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៤-១១-២០០៤ ពីបទ មនុស្សឃាតដោយចេតនាមានអាវុធ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៣ “ឆ” ចុះថ្ងៃទី ២៧-១១-២០០៧ របស់សាលាឧទ្ធរណ៍ ។

២១៣-ទណ្ឌិតឈ្មោះ **ឡឿម ជុន** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៥-៥-១៩៩៩ ពីបទ ចាប់មនុស្សជំរិតទារយកប្រាក់ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកាលេខ ១១០ “យ” ចុះថ្ងៃទី ២៧-១២-២០០៥ របស់សាលាឧទ្ធរណ៍ ។

២១៤-ទណ្ឌិតឈ្មោះ **ស៊ុយ ហិរ** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៧-៥-២០០៣ ពីបទ មនុស្សឃាតដោយចេតនាគិតទុកជាមុន និងប្រើប្រាស់អាវុធខុស ច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាច សាលដីកាលេខ ៥៣ “ង” ចុះថ្ងៃទី ១៧-៦-២០០៨ របស់សាលាឧទ្ធរណ៍ ។

២១៥-ទណ្ឌិតឈ្មោះ **ជិន ខន** ហៅ ឡឿ ខន ភេទប្រុស អាយុ ៤២ ឆ្នាំ ត្រូវចាប់ ខ្លួននៅថ្ងៃទី ០៤-៥-២០០៧ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ១១០ “ក” ចុះថ្ងៃទី ១១-១១-២០០៩ របស់សាលាឧទ្ធរណ៍ ។



២១៦-ទណ្ឌិតឈ្មោះ **ត្រី ម៉ីនធី** ហៅ ចយ ភេទប្រុស អាយុ ៤២ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១៥-៦-២០០៤ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៥៥ "ច" ចុះថ្ងៃទី ២០-៨-២០១០ របស់សាលាឧទ្ធរណ៍ ។ ទណ្ឌិតរូបនេះបានទទួលរងទោសក្នុងពន្ធនាគារ អស់ចំរើរេលា ១១ ឆ្នាំ ៥ ខែ ០៩ ថ្ងៃ ។

២១៧-ទណ្ឌិតឈ្មោះ **ម៉ុ សុផាន់** ហៅ អ៊ា ណារ៉េន ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវ ចាប់ខ្លួននៅថ្ងៃទី ១១-៣-២០០៣ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧០ ចុះថ្ងៃទី ០៣-៨-២០០៩ របស់តុលាការកំពូល ។

២១៨-ទណ្ឌិតឈ្មោះ **លាវ វី** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-៩-២០០៦ ពីបទ មនុស្សឃាតគិតទុកជាមុន (ប្លន់សម្លាប់ជនរងគ្រោះយកម៉ូតូ) ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រម លេខ ២៩ "ច" ចុះថ្ងៃទី ១៤-០២-២០០៧ របស់សាលាដំបូងរាជធានីភ្នំពេញ ។

២១៩-ទណ្ឌិតឈ្មោះ **ហេង ឌី** ហៅ ពៅ ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវចាប់ខ្លួននៅ ថ្ងៃទី ២១-១២-១៩៩៩ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ "ក" ចុះថ្ងៃទី ២៩-៣-២០០០ របស់សាលាដំបូងខេត្តកណ្តាល ។

២២០-ទណ្ឌិតឈ្មោះ **កង សុភា** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៦-១១-២០០៧ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៥ "ក្រ" ចុះថ្ងៃទី ០៧-៤-២០០៨ របស់សាលាដំបូងរាជធានីភ្នំពេញ ។

២២១-ទណ្ឌិតឈ្មោះ **សូ វុធិវណ្ណ** ហៅ វិន ថុង ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវ ចាប់ខ្លួននៅថ្ងៃទី ២៣-៧-២០០៣ ពីបទ មនុស្សឃាតដោយចេតនាគិតទុកជាមុន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកា លេខ ៦៣ "ជ" ចុះថ្ងៃទី ២៧-៤-២០០៩ របស់សាលាឧទ្ធរណ៍ ។

២២២-ទណ្ឌិតឈ្មោះ **ឈើញ វ៉ាន់** ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៩-៣-២០០១ ពីបទ ឃាតកម្មគិតទុកជាមុន, ប្រើប្រាស់អាវុធខុសច្បាប់, ញុះញង់ និង សមគំនិត ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាម អំណាចសាលក្រមលេខ ៦០ ចុះថ្ងៃទី ១១-៩-២០០១ របស់សាលាដំបូងខេត្តក្រចេះ ។

២២៣-ទណ្ឌិតឈ្មោះ **ចេង វុធី** ហៅ វ៉ាន ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ១៣-០២-២០០៥ ពីបទ ធ្វើមនុស្សឃាតដោយចេតនា និងប្រើប្រាស់អាវុធខុស ច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាច សាលក្រមលេខ ២៥៥ "ក" ចុះថ្ងៃទី ០៤-៨-២០០៥ របស់សាលាដំបូងខេត្តកំពង់ចាម ។



២២៤-ទណ្ឌិតឈ្មោះ: **គាំ ត្រូ** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៣-១១-២០០៦ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៦ "គ" ចុះថ្ងៃទី ២៦-៣-២០០៧ របស់សាលាដំបូងខេត្តកំពង់ចាម ។

២២៥-ទណ្ឌិតឈ្មោះ: **ច័ន្ទ សៀត** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-៥-២០០៣ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧១ "ក" ចុះថ្ងៃទី ២៩-៨-២០០៣ របស់សាលាដំបូងខេត្តបាត់ដំបង ។

**មាត្រា ៣ :** ត្រូវបន្ថយរយៈពេលទទួលរងទោសចំនួន ៩ ខែ ឱ្យទណ្ឌិតចំនួន ១១៨ នាក់ ក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៥ ដែលបាន ខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេលរងទោសក្នុងពន្ធនាគារកន្លងមក ដូចមានរាយឈ្មោះ ខាងក្រោម:

១-ទណ្ឌិតឈ្មោះ: **គាំ ថៃ** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៤-៧-២០០៥ ពីបទ សម្លាប់មនុស្សដោយចេតនាគិតទុកជាមុន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣៩ ចុះថ្ងៃទី ១១-៩-២០០៦ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

២-ទណ្ឌិតឈ្មោះ: **ចិន សាឡើន** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៤-១២-២០០៨ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៧ "គ" ចុះថ្ងៃទី ២៨-៧-២០១០ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

៣-ទណ្ឌិតឈ្មោះ: **ឡើង ឡើង** ភេទប្រុស អាយុ ៥៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១០-៨-២០០៨ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ "ក" ចុះថ្ងៃទី ១៩-០១-២០១០ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

៤-ទណ្ឌិតឈ្មោះ: **ចេន ឈឹម** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៦-៧-២០០៥ ពីបទ សម្លាប់មនុស្សដោយចេតនាមានអាវុធ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤៨ ចុះថ្ងៃទី ១៤-៩-២០០៦ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

៥-ទណ្ឌិតឈ្មោះ: **នេវ សំរោត** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ៣០-៩-២០០៨ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ ចុះថ្ងៃទី ១២-០១-២០១១ របស់ សាលាដំបូងខេត្តកំពង់ស្ពឺ ។



៦-ទណ្ឌិតឈ្មោះ: **យ៉ែម ម៉ិនឡើង** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៣-១២-២០០៦ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨ "ជ" ចុះថ្ងៃទី ២១-០១-២០១០ របស់សាលាឧទ្ធរណ៍ ។

៧-ទណ្ឌិតឈ្មោះ: **ចិន គុណ** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-៦-២០០៨ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៩ "យ" ចុះថ្ងៃទី ២១-៥-២០១១ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

៨-ទណ្ឌិតឈ្មោះ: **ឡើង រ៉ុន** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៧-៦-២០០៩ ពីបទ រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរង គ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាច សាលក្រមលេខ ០៥ "គ" ចុះថ្ងៃទី ២៣-៣-២០១១ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

៩-ទណ្ឌិតឈ្មោះ: **ថែម វណ្ណៈ** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-០២-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៥ "ជ" ចុះថ្ងៃទី ១៣-១២-២០១១ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

១០-ទណ្ឌិតឈ្មោះ: **ទួន ទួន** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៧-៧-២០១០ ពីបទ ធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ "ច" ចុះថ្ងៃទី ០៣-៣-២០១១ របស់សាលាដំបូងខេត្តកំពង់ចាម ។

១១-ទណ្ឌិតឈ្មោះ: **គៀវ សុគុណ** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ៣១-៧-២០០៩ ពីបទ ប្លន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៧ "ក្រអែច" ចុះថ្ងៃទី ២២-០២-២០១១ របស់សាលាឧទ្ធរណ៍ ។

១២-ទណ្ឌិតឈ្មោះ: **រិន ធីន** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ៣១-៧-២០០៩ ពីបទ ប្លន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៧ "ក្រអែច" ចុះថ្ងៃទី ២២-០២-២០១១ របស់សាលាឧទ្ធរណ៍ ។

១៣-ទណ្ឌិតឈ្មោះ: **សិត រ៉ែន** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៣-៥-២០០៨ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨០ "ខ" ចុះថ្ងៃទី ២២-៩-២០០៨ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។



១៤-ទណ្ឌិតឈ្មោះ: **សឿម ចៀន** ភេទប្រុស អាយុ ៤៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៩-៣-២០០៩ ពីបទ អំពើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៣ "ច" ចុះថ្ងៃទី ២២-៧-២០០៩ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

១៥-ទណ្ឌិតឈ្មោះ: **គិន ឃឹច** ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-៦-២០០៩ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣ "ខ" ចុះថ្ងៃទី ១០-០២-២០១០ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

១៦-ទណ្ឌិតឈ្មោះ: **សឿន សារិត** ហៅ សឿន សារិទ្ធី ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៤-៧-២០០៧ ពីបទ ប៉ុនប៉ងប្រព្រឹត្តិអំពើចោរកម្ម, ប្លន់ និងអំពើលួចដោយមានស្ថានទម្ងន់ទោសប្រើហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤ "ឈ" ចុះថ្ងៃទី ០៥-៣-២០១៤ របស់សាលាដំបូងខេត្តសៀមរាប ។

១៧-ទណ្ឌិតឈ្មោះ: **និន នាត** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៥-៥-២០០៨ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១ "យ" ចុះថ្ងៃទី ០៣-៣-២០០៩ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

១៨-ទណ្ឌិតឈ្មោះ: **ផល ឌុន** ភេទប្រុស អាយុ ៥៦ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៥-០១-២០០៧ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៨ "ច" ចុះថ្ងៃទី ១០-៧-២០០៧ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

១៩-ទណ្ឌិតឈ្មោះ: **នី ឡឿន** ហៅ ឆូយ ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-៥-២០០៦ ពីបទ ធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨២ "គ" ចុះថ្ងៃទី ០៥-១២-២០០៦ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

២០-ទណ្ឌិតឈ្មោះ: **នាយ ឡុញ** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៩-០១-២០០៨ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤០ "ន" ចុះថ្ងៃទី ២៣-៧-២០០៨ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

២១-ទណ្ឌិតឈ្មោះ: **ពុត សារ៉ាត់** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៩-១១-២០០៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ "ន" ចុះថ្ងៃទី ០៨-០១-២០០៩ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។



២២-ទណ្ឌិតឈ្មោះ **សះ ពេជ្រ** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-១១-២០០៨ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៣ "កប៣" ចុះថ្ងៃទី ១៧-១១-២០០៨ របស់សាលាដំបូងរាជធានីភ្នំពេញ ។

២៣-ទណ្ឌិតឈ្មោះ **ទិត្យ ហៀង** ភេទស្រី អាយុ ៤៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-១០-២០១០ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣០ "ង" ចុះថ្ងៃទី ០៣-១១-២០១១ របស់ សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៤-ទណ្ឌិតឈ្មោះ **រស់ វិទ្ធី** ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-៦-២០០៩ ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧៦ "ក្រ.សស" ចុះថ្ងៃទី ២៧-៧-២០១២ របស់សាលាឧទ្ធរណ៍ ។

២៥-ទណ្ឌិតឈ្មោះ **ថាវ៉ាន សុខសាខន** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ០៧-៦-២០១០ ពីបទ អំពើឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៨ ចុះថ្ងៃទី ១៦-១១-២០១០ របស់សាលាដំបូងខេត្តព្រះវិហារ ។

២៦-ទណ្ឌិតឈ្មោះ **ចូម ខាំ** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៧-៦-២០១០ ពីបទ អំពើឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៨ ចុះថ្ងៃទី ១៦-១១-២០១០ របស់សាលាដំបូងខេត្តព្រះវិហារ ។

២៧-ទណ្ឌិតឈ្មោះ **ម៉ាន់ វិន** ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-៥-២០១០ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៨ ចុះថ្ងៃទី ១៣-១២-២០១១ របស់សាលាដំបូងខេត្តព្រះវិហារ ។

២៨-ទណ្ឌិតឈ្មោះ **ទេស រិត** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-៦-២០១១ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៦ ចុះថ្ងៃទី ០២-១១-២០១១ របស់សាលា ដំបូងខេត្តព្រះវិហារ ។

២៩-ទណ្ឌិតឈ្មោះ **សុគ្គា មូរ៉ាសី** ហៅ ដា ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១៥-៥-២០១០ ពីបទ ប្លន់ និងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤ "យ" ចុះថ្ងៃទី ១១-៨-២០១០ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

៣០-ទណ្ឌិតឈ្មោះ **ស្តើង ថា** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៤-១១-២០០៨ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៦ "ក" ចុះថ្ងៃទី ០៥-១០-២០០៩ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។



៣១-ទណ្ឌិតឈ្មោះ: **នេវ គឹមសេង** ភេទប្រុស អាយុ ៥២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-៩-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥ “ក” ចុះថ្ងៃទី ២៤-៥-២០១១ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

៣២-ទណ្ឌិតឈ្មោះ: **ជុំ សុខខេង** ភេទស្រី អាយុ ៣៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៨-៨-២០០៧ ពីបទ ជួញដូរមនុស្ស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ១១ “ឈ” ចុះថ្ងៃទី ២៦-១០-២០១០ របស់ សាលាឧទ្ធរណ៍ ។

៣៣-ទណ្ឌិតឈ្មោះ: **រ៉ុក ឡឺន** ហៅ រ៉ុក រាន់ ភេទស្រី អាយុ ១៩ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ៣០-៨-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៦ “យ” ចុះថ្ងៃទី ៣១-៥-២០១១ របស់សាលាដំបូងខេត្តកំពង់ធំ ។

៣៤-ទណ្ឌិតឈ្មោះ: **សា រ៉ែវិន** ហៅ នៅ រិន ភេទស្រី អាយុ ៣៥ ឆ្នាំ ត្រូវចាប់ខ្លួននៅ ថ្ងៃទី ០៩-០១-២០០៨ ពីបទ ជួញដូរមនុស្ស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៤ “កបIII” ចុះថ្ងៃទី ២០-៨-២០០៨ របស់សាលាដំបូងរាជធានីភ្នំពេញ ។

៣៥-ទណ្ឌិតឈ្មោះ: **គង់ ណុយ** ភេទប្រុស អាយុ ៤២ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៩-១០-២០០៥ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦ ចុះថ្ងៃទី ០១-០២-២០០៦ របស់សាលាដំបូងខេត្តព្រះសីហនុ ។

៣៦-ទណ្ឌិតឈ្មោះ: **ខាត់ សុផន** ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-៦-២០១០ ពីបទ អំពើប៉ុនប៉ងមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩៤ “យ” ចុះថ្ងៃទី ១៨-១១-២០១០ របស់សាលាដំបូងខេត្តកោះកុង ។

៣៧-ទណ្ឌិតឈ្មោះ: **រិន រ៉ាន់** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-៦-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៧ “ក្រVញ” ចុះថ្ងៃទី ១០-៥-២០១៣ របស់សាលាឧទ្ធរណ៍ ។

៣៨-ទណ្ឌិតឈ្មោះ: **ហេង ថុន** ហៅ ល័ក្ខ ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ០២-០១-២០០៩ ពីបទ អំពើរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៦ ក្រ.IV “ច” ចុះថ្ងៃទី ២៤-៣-២០១៤ របស់សាលាឧទ្ធរណ៍ ។



៣៩-ទណ្ឌិតឈ្មោះ: **ឌុក ចាន់ឡើង** ភេទប្រុស អាយុ ៤៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៩-៩-២០១១ ពីបទ ស្ថានទម្ងន់ទោសនៃបទរំលោភសេពសន្ថវៈ (អនីតិជន) ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកា លេខ ៥៨ "ក្រVបស" ចុះថ្ងៃទី ២៦-៦-២០១៣ របស់សាលាឧទ្ធរណ៍ ។

៤០-ទណ្ឌិតឈ្មោះ: **សាន ឡើង** ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៧-៣-២០០៨ ពីបទ អំពើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦០ "គ" ចុះថ្ងៃទី ០៨-៨-២០០៨ របស់សាលាដំបូងខេត្តកោះកុង ។

៤១-ទណ្ឌិតឈ្មោះ: **គង់ ផល** ភេទប្រុស អាយុ ៥១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២២-៥-២០០៨ ពីបទ អំពើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៩ "គ" ចុះថ្ងៃទី ៣០-១២-២០០៨ របស់សាលាដំបូងខេត្តកោះកុង ។

៤២-ទណ្ឌិតឈ្មោះ: **អ៊ុន សំឡើង** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៦-១២-២០០៩ ពីបទ ជួញដូរគ្រឿងញៀនហាមឃាត់ខុសច្បាប់ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤០ "ក្រVគ" ចុះថ្ងៃទី ១១-៦-២០១៣ របស់សាលាឧទ្ធរណ៍ ។

៤៣-ទណ្ឌិតឈ្មោះ: **នឹម សុខណាង** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-៧-២០១១ ពីបទ ឃាតកម្ម (ប៉ុនប៉ង) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ២២៧ ចុះថ្ងៃទី ១៣-៩-២០១៣ របស់តុលាការកំពូល ។

៤៤-ទណ្ឌិតឈ្មោះ: **ច័ន្ទ សិយ** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៥-៨-២០០៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៩ "ខ" ចុះថ្ងៃទី ២៥-០១-២០១០ របស់សាលាឧទ្ធរណ៍ ។

៤៥-ទណ្ឌិតឈ្មោះ: **ថុ វណ្ណនី** ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៣-៤-២០០៧ ពីបទ ជួញដូរគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (Méthamphétamine) ខុស ច្បាប់ និងប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១៣ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៩០ ចុះថ្ងៃទី ០៥-១០-២០១១ របស់ តុលាការកំពូល ។

៤៦-ទណ្ឌិតឈ្មោះ: **អ៊ុក ភក្ដី** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-០២-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៤ "ក" ចុះថ្ងៃទី ១៦-៦-២០១០ របស់សាលាដំបូងខេត្តតាកែវ ។





៤៧-ទណ្ឌិតឈ្មោះ: **វ៉ាន់ ណារ៉ុន** ភេទស្រី អាយុ ៥៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៣-៦-២០០៨ ពីបទ ប៉ុនប៉ងធ្វើមនុស្សឃាត ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៦ "ស" ចុះថ្ងៃទី ២៨-៧-២០០៩ របស់សាលាដំបូងខេត្តកណ្តាល ។

៤៨-ទណ្ឌិតឈ្មោះ: **ជុំ ភុសល** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៩-៣-២០១០ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣ "វ/ហ" ចុះថ្ងៃទី ១១-០២-២០១១ របស់ សាលាដំបូងខេត្តកណ្តាល ។

៤៩-ទណ្ឌិតឈ្មោះ: **ពង្ស វណ្ណៈ** ភេទប្រុស អាយុ ៥៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៧-១០-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០១ "ហ" ចុះថ្ងៃទី ០៧-១២-២០១១ របស់សាលាដំបូងខេត្តកណ្តាល ។

៥០-ទណ្ឌិតឈ្មោះ: **ស៊ិន ភាវ** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១២-៦-២០០៩ ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៦ "ណ" ចុះថ្ងៃទី ០២-៤-២០១០ របស់សាលាដំបូងខេត្តកណ្តាល ។

៥១-ទណ្ឌិតឈ្មោះ: **ចេន ធានី** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៨-១២-២០០៨ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤០ "កប.៥" ចុះថ្ងៃទី ២២-៦-២០០៩ របស់សាលាដំបូងរាជធានីភ្នំពេញ ។

៥២-ទណ្ឌិតឈ្មោះ: **ទង់ គូ** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២២-៨-២០០៨ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤ "យ" ចុះថ្ងៃទី ០៧-៥-២០០៩ របស់សាលាដំបូងខេត្តកណ្តាល ។

៥៣-ទណ្ឌិតឈ្មោះ: **សំណាង ពេជ្រ** ហៅ និត ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១២-០២-២០០៨ ពីបទ ប្លន់ (គាស់ផ្ទះលួចម៉ូតូ និងគាស់ទម្លុះទម្លាយ) និងប្រើប្រាស់ អាវុធខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាម អំណាចសាលដីកាលេខ ២១ "ក្រវអេប" ចុះថ្ងៃទី ១០-៤-២០១៥ របស់សាលាឧទ្ធរណ៍ ។

៥៤-ទណ្ឌិតឈ្មោះ: **ចេន សារុន** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៦-៥-២០០៨ ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៦ "ក្រវអ" ចុះថ្ងៃទី ០៣-៥-២០១១ របស់សាលាឧទ្ធរណ៍ ។



៥៥-ទណ្ឌិតឈ្មោះ: **គឹម វី** ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-៩-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៨ "ក្រ.III.ច" ចុះថ្ងៃទី ២៩-០១-២០១៣ របស់សាលាឧទ្ធរណ៍ ។

៥៦-ទណ្ឌិតឈ្មោះ: **ម៉ិល វិចិត** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-៧-២០១០ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៩ "ក្រVII.ឆ" ចុះថ្ងៃទី ១២-៩-២០១៤ របស់សាលាឧទ្ធរណ៍ ។

៥៧-ទណ្ឌិតឈ្មោះ: **ពេជ្រ ម៉េង** ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៥-១១-២០០៨ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៩ "ឆ" ចុះថ្ងៃទី ២៨-៧-២០០៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៥៨-ទណ្ឌិតឈ្មោះ: **ហ៊ុន ហិល** ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-០១-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៦ "គ" ចុះថ្ងៃទី ១៤-១០-២០០៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៥៩-ទណ្ឌិតឈ្មោះ: **វណ្ណ មុល** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-១២-២០១០ ពីបទ ប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៨ "ក្រ.III.ច" ចុះថ្ងៃទី ១១-៩-២០១៣ របស់សាលាឧទ្ធរណ៍ ។

៦០-ទណ្ឌិតឈ្មោះ: **សឹម ណាត** ហៅ ភេ ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០៣-៧-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៣ "ច" ចុះថ្ងៃទី ០៩-០២-២០១១ របស់សាលាដំបូងខេត្តបាត់ដំបង ។

៦១-ទណ្ឌិតឈ្មោះ: **ចាន់ ចំរើន** ហៅ តាជង្គង់វែង ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវ ឃុំខ្លួននៅថ្ងៃទី ២០-៣-២០០៩ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧២ "ច" ចុះថ្ងៃទី ២៤-៦-២០១០ របស់សាលាដំបូងខេត្តបាត់ដំបង ។

៦២-ទណ្ឌិតឈ្មោះ: **យ៉ឹច ម៉ិនយូ** ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-១២-២០០៨ ពីបទ ជួញដូរគ្រឿងញៀនឧសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៣៥ ចុះថ្ងៃទី ២៧-៩-២០១៣ របស់តុលាការកំពូល ។

៦៣-ទណ្ឌិតឈ្មោះ: **ម៉ែត សាភេន** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-៥-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៣ "ង" ចុះថ្ងៃទី ១៩-៩-២០១១ របស់សាលាដំបូងខេត្តបាត់ដំបង ។



៦៤-ទណ្ឌិតឈ្មោះ: **សឿន ភាន់** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-៥-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៣ "ង" ចុះថ្ងៃទី ១៩-៩-២០១១ របស់សាលាដំបូងខេត្តបាត់ដំបង ។

៦៥-ទណ្ឌិតឈ្មោះ: **ទិត្យ ឡើង** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-៥-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៣ "ង" ចុះថ្ងៃទី ១៩-៩-២០១១ របស់សាលាដំបូងខេត្តបាត់ដំបង ។

៦៦-ទណ្ឌិតឈ្មោះ: **ប៉ាន ឡើង** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-១១-២០០៩ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៩ "ច" ចុះថ្ងៃទី ២៩-៩-២០១០ របស់សាលាដំបូងខេត្តបាត់ដំបង ។

៦៧-ទណ្ឌិតឈ្មោះ: **ម៉ៅ គោកឌឹម** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-១១-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦០ "គ" ចុះថ្ងៃទី ២២-៨-២០១១ របស់សាលាដំបូងខេត្តបាត់ដំបង ។

៦៨-ទណ្ឌិតឈ្មោះ: **ប៉ាន ម៉ិនយ៉ែម** ហៅ ឈើត តុញ ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣០-៩-២០១០ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៦ "ឃ" ចុះថ្ងៃទី ២១-៥-២០០៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៦៩-ទណ្ឌិតឈ្មោះ: **នី ម៉េង** ហៅ តាព្រះ ភេទប្រុស អាយុ ៥៥ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២៩-១០-២០១០ ពីបទ ប៉ុនប៉ងឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៦ "ច" ចុះថ្ងៃទី ០១-៣-២០១២ របស់សាលាដំបូងខេត្តបាត់ដំបង ។

៧០-ទណ្ឌិតឈ្មោះ: **លី សុធាវិទ្ធី** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៩-១០-២០០៨ ពីបទ ធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៥ "ខ" ចុះថ្ងៃទី ៣១-៣-២០០៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៧១-ទណ្ឌិតឈ្មោះ: **ម៉ិត លួស** ហៅ ពុត លួស ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ១៧-០១-២០០៥ ពីបទ ធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៤១ "ខ" ចុះថ្ងៃទី ០៥-១១-២០០៩ របស់សាលាឧទ្ធរណ៍ ។



៧២-ទណ្ឌិតឈ្មោះ: **វ៉ាន សារ៉េន** ភេទប្រុស អាយុ ៤៦ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២១-៣-២០០៥ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១ "ង" ចុះថ្ងៃទី ០២-៨-២០០៥ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៧៣-ទណ្ឌិតឈ្មោះ: **យិន អំ** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០១-១២-២០០៤ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧ "ក" ចុះថ្ងៃទី ០៦-៧-២០០៥ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៧៤-ទណ្ឌិតឈ្មោះ: **ឱត្យ សុផា** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-៦-២០០៥ ពីបទ ធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៤ "ង" ចុះថ្ងៃទី ២៧-០២-២០០៨ របស់សាលាឧទ្ធរណ៍ ។

៧៥-ទណ្ឌិតឈ្មោះ: **វ៉ាន ឡើន** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-១២-២០០៥ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៩ "ក" ចុះថ្ងៃទី ២០-៥-២០០៥ របស់សាលាដំបូងខេត្តបាត់ដំបង ។

៧៦-ទណ្ឌិតឈ្មោះ: **ឃាន សុខ** ភេទប្រុស អាយុ ៤២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៦-៦-២០០៩ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤ "យ" ព្រ.ទ ចុះថ្ងៃទី ២៣-៨-២០១០ របស់សាលាដំបូងខេត្តព្រៃវែង ។

៧៧-ទណ្ឌិតឈ្មោះ: **សំ ឃឿន** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-០១-២០០៨ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១ "ង" ព្រ.ទ ចុះថ្ងៃទី ១៧-៧-២០០៨ របស់សាលាដំបូងខេត្តព្រៃវែង ។

៧៨-ទណ្ឌិតឈ្មោះ: **កៅ ថាន** ហៅ ឃាន រ៉ា ភេទប្រុស អាយុ ៤៥ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១៧-៥-២០០៨ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០ ចុះថ្ងៃទី ២៤-៣-២០០៩ របស់សាលាដំបូងខេត្តព្រៃវែង ។

៧៩-ទណ្ឌិតឈ្មោះ: **លី ឡុត** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៣-៧-២០០៧ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ "គ" ព្រ.ទ ចុះថ្ងៃទី ០៦-៨-២០០៨ របស់សាលាដំបូងខេត្តព្រៃវែង ។

៨០-ទណ្ឌិតឈ្មោះ: **មន វ៉ាន់** ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-០២-២០០៦ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៥ "ន" ចុះថ្ងៃទី ០៥-៦-២០០៩ របស់សាលាឧទ្ធរណ៍ ។



៨១-ទណ្ឌិតឈ្មោះ: **វិត រាង** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៩-១១-២០០៧ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៤ "ក" ព្រ.ទ ចុះថ្ងៃទី ១៨-៨-២០០៨ របស់សាលាដំបូងខេត្តព្រៃវែង ។

៨២-ទណ្ឌិតឈ្មោះ: **ឌុន ញួង** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៨-១០-២០០៨ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៥ ចុះថ្ងៃទី ២៧-៨-២០១០ របស់សាលាដំបូងខេត្តមណ្ឌលគិរី ។

៨៣-ទណ្ឌិតឈ្មោះ: **ចៀម សាគ** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-០២-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៨ "គ" ចុះថ្ងៃទី ១២-១០-២០១០ របស់សាលាដំបូងខេត្តរតនគិរី ។

៨៤-ទណ្ឌិតឈ្មោះ: **កាន សុខុម** ភេទប្រុស អាយុ ៤៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៣-០១-២០០៩ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥០ "ក" ចុះថ្ងៃទី ០៥-៦-២០០៩ របស់សាលាដំបូងខេត្តក្រចេះ ។

៨៥-ទណ្ឌិតឈ្មោះ: **ពៅ ឌីសាម៉េត** ហៅ ម៉ាប់ ភេទប្រុស អាយុ ៤៥ ឆ្នាំ ត្រូវ ចាប់ខ្លួននៅថ្ងៃទី ១០-៥-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ "គ" ចុះថ្ងៃទី ០៤-០១-២០១១ របស់សាលាដំបូងខេត្តក្រចេះ ។

៨៦-ទណ្ឌិតឈ្មោះ: **ឈិន ភាព** ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-៨-២០១១ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៤ "ខ" ចុះថ្ងៃទី ០៧-១២-២០១១ របស់ សាលាដំបូងខេត្តក្រចេះ ។

៨៧-ទណ្ឌិតឈ្មោះ: **GYAMFI PETER** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៣-៩-២០០៨ ពីបទ ដឹកជញ្ជូនជាអន្តរជាតិគ្រឿងញៀនខុសច្បាប់ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៨ "ក្រVបស" ចុះថ្ងៃទី ២៣-៤-២០១៥ របស់សាលាឧទ្ធរណ៍ ។

៨៨-ទណ្ឌិតឈ្មោះ: **កែវ វិចិត្រ** ហៅ យឹម សុភ័ក្ត្រ ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៧-៥-២០១១ ពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់ ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកា លេខ ២៣ ក្រII "ល" ចុះថ្ងៃទី ០៩-៦-២០១៥ របស់សាលាឧទ្ធរណ៍ ។



៨៩-ទណ្ឌិតឈ្មោះ: **សក្កា ចាន់ណា** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៣-១២-២០១០ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៤ "ក្រស" ចុះថ្ងៃទី ២៨-៥-២០១៥ របស់ សាលាឧទ្ធរណ៍ ។

៩០-ទណ្ឌិតឈ្មោះ: **វង្ស វ៉ានី** ហៅ សិទ្ធិ ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០៨-៤-២០១១ ពីបទ លួចដោយមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើ ហិង្សា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៣១ ចុះថ្ងៃទី ០១-៤-២០១៥ របស់តុលាការកំពូល ។

៩១-ទណ្ឌិតឈ្មោះ: **ស៊ឹម សុភិ** ហៅ ក្មេន ភេទស្រី អាយុ ៤៣ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ១៤-១២-២០០៥ ពីបទ ជួញដូរមនុស្ស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៨ "ច" ចុះថ្ងៃទី ២៦-០២-២០១០ របស់សាលាឧទ្ធរណ៍ ។

៩២-ទណ្ឌិតឈ្មោះ: **វូ ចាស៊ិន** (WU CHIA HSUN) ភេទស្រី អាយុ ១៦ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ១១-១២-២០០៧ ពីបទ នាំចេញជាអន្តរជាតិនូវគ្រឿងញៀនប្រភេទហ្វីអ៊ុន ខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាម អំណាចសាលដីកាលេខ ២០២ ចុះថ្ងៃទី ០៨-៨-២០១៤ របស់តុលាការកំពូល ។

៩៣-ទណ្ឌិតឈ្មោះ: **ខៀវ ចិន្ដាមុនី** ភេទស្រី អាយុ ៤០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-១២-២០០៨ ពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៣៥ ចុះថ្ងៃទី ២៧-៩-២០១៣ របស់តុលាការកំពូល ។

៩៤-ទណ្ឌិតឈ្មោះ: **តោម តែល** ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៦-១២-២០០៨ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៧ "ក្រវធ" ចុះថ្ងៃទី ២២-៩-២០១១ របស់សាលាឧទ្ធរណ៍ ។

៩៥-ទណ្ឌិតឈ្មោះ: **ស្រួច ឆា** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-៦-២០០៩ ពីបទ ប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៦ "ក្រត" ចុះថ្ងៃទី ០៧-១២-២០០៩ របស់សាលាដំបូងរាជធានីភ្នំពេញ ។

៩៦-ទណ្ឌិតឈ្មោះ: **អូន ប្រុស** ហៅ ញ៉ាញ ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ០៣-១២-២០០៧ ពីបទ កាន់កាប់អាវុធហាមឃាត់ដោយគ្មានការអនុញ្ញាត, បទ ប៉ុនប៉ង (ម៉ុត) និងប្រើប្រាស់អាវុធខុសច្បាប់ និងបទ មនុស្សឃាតដោយចេតនា ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រម លេខ ៥១ កបប "ឆ" ចុះថ្ងៃទី ២៨-៥-២០១៤ របស់សាលាដំបូងរាជធានីភ្នំពេញ ។



៩៧-ទណ្ឌិតឈ្មោះ **ម៉ិន សុភារិទ្ធ** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៦-៥-២០០៩ ពីបទ ប្លន់ (ម៉ូតូ) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៨ ក្រប "ញ" គ.ព.ព្រ.ទ.ពិ ចុះថ្ងៃទី ០៨-៦-២០១៥ របស់សាលាដំបូងរាជធានីភ្នំពេញ ។

៩៨-ទណ្ឌិតឈ្មោះ **កុល ស៊ីណាត** ហៅ វង្ស សាវុធ ភេទប្រុស អាយុ ៤៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ៣០-៣-២០១១ ពីបទ ប្លន់ (លួចមានគ្នាច្រើន) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៧ "ក្រប" ចុះថ្ងៃទី ០៦-៨-២០១៥ របស់សាលាឧទ្ធរណ៍ ។

៩៩-ទណ្ឌិតឈ្មោះ **មិន នី** ហៅ កំបុត ភេទប្រុស អាយុ ៣៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-៩-២០១០ ពីបទ ប្លន់, អំពើលួច (មានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា) និងប្រើប្រាស់អាវុធខុសច្បាប់ និងបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៨ ក្រប "ច" ចុះថ្ងៃទី ០៤-៣-២០១៤ របស់សាលាឧទ្ធរណ៍ ។

១០០-ទណ្ឌិតឈ្មោះ **ឃួន ស៊ីថា** ហៅ រាម ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-១១-២០០៩ ពីបទ លួច (មានហិង្សា), បទ ប្លន់ និងប្រើប្រាស់អាវុធខុសច្បាប់, និងបទ ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៧ "ក្រប" ចុះថ្ងៃទី ០៦-៨-២០១៤ របស់សាលាឧទ្ធរណ៍។

១០១-ទណ្ឌិតឈ្មោះ **ជួន ម៉ិនធី** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-៣-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៥៤ "ក្រប" ចុះថ្ងៃទី ០៤-៣-២០១៣ របស់សាលាឧទ្ធរណ៍ ។

១០២-ទណ្ឌិតឈ្មោះ MICHEAL JULIAN LEACH ភេទប្រុស អាយុ ៥០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៩-២០១០ ពីបទ ទិញពេស្យាចារកុមារ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៩៤ "ក្រប" ចុះថ្ងៃទី ០១-១២-២០១៤ របស់សាលាឧទ្ធរណ៍ ។

១០៣-ទណ្ឌិតឈ្មោះ **ខែង ឌុយ** ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៣-២០១២ ពីបទ ការរក្សាទុក ការដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញ្ឆុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៤ ចុះថ្ងៃទី ០៦-០២-២០១៥ របស់តុលាការកំពូល ។



១០៤-ទណ្ឌិតឈ្មោះ: **ភុន លីនុន** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-១០-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ៩៣ ក្រ.៣៣ “ណ” ចុះថ្ងៃទី ៣១-១២-២០១៣ របស់សាលាឧទ្ធរណ៍ ។

១០៥-ទណ្ឌិតឈ្មោះ: **ស្រី អ៊ែន** ហៅ អ៊ែន ភេទស្រី អាយុ ៥៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-១១-២០០៧ ពីបទ ពង្រត់មនុស្សយកទៅធ្វើពេស្យាចារ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ “ច” ចុះថ្ងៃទី ១០-០១-២០០៧ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១០៦-ទណ្ឌិតឈ្មោះ: **គង់ សុខ** ហៅ សុខ ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០៥-៥-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៦ “ក្រ១” ចុះថ្ងៃទី ០២-៦-២០១១ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១០៧-ទណ្ឌិតឈ្មោះ: **សុន ឡឿន** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៨-៦-២០០៨ ពីបទ ប៉ុនប៉ងឃាតកម្មដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៣ “ក្រ.៣៣.ស” ចុះថ្ងៃទី ០៣-១០-២០១៤ របស់សាលាឧទ្ធរណ៍ ។

១០៨-ទណ្ឌិតឈ្មោះ: **ប្រាក់ លីណា** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវចាប់ខ្លួននៅ ថ្ងៃទី ០៨-៦-២០០៨ ពីបទ ប៉ុនប៉ងឃាតកម្មដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៣ “ក្រ.៣៣.ស” ចុះថ្ងៃទី ០៣-១០-២០១៤ របស់សាលាឧទ្ធរណ៍ ។

១០៩-ទណ្ឌិតឈ្មោះ: **ប៊ិន ត្រី** ភេទប្រុស អាយុ ៣៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៦-៥-២០០៩ ពីបទ ប្លន់ និងប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨៤ “ក្រVIឃ្ម” ចុះថ្ងៃទី ១៤-១០-២០១១ របស់សាលាឧទ្ធរណ៍ ។

១១០-ទណ្ឌិតឈ្មោះ: **លួន វិបុល** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៨-១២-២០០៨ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៧ “ក្រVIធ” ចុះថ្ងៃទី ២២-៩-២០១១ របស់សាលាឧទ្ធរណ៍ ។





១១១-ទណ្ឌិតឈ្មោះ: **ថោង គ** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៤-០២-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦១ "ខ" ចុះថ្ងៃទី ១១-០១-២០១១ របស់សាលាដំបូងខេត្តក្រចេះ ។

១១២-ទណ្ឌិតឈ្មោះ: **គិន ឈិន** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៤-០២-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦១ "ខ" ចុះថ្ងៃទី ១១-០១-២០១១ របស់សាលាដំបូងខេត្តក្រចេះ ។

១១៣-ទណ្ឌិតឈ្មោះ: **យូ ជាក់** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៧-៧-២០០៧ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៩ ចុះថ្ងៃទី ០៥-៩-២០០៨ របស់សាលាដំបូងខេត្តក្រចេះ ។

១១៤-ទណ្ឌិតឈ្មោះ: **ហ៊ុក គឹមហួរ** ហៅ ហោ ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវចាប់ ខ្លួននៅថ្ងៃទី ២៨-៨-២០០៧ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១ "ង" ចុះថ្ងៃទី ១៩-០២-២០០៨ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

១១៥-ទណ្ឌិតឈ្មោះ: **មុត ជេម** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-៣-២០០៨ ពីបទ ធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦១ "ច" ចុះថ្ងៃទី ១២-៩-២០០៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

១១៦-ទណ្ឌិតឈ្មោះ: **ជន ភេន** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២០-១១-២០០៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៤ "ង" ចុះថ្ងៃទី ២៨-៥-២០០៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

១១៧-ទណ្ឌិតឈ្មោះ: **គុប ទិត្យ** ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-៧-២០១២ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ "ង" ចុះថ្ងៃទី ២៦-៣-២០១៣ របស់ សាលាដំបូងខេត្តកំពង់ឆ្នាំង ។

១១៨-ទណ្ឌិតឈ្មោះ: **ញ៉ែម ម៉ាម** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-៤-២០០៨ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៨ "ច" ចុះថ្ងៃទី ០១-៩-២០០៨ របស់សាលាដំបូងខេត្តបាត់ដំបង ។



**មាត្រា ៤ :** ត្រូវបន្ថយរយៈពេលទទួលរងទោសចំនួន ៦ ខែ ឱ្យទណ្ឌិតចំនួន ២៣៤ នាក់ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៥ ដែលបាន ខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេលរងទោសក្នុងពន្ធនាគារកន្លងមក ដូចមានរាយឈ្មោះ ខាងក្រោម៖

១-ទណ្ឌិតឈ្មោះ **សិន សំរឿន** ភេទប្រុស អាយុ ២៤ ឆ្នាំត្រូវឃុំខ្លួននៅថ្ងៃទី ១៧-០២-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៧ "ខ" ចុះថ្ងៃទី ២៥-១១-២០១១ របស់សាលាដំបូងខេត្តក្រចេះ ។

២-ទណ្ឌិតឈ្មោះ **ផុន ថៃ** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-០១-២០១២ ពីបទ ហិង្សាដោយចេតនាស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រម លេខ ៤២ "ខ" ចុះថ្ងៃទី ០៤-៣-២០១៣ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

៣-ទណ្ឌិតឈ្មោះ **ភាច សំណាង** ហៅ ចាំង ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ៣១-១២-២០០៩ ពីបទ ប្លន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៧ "ង" ចុះថ្ងៃទី ០៦-៩-២០១០ របស់សាលា ដំបូងខេត្តកំពង់ស្ពឺ ។

៤-ទណ្ឌិតឈ្មោះ **ស ហឿន** ភេទប្រុស អាយុ ១៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-១២-២០១២ ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣៩ "ឈ" ចុះថ្ងៃទី ២៦-៦-២០១៣ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

៥-ទណ្ឌិតឈ្មោះ **សុទ ម៉ុន** ហៅ ឡុយ ភេទប្រុស អាយុ ៥៦ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២២-០១-២០១២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥៣ "ឆ" ចុះថ្ងៃទី ៣០-១០-២០១៣ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

៦-ទណ្ឌិតឈ្មោះ **គឹម សាវី** ភេទប្រុស អាយុ ៤១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-១០-២០១១ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧២ "ឆ" ចុះថ្ងៃទី ០១-១១-២០១២ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

៧-ទណ្ឌិតឈ្មោះ **សំបូរ ផុល** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៨-៩-២០១១ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦ "ឃ" ចុះថ្ងៃទី ២៨-៣-២០១២ របស់សាលាដំបូងខេត្តកំពង់ចាម ។



៨-ទណ្ឌិតឈ្មោះ: **ឈុន គឹមឈឿន** ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-៣-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៥ “ជ” ចុះថ្ងៃទី ២១-១១-២០១១ របស់សាលាដំបូងខេត្តកំពង់ចាម ។

៩-ទណ្ឌិតឈ្មោះ: **ខេន ស៊ិនអ៊ិន** ភេទប្រុស អាយុ ១៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-៣-២០១៣ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុជន រងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាច សាលក្រមលេខ ៣៣ “គ” ចុះថ្ងៃទី ០៨-៤-២០១៣ របស់សាលាដំបូងខេត្តកំពង់ចាម ។

១០-ទណ្ឌិតឈ្មោះ: **ខុន ថាត** ហៅ ពី ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវចាប់ខ្លួន នៅ ថ្ងៃទី ២៩-៩-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៤ “យ” ចុះថ្ងៃទី ១៩-០១-២០១១ របស់សាលាដំបូងខេត្តកំពង់ចាម ។

១១-ទណ្ឌិតឈ្មោះ: **វ៉ន ឡឿន** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-៤-២០១២ ពីបទ រំលោភសេពសន្ថវៈ (មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រម លេខ ០៣ “ដ” ចុះថ្ងៃទី ២២-១០-២០១២ របស់សាលាដំបូងខេត្តកំពង់ចាម ។

១២-ទណ្ឌិតឈ្មោះ: **ប៉ាវ ឈឿន** ហៅ ម៉ៅ ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០៤-០១-២០១៣ ពីបទ ប្រទូស្តកេរខ្មាស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦១ “ខ” ចុះថ្ងៃទី ០៣-១២-២០១៣ របស់សាលាដំបូងខេត្តកំពង់ចាម ។

១៣-ទណ្ឌិតឈ្មោះ: **ស៊ី បុត្រវ័ណ្ណ** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-៤-២០១១ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៤ “ខ” ចុះថ្ងៃទី ០១-១២-២០១១ របស់សាលាដំបូងខេត្តកំពង់ចាម ។

១៤-ទណ្ឌិតឈ្មោះ: **សោម ភ័ស** ហៅ ខ្មៅ ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ២៩-១១-២០០៨ ពីបទ រំលោភសេពសន្ថវៈលើកុមារី ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៧ “គ” ចុះថ្ងៃទី ២២-៦-២០០៩ របស់សាលាដំបូងខេត្តកំពង់ចាម ។

១៥-ទណ្ឌិតឈ្មោះ: **ម៉េ ឌីន** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៧-១០-២០១១ ពីបទ លួចដោយប្រើហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៦ “ក្រIVអ” ចុះថ្ងៃទី ២៦-៣-២០១៣ របស់សាលាឧទ្ធរណ៍ ។



១៦-ទណ្ឌិតឈ្មោះ: **ពុត ឃ្រឿន** ភេទប្រុស អាយុ ៤១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៨-៨-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ "ឆ" ចុះថ្ងៃទី ២០-០១-២០១២ របស់សាលាដំបូងខេត្តកំពង់ចាម ។

១៧-ទណ្ឌិតឈ្មោះ: **ផែង ភីន** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០២-៤-២០១១ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៥ "ក" ចុះថ្ងៃទី ០៤-១០-២០១១ របស់សាលាដំបូងខេត្តកំពង់ចាម ។

១៨-ទណ្ឌិតឈ្មោះ: **ស ឃន់** ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៦-១០-២០១២ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៧ "គ" ចុះថ្ងៃទី ០៥-៣-២០១៣ របស់សាលាដំបូងខេត្តសៀមរាប ។

១៩-ទណ្ឌិតឈ្មោះ: **ឡៅន ឆន់** ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៤-៤-២០១៣ ពីបទ ប្លន់ និងកាន់កាប់អាវុធដែលហាមឃាត់ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦០ "ច" ចុះថ្ងៃទី ២៦-៨-២០០៩ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

២០-ទណ្ឌិតឈ្មោះ: **វ៉ា តុច** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-៤-២០១៤ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦០ "ឈ" ចុះថ្ងៃទី ២៥-១១-២០១៤ របស់សាលាដំបូងខេត្តសៀមរាប ។

២១-ទណ្ឌិតឈ្មោះ: **វិទ្ធី សែន** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-០១-២០១៣ ពីបទ អំពើលួចដោយមានស្ថានទម្ងន់ទោសដោយការគាស់ទម្ងន់ទម្លាយ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រម លេខ ២៣ "ខ" ចុះថ្ងៃទី ១០-៦-២០១៣ របស់សាលាដំបូងខេត្តសៀមរាប ។

២២-ទណ្ឌិតឈ្មោះ: **ពេជ្រ ស៊ីខែម** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-៣-២០១៣ ពីបទ កំហែងយកដោយមានស្ថានទម្ងន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៧ "ប" ចុះថ្ងៃទី ២៦-១១-២០១៣ របស់សាលាដំបូងខេត្តសៀមរាប ។

២៣-ទណ្ឌិតឈ្មោះ: **ម៉ិច ម៉ិនណារ៉ា** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៩-០៧-២០១២ ពីបទ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រម លេខ ០៤ "គ" ចុះថ្ងៃទី ២៩-០១-២០១៣ របស់សាលាដំបូងខេត្តសៀមរាប ។



២៤-ទណ្ឌិតឈ្មោះ: **នៃ ឈុនឡេង** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៣-២០១៣ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦១ “ង” ចុះថ្ងៃទី ៣០-១០-២០១៣ របស់សាលាដំបូងខេត្តសៀមរាប ។

២៥-ទណ្ឌិតឈ្មោះ: **ចាន់ រតនា** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-៥-២០១២ ពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦២ “ខ” ចុះថ្ងៃទី ០៥-១២-២០១២ របស់សាលាដំបូងខេត្តសៀមរាប ។

២៦-ទណ្ឌិតឈ្មោះ: **ឈូ សុផាត** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-៦-២០១២ ពីបទ អំពើរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៩ “ឈ” ចុះថ្ងៃទី ២៥-១០-២០១២ របស់សាលាដំបូងខេត្តសៀមរាប ។

២៧-ទណ្ឌិតឈ្មោះ: **មិ ម៉ិច** ភេទប្រុស អាយុ ៣៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-៨-២០១២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៤ “ល” ចុះថ្ងៃទី ០៩-៥-២០១៣ របស់សាលាដំបូងខេត្តសៀមរាប ។

២៨-ទណ្ឌិតឈ្មោះ: **ឈឹម សុភ័ណ្ណ** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-៤-២០១២ ពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៧ “ញ” ចុះថ្ងៃទី ២៥-១២-២០១២ របស់សាលាដំបូងខេត្តសៀមរាប ។

២៩-ទណ្ឌិតឈ្មោះ: **ម៉ែត លោង** ភេទប្រុស អាយុ ៣៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-១០-២០១១ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០០៨ “ខ” ចុះថ្ងៃទី ១៥-០២-២០១២ របស់ សាលាដំបូងខេត្តឧត្តរមានជ័យ ។

៣០-ទណ្ឌិតឈ្មោះ: **មួយ សុធរត** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-០២-២០១២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៣ “គ” ចុះថ្ងៃទី ៣១-៧-២០១២ របស់សាលាដំបូងខេត្តសៀមរាប ។

៣១-ទណ្ឌិតឈ្មោះ: **សួន អ៊ុក** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៤-៥-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៥ “ឈ” ចុះថ្ងៃទី ២១-១២-២០១១ របស់សាលាដំបូងខេត្តសៀមរាប ។



៣២-ទណ្ឌិតឈ្មោះ: **នី ម៉ាលីន** ភេទស្រី អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-១២-២០១២ ពីបទ សញ្ជារកម្មដោយមានស្ថានទម្ងន់ទោសទាក់ទងនឹងចារី ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រម លេខ ៤៧ "ថ" ចុះថ្ងៃទី ១៨-៩-២០១៣ របស់សាលាដំបូងខេត្តសៀមរាប ។

៣៣-ទណ្ឌិតឈ្មោះ: **ឈុយ សឿត** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-១២-២០១០ ពីបទ រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោសទាក់ទងទៅនឹង ជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាម អំណាចសាលដីកាលេខ ៦៧ "ក្រវង" ចុះថ្ងៃទី ១៨-៩-២០១៤ របស់សាលាឧទ្ធរណ៍ ។

៣៤-ទណ្ឌិតឈ្មោះ: **នាវ សាម៉ាត** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-៣-២០១២ ពីបទ រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៣ "ជ" ចុះថ្ងៃទី ១៨-៩-២០១២ របស់សាលាដំបូងខេត្តសៀមរាប ។

៣៥-ទណ្ឌិតឈ្មោះ: **ទួន គូរី** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-០២-២០១២ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោស ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកា លេខ ០៣ "ក្រវិជ" ចុះថ្ងៃទី ២៥-០១-២០១៣ របស់សាលាឧទ្ធរណ៍ ។

៣៦-ទណ្ឌិតឈ្មោះ: **ឈឹម ធី** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-១០-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ "គ" ចុះថ្ងៃទី ១៤-០២-២០១២ របស់សាលាដំបូងខេត្តសៀមរាប ។

៣៧-ទណ្ឌិតឈ្មោះ: **ចាន់ ហោ** ភេទប្រុស អាយុ ៤៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-៧-២០១១ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោសទាក់ទងនឹង ជនល្មើស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាច សាលក្រមលេខ ១១២ "យ" ចុះថ្ងៃទី ០៧-១២-២០១១ របស់សាលាដំបូងខេត្តសៀមរាប ។

៣៨-ទណ្ឌិតឈ្មោះ: **ម៉ឺ ត្រួច** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-០២-២០១១ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១១ "យ" ចុះថ្ងៃទី ០៧-១២-២០១១ របស់សាលាដំបូងខេត្តសៀមរាប ។

៣៩-ទណ្ឌិតឈ្មោះ: **ខាន់ គន្ធា** ហៅ ក្លូ ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២៤-៤-២០១០ ពីបទ ប្លន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៨ "គ" ចុះថ្ងៃទី ០៨-០២-២០១១ របស់ សាលាដំបូងខេត្តសៀមរាប ។



៤០-ទណ្ឌិតឈ្មោះ **សំ មុត** ហៅ ឡូញ ភេទប្រុស អាយុ ៥៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៣-៤-២០១០ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០១ "គ" ចុះថ្ងៃទី ៨-១១-២០១០ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

៤១-ទណ្ឌិតឈ្មោះ **លី ប្រុស** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-១០-២០១០ ពីបទ រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤២ "ឃ" ចុះថ្ងៃទី ២១-៦-២០១១ របស់សាលាដំបូងខេត្តសៀមរាប ។

៤២-ទណ្ឌិតឈ្មោះ **អ៊ិន្ទ ម៉ិក** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-០២-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៩ "ខ" ចុះថ្ងៃទី ២៥-១១-២០១១ របស់សាលាដំបូងខេត្តសៀមរាប ។

៤៣-ទណ្ឌិតឈ្មោះ **អ៊ី អូន** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៤-១១-២០០៩ ពីបទ ប្លន់ (ម៉ូតូ) និងប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧១ ក្រv "រ" ចុះថ្ងៃទី ២៣-១២-២០១៤ របស់សាលាឧទ្ធរណ៍ ។

៤៤-ទណ្ឌិតឈ្មោះ **លី រ៉ុញ** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-១០-២០០៩ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៨ "ខ" ចុះថ្ងៃទី ២៦-៧-២០១០ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

៤៥-ទណ្ឌិតឈ្មោះ **ឈាន ឈី** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-៩-២០១១ ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥១ "ឃ" ចុះថ្ងៃទី ១១-៦-២០១២ របស់សាលាដំបូងខេត្តសៀមរាប ។

៤៦-ទណ្ឌិតឈ្មោះ **ជិន ចាន់សុភាន់** ភេទប្រុស អាយុ ២៦ ឆ្នាំត្រូវឃុំខ្លួននៅថ្ងៃទី ១២-៦-២០១០ ពីបទ ប្លន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៨ "ឆ" ចុះថ្ងៃទី ០៧-០២-២០១១ របស់សាលាដំបូង ខេត្តសៀមរាប ។

៤៧-ទណ្ឌិតឈ្មោះ **ប្រាក់ សុភ័ក្រ** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-៩-២០១១ ពីបទ ប្លន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៦ "គ" ចុះថ្ងៃទី ២៩-១២-២០០៦ របស់សាលាដំបូង ខេត្តសៀមរាប-ឧត្តរមានជ័យ ។



៤៨-ទណ្ឌិតឈ្មោះ **នៃ វណ្ណឡាញ៉ាម** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៣-៧-២០១៣ ពីបទ អំពើរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែទោសនេះអនុវត្តក្នុងពន្ធនាគារ កំណត់រយៈពេល ៣ ឆ្នាំ ទោសសល់ពីនេះត្រូវល្អិតធម្មតា តាមអំណាចសាលក្រម លេខ ១២៩ ចុះថ្ងៃទី ២២-៨-២០១៤ របស់សាលាដំបូងខេត្តមណ្ឌលគិរី ។

៤៩-ទណ្ឌិតឈ្មោះ **ឃឹក វិចិត្រ** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-៨-២០១៣ ពីបទ អំពើលួចដោយប្រើហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៣ ចុះថ្ងៃទី ២៨-០១-២០១៤ របស់សាលាដំបូងខេត្តមណ្ឌលគិរី ។

៥០-ទណ្ឌិតឈ្មោះ **ហាន វិន** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-៨-២០១៣ ពីបទ អំពើលួចដោយប្រើហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៣ ចុះថ្ងៃទី ២៨-០១-២០១៤ របស់សាលាដំបូងខេត្តមណ្ឌលគិរី ។

៥១-ទណ្ឌិតឈ្មោះ **នី សុភ័ក្ត្រ** ភេទស្រី អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-១១-២០១៣ ពីបទ កេងយកផលប្រយោជន៍ដោយខុសច្បាប់ និងបទ ក្លែងបន្លំ ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលដីកា លេខ ១១ “ក្រវេទល” ចុះថ្ងៃទី ១០-៤-២០១៥ របស់សាលាឧទ្ធរណ៍ ។

៥២-ទណ្ឌិតឈ្មោះ **សុក្រ សារីម** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-១១-២០១៣ ពីបទ កេងយកផលប្រយោជន៍ដោយខុសច្បាប់ និងបទ ក្លែងបន្លំ ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលដីកា លេខ ១១ “ក្រវេទល” ចុះថ្ងៃទី ១០-៤-២០១៥ របស់សាលាឧទ្ធរណ៍ ។

៥៣-ទណ្ឌិតឈ្មោះ **ហាន ចើញ** ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៨-៦-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥ ចុះថ្ងៃទី ២១-១០-២០១១ របស់ សាលាដំបូងខេត្តមណ្ឌលគិរី ។

៥៤-ទណ្ឌិតឈ្មោះ **រស់ ញ៉ែន** ភេទប្រុស អាយុ ៥៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-០១-២០១២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២ “ង” ចុះថ្ងៃទី ០៩-១០-២០១២ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

៥៥-ទណ្ឌិតឈ្មោះ **ធឿន ថេត** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៤-២០១១ ពីបទ សមគំនិតក្នុងអំពើសញ្ជាក់កម្ម-ស្ថានទម្ងន់ទោសទាក់ទងនឹងចារី និង បទ ដឹកនាំគ្រប់គ្រងគ្រឹះស្ថានសម្រាប់ធ្វើពេស្យាចារ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤០ “ង” ចុះថ្ងៃទី ១២-១០-២០១១ របស់សាលាដំបូងខេត្តព្រះសីហនុ ។





៥៦-ទណ្ឌិតឈ្មោះ **ឡុង យ៉ុន** ហៅ ភឿ ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវចាប់ខ្លួននៅ ថ្ងៃទី ០៧-៦-២០១១ ពីបទ លួចដោយហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩ “ង” ចុះថ្ងៃទី ១១-៦-២០១៣ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

៥៧-ទណ្ឌិតឈ្មោះ **លី សារ** ភេទស្រី អាយុ ២៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១០-៦-២០១៤ ពីបទ ជួញដូរនូវសារធាតុញៀនខុសច្បាប់ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ “ខ” ចុះថ្ងៃទី ២២-០១-២០១៥ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

៥៨-ទណ្ឌិតឈ្មោះ **រ៉េម ធី** ភេទប្រុស អាយុ ១៦ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១០-៦-២០១៤ ពីបទ ជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ “ខ” ចុះថ្ងៃទី ២២-០១-២០១៥ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

៥៩-ទណ្ឌិតឈ្មោះ **ម៉ៅ សាមិន** ហៅ ជ្រូក ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ១២-៨-២០១៤ ពីបទ ជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ “ខ” ចុះថ្ងៃទី ២២-០១-២០១៥ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

៦០-ទណ្ឌិតឈ្មោះ **ព្រំ សុខុម** ភេទស្រី អាយុ ៣៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-៧-២០១៤ ពីបទ ជួញដូរ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ “ក” ចុះថ្ងៃទី ០៩-១២-២០១៤ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

៦១-ទណ្ឌិតឈ្មោះ **យិន ភេនា** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១០-៧-២០១៤ ពីបទ ទទួលផលចោរកម្ម និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាល ក្រមលេខ ៣៣ “ង” ចុះថ្ងៃទី ១៨-១២-២០១៤ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

៦២-ទណ្ឌិតឈ្មោះ **ស៊ិន សីហារត់** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១០-៧-២០១៤ ពីបទ រំលោភលើទំនុកចិត្ត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រម លេខ ៣៣ “ង” ចុះថ្ងៃទី ១៨-១២-២០១៤ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

៦៣-ទណ្ឌិតឈ្មោះ **ប័រ រ៉េត** ហៅ ដូង ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ១១-៧-២០១៤ ពីបទ លួច ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៤ “ង” ចុះថ្ងៃទី ០៦-០២-២០១៥ របស់ សាលាដំបូងខេត្តឧត្តរមានជ័យ។



៦៤-ទណ្ឌិតឈ្មោះ **អ៊ឹម សុភ័ក្រ** ភេទប្រុស អាយុ ៤២ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៦-៣-២០១៥ ពីបទ ហិង្សាដោយចេតនា (ស្ថានទម្ងន់ទោស) ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ “យ” ចុះថ្ងៃទី ២៧-០១-២០១៥ របស់សាលាដំបូងខេត្តកំពង់ធំ ។

៦៥-ទណ្ឌិតឈ្មោះ **ខុល អ៊ិន** ភេទប្រុស អាយុ ៤៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-០១-២០១៣ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧ “ច” ចុះថ្ងៃទី ១៦-៧-២០១៣ របស់សាលាដំបូងខេត្តកំពង់ធំ ។

៦៦-ទណ្ឌិតឈ្មោះ **ឡាយ ណុច** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១០-១២-២០១២ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៤ “ខ” ចុះថ្ងៃទី ១៧-១២-២០១៣ របស់ សាលាដំបូងខេត្តកំពង់ធំ ។

៦៧-ទណ្ឌិតឈ្មោះ **គុំ ឆឿន** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-៧-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៥០ ក្រVI “រ” ចុះថ្ងៃទី ០៣-១០-២០១២ របស់សាលាឧទ្ធរណ៍ ។

៦៨-ទណ្ឌិតឈ្មោះ **ព្រំ ទិត** ភេទប្រុស អាយុ ៤៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ៣០-១២-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨២ “ក” ចុះថ្ងៃទី ២៩-៨-២០១១ របស់សាលាដំបូងខេត្តកំពង់ធំ។

៦៩-ទណ្ឌិតឈ្មោះ **នី ណេង** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-៤-២០១១ ពីបទ សមគំនិតក្នុងអំពើរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧១ “ក” ចុះថ្ងៃទី ០៥-១២-២០១២ របស់សាលាដំបូងខេត្តកំពង់ធំ ។

៧០-ទណ្ឌិតឈ្មោះ **មេង សារិន** ភេទប្រុស អាយុ ៣៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-៩-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៨ “ច” ចុះថ្ងៃទី ២៣-៤-២០១៣ របស់សាលាដំបូងខេត្តកំពង់ធំ ។

៧១-ទណ្ឌិតឈ្មោះ **អ៊ុន ហំ** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៦-៥-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦១ “ក្រVI.ប” ចុះថ្ងៃទី ២៨-៨-២០១៤ របស់សាលាឧទ្ធរណ៍ ។



៧២-ទណ្ឌិតឈ្មោះ: **ឆ្លុក ធីន** ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៣-១១-២០១២ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយមរណភាព នៃ ជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាម អំណាចសាលក្រមលេខ ១៩ "យ" ចុះថ្ងៃទី ៣០-៧-២០១៤ របស់សាលាដំបូងខេត្តកំពង់ធំ។

៧៣-ទណ្ឌិតឈ្មោះ: **ឃឿ ភ័ក្រ** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០២-១០-២០១០ ពីបទ ប្លន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៣ "ច" ចុះថ្ងៃទី ១៩-៥-២០១១ របស់ សាលាដំបូងខេត្តកំពង់ស្ពឺ ។

៧៤-ទណ្ឌិតឈ្មោះ: **ឃុន លីដា** ភេទប្រុស អាយុ ១៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-៤-២០១០ ពីបទ ប៉ិនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៤ "ក" ចុះថ្ងៃទី ២៨-៩-២០១០ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ។

៧៥-ទណ្ឌិតឈ្មោះ: **ស្រីន ជីវ៉ា** ហៅ ដាំ ភេទប្រុស អាយុ ១៦ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ២៧-៧-២០១២ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៣ "ក" ចុះថ្ងៃទី ០៨-៤-២០១៣ របស់សាលាដំបូងខេត្តប៉ៃលិន ។

៧៦-ទណ្ឌិតឈ្មោះ: **សាន ស៊ីណា** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៣-៩-២០១២ ពីបទ ឆបោក និងក្លែងបន្លំឯកសារសាធារណៈ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣ "ក" ចុះថ្ងៃទី ១៣-៨-២០១៣ របស់សាលាដំបូងខេត្តប៉ៃលិន ។

៧៧-ទណ្ឌិតឈ្មោះ: **ឡេន យុហេង** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-១២-២០១២ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ "ង" ចុះថ្ងៃទី ០២-៧-២០១៣ របស់សាលាដំបូងខេត្តប៉ៃលិន ។

៧៨-ទណ្ឌិតឈ្មោះ: **វង់ ពេញ** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-១២-២០១២ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ "ង" ចុះថ្ងៃទី ០២-៧-២០១៣ របស់សាលាដំបូងខេត្តប៉ៃលិន ។

៧៩-ទណ្ឌិតឈ្មោះ: **វង់ ឡា** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-១២-២០១២ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ "ង" ចុះថ្ងៃទី ០២-៧-២០១៣ របស់សាលាដំបូងខេត្តប៉ៃលិន ។



៨០-ទណ្ឌិតឈ្មោះ: **ខ័ត បញ្ញា** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-៦-២០១៤ ពីបទ លួចមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៩ "ខ" ចុះថ្ងៃទី ០៤-៣-២០១៥ របស់សាលាដំបូងខេត្តព្រះសីហនុ ។

៨១-ទណ្ឌិតឈ្មោះ: **ហោ សន្ទា** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-៤-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ១១៩ ចុះថ្ងៃទី ២០-៣-២០១៥ របស់ តុលាការកំពូល ។

៨២-ទណ្ឌិតឈ្មោះ: **ព្រី សំឡើង** ភេទប្រុស អាយុ ៣៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-១១-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១ "ច" ចុះថ្ងៃទី ០៤-៥-២០១១ របស់សាលាដំបូងខេត្តព្រះសីហនុ ។

៨៣-ទណ្ឌិតឈ្មោះ: **ORDONEZ CAMACHO JUAN** ភេទប្រុស អាយុ ៥០ ឆ្នាំ ត្រូវ ឃុំខ្លួននៅថ្ងៃទី ១៥-០១-២០១១ ពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកា លេខ ៦៩ "ក្រVបស" ចុះថ្ងៃទី ១៥-៧-២០១៣ របស់សាលាឧទ្ធរណ៍ ។

៨៤-ទណ្ឌិតឈ្មោះ: **យ៉ែម វី** ភេទប្រុស អាយុ ៤១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-០១-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៤ "ក្រIIIស" ចុះថ្ងៃទី ០៦-៨-២០១៣ របស់សាលាឧទ្ធរណ៍ ។

៨៥-ទណ្ឌិតឈ្មោះ: **សុខ ណា** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-៨-២០១៤ ពីបទ បង្ករបួសស្នាមដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦ "យ" ចុះថ្ងៃទី ២៥-៤-២០១១ របស់សាលាដំបូងខេត្តព្រះសីហនុ ។

៨៦-ទណ្ឌិតឈ្មោះ: **ពុត គុណា** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-១២-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១ "ខ" ចុះថ្ងៃទី ២២-៩-២០១១ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

៨៧-ទណ្ឌិតឈ្មោះ: **ផាន់ ថាវឌ្ឍពុក** ភេទស្រី អាយុ ២០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៧-១១-២០១១ ពីបទ ជួញដូរគ្រឿងញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១ "ខ" ចុះថ្ងៃទី ០៦-៤-២០១២ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។



៨៨-ទណ្ឌិតឈ្មោះ **ខៀម សុផា** ហៅ ឆាង ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ២៩-៧-២០១០ ពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦០ “ក្រ111ច” ចុះថ្ងៃទី ២១-៨-២០១៣ របស់សាលាឧទ្ធរណ៍ ។

៨៩-ទណ្ឌិតឈ្មោះ **វិត ឡឿត** ហៅ នុយ ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ១១-៧-២០០៩ ពីបទ អំពើរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រម លេខ ៣៣ “ខ” ចុះថ្ងៃទី ២៥-០២-២០១០ របស់សាលាដំបូងខេត្តកោះកុង ។

៩០-ទណ្ឌិតឈ្មោះ **ហែល សុភក្ដិ** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៣-២០១២ ពីបទ លួចដោយសារការប្រព្រឹត្តិអំពើហិង្សា ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៨ “ង” ចុះថ្ងៃទី ០៥-១០-២០១២ របស់សាលាដំបូងខេត្តកោះកុង ។

៩១-ទណ្ឌិតឈ្មោះ **សុខ ទ្រី** ភេទប្រុស អាយុ ១៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៣-២០១២ ពីបទ លួចដោយសារការប្រព្រឹត្តិអំពើហិង្សា ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៨ “ង” ចុះថ្ងៃទី ០៥-១០-២០១២ របស់សាលាដំបូងខេត្តកោះកុង ។

៩២-ទណ្ឌិតឈ្មោះ **ផែង ឡេង** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៦-០១-២០១២ ពីបទ រំលោភសេពសន្ថវៈ (ប៉ុនប៉ង) ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤០ “ក្រVង” ចុះថ្ងៃទី ០៥-៦-២០១៣ របស់សាលាឧទ្ធរណ៍ ។

៩៣-ទណ្ឌិតឈ្មោះ **ណូ ហ៊ុយសាន់** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៤-១១-២០១០ ពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៥ “ច” ចុះថ្ងៃទី ១១-៧-២០១១ របស់សាលាដំបូងខេត្តកោះកុង ។

៩៤-ទណ្ឌិតឈ្មោះ **ខែម ខេង** ហៅ មីន ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១១-៦-២០១១ ពីបទ រំលោភសេពសន្ថវៈ ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជន រងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាច សាលក្រមលេខ ១៦១ “យ” ចុះថ្ងៃទី ២៤-១០-២០១១ របស់សាលាដំបូងខេត្តកោះកុង ។

៩៥-ទណ្ឌិតឈ្មោះ **ហេង ពៅ** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៦-៣-២០០៩ ពីបទ ប្លន់ និងប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០២ “គ” ចុះថ្ងៃទី ១៣-១១-២០០៩ របស់សាលាដំបូងខេត្តកោះកុង ។



៩៦-ទណ្ឌិតឈ្មោះ: **សុខ សាង** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-១១-២០១២ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៨ “គ” ចុះថ្ងៃទី ០៤-៤-២០១៣ របស់សាលាដំបូងខេត្តកោះកុង ។

៩៧-ទណ្ឌិតឈ្មោះ: **ឡាម ម៉ៅ** ហៅ មករា ភេទស្រី អាយុ ៤១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៥-០២-២០១១ ពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៥៦ “ក្រវង” ចុះថ្ងៃទី ១៥-៧-២០១៣ របស់សាលាឧទ្ធរណ៍ ។

៩៨-ទណ្ឌិតឈ្មោះ: **សុភ័ណ្ណា ហល** ហៅ សូប ភេទប្រុស អាយុ ៤៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៦-១០-២០១០ ពីបទ ជួញដូរគ្រឿងញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧៤ ចុះថ្ងៃទី ២៦-៣-២០១៤ របស់តុលាការកំពូល ។

៩៩-ទណ្ឌិតឈ្មោះ: **យ៉ែម សុខន** ភេទស្រី អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៤-២០១២ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០ “យ” ចុះថ្ងៃទី ២៨-០២-២០១៣ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១០០-ទណ្ឌិតឈ្មោះ: **ស៊ឹម ហ៊ាត** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៤-២០១២ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ច្រើនដង) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០ “យ” ចុះថ្ងៃទី ២៨-០២-២០១៣ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១០១-ទណ្ឌិតឈ្មោះ: **សៀង សម្បស្ស** ហៅ ចៃក្រហម ភេទស្រី អាយុ ៤៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៥-២០១២ ពីបទ ការនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៥ “ង” ចុះថ្ងៃទី ២២-១១-២០១២ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១០២-ទណ្ឌិតឈ្មោះ: **ឱម សីហា** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-៤-២០១៣ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ច្រើនដង) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ “ជ” ចុះថ្ងៃទី ២០-៣-២០១៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១០៣-ទណ្ឌិតឈ្មោះ: **ចិន សុគន្ធា** ហៅ ម៉ែអាកក្ដី ភេទស្រី អាយុ ៤៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-០១-២០១៣ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣ “ជ” ចុះថ្ងៃទី ២៩-៥-២០១៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។



១០៤-ទណ្ឌិតឈ្មោះ **ឈឹម ឆៀន** ហៅ ឌុក សុភ័ក្រ ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវ ឃុំខ្លួននៅថ្ងៃទី ១២-១២-២០១១ ពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៧ “យ” ចុះថ្ងៃទី ០៦-៧-២០១២ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១០៥-ទណ្ឌិតឈ្មោះ **គា ភុសល** ភេទប្រុស អាយុ ៤៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-០១-២០១២ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនច្រើនដង ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រម លេខ ៣៨ “យ” ចុះថ្ងៃទី ៣០-៥-២០១៣ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១០៦-ទណ្ឌិតឈ្មោះ **ធាន ម៉ិនថៃ** ហៅ ពន្លក ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ២២-៥-២០១០ ពីបទ អំពើនាំឆ្លងដែន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤១ “ក្រVបស” ចុះថ្ងៃទី ១៧-៥-២០១៣ របស់សាលាឧទ្ធរណ៍ ។

១០៧-ទណ្ឌិតឈ្មោះ **ឡេង ចំរើន** ហៅ ម៉ើន ភេទប្រុស អាយុ ១៧ ឆ្នាំ ត្រូវចាប់ ខ្លួននៅថ្ងៃទី ៣១-១២-២០០៧ ពីបទ មនុស្សឃាតគិតទុកជាមុន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៩ “ខ” ចុះថ្ងៃទី ២៣-៧-២០០៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១០៨-ទណ្ឌិតឈ្មោះ **ហ៊ាង ស្រីនាង** ភេទស្រី អាយុ ២៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៣-៣-២០១០ ពីបទ ការនាំចេញមិនស្របច្បាប់សម្រាប់ឆ្លងដែន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៩៦ ចុះថ្ងៃទី ០៧-៥-២០១៤ របស់តុលាការកំពូល ។

១០៩-ទណ្ឌិតឈ្មោះ **ស៊ឹម សុផាត** ហៅ ក្របី ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ១៣-០២-២០១៤ ពីបទ ហិង្សាដោយចេតនាស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣៨ “យ” ចុះថ្ងៃទី ២១-៨-២០១៤ របស់សាលាដំបូងខេត្តតាកែវ ។

១១០-ទណ្ឌិតឈ្មោះ **ឯក តឹក** ភេទប្រុស អាយុ ៥០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៥-៣-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ “ខ” ចុះថ្ងៃទី ០៥-០១-២០១១ របស់សាលាដំបូងខេត្តតាកែវ ។

១១១-ទណ្ឌិតឈ្មោះ **ស នីង** ហៅ ធី ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២២-៨-២០១៤ ពីបទ ហិង្សាដោយចេតនាស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ “ច” ចុះថ្ងៃទី ៣០-១២-២០១៤ របស់សាលាដំបូងខេត្តតាកែវ ។



១១២-ទណ្ឌិតឈ្មោះ: **នុត ចន្ទឃ្លា** ភេទស្រី អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-១២-២០១៤ ពីបទ សញ្ជាតិកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៩ “ជជ” ចុះថ្ងៃទី ២៥-១០-២០១២ របស់ សាលាដំបូងខេត្តកណ្តាល ។

១១៣-ទណ្ឌិតឈ្មោះ: **សៀម សារ៉េត** ភេទស្រី អាយុ ៣៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-០២-២០១៤ ពីបទ ទទួលផលចោរកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ២៣ “ជជ” ចុះថ្ងៃទី ២៦-១១-២០១៤ របស់សាលាដំបូងខេត្តកណ្តាល ។

១១៤-ទណ្ឌិតឈ្មោះ: **ម៉ុន សំណាង** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-៩-២០១៣ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយ ចេតនាមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៤ “ញ” ចុះថ្ងៃទី ១៧-៦-២០១៤ របស់ សាលាដំបូងខេត្តកណ្តាល ។

១១៥-ទណ្ឌិតឈ្មោះ: **ធួក វ៉ាន់ថា** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-១០-២០១២ ពីបទ អំពើលួច (មានស្ថានទម្ងន់) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៩ “វ” ចុះថ្ងៃទី ០៣-៩-២០១៣ របស់សាលាដំបូងខេត្តកណ្តាល ។

១១៦-ទណ្ឌិតឈ្មោះ: **សេន សុន** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៦-០២-២០១២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ “វ” ចុះថ្ងៃទី ៣១-០១-២០១៣ របស់សាលាដំបូងខេត្តកណ្តាល ។

១១៧-ទណ្ឌិតឈ្មោះ: **ដុំ លាងហោង** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៤-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ “ណ” ចុះថ្ងៃទី ០៣-៤-២០១៣ របស់សាលាដំបូងខេត្តកណ្តាល ។

១១៨-ទណ្ឌិតឈ្មោះ: **ឃឿន សំណាង** ភេទប្រុស អាយុ ១៥ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ១៦-៤-២០០៩ ពីបទ សមគំនិតក្នុងអំពើរំលោភសេពសន្ថវៈ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៣ “ធ” ចុះថ្ងៃទី ០៨-១២-២០០៩ របស់សាលាដំបូងខេត្តកណ្តាល ។

១១៩-ទណ្ឌិតឈ្មោះ: **វ៉ាន់ គួន** ហៅ ណុប ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២៦-១០-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៤ “វ” ចុះថ្ងៃទី ២៣-៥-២០១៣ របស់សាលាដំបូងខេត្តកណ្តាល ។





១២០-ទណ្ឌិតឈ្មោះ: **នួន ម៉ិនធឿន** ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវចាប់ខ្លួននៅ ថ្ងៃទី ២៥-១២-២០០៩ ពីបទ ការដាក់ឱ្យធ្វើចរាចរណ៍រូបិយវត្ថុ និងរូបិយប័ណ្ណក្លែង ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រម លេខ ៨៤ “ប” ចុះថ្ងៃទី ១២-១០-២០១១ របស់សាលាដំបូងខេត្តកណ្តាល ។

១២១-ទណ្ឌិតឈ្មោះ: **សុន វិចិត្ត** ហៅ ចិត្រ ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១១-៧-២០១០ ពីបទ ប៉ុនប៉ងមនុស្សឃាត ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤០ “ក្រសស” ចុះថ្ងៃទី ១៩-៦-២០១៣ របស់សាលាឧទ្ធរណ៍ ។

១២២-ទណ្ឌិតឈ្មោះ: **ចាន់ ចិន** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៥-៦-២០១១ ពីបទ ប៉ុនប៉ងមនុស្សឃាត ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤០ “ក្រសស” ចុះថ្ងៃទី ១៩-៦-២០១៣ របស់សាលាឧទ្ធរណ៍ ។

១២៣-ទណ្ឌិតឈ្មោះ: **សែម សុវណ្ណជេត** ភេទប្រុស អាយុ ៥៤ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១៤-១០-២០០៩ ពីបទ រំលោភលើសេចក្ដីទុកចិត្ត និងអំពើប៉ះពាល់កម្មសិទ្ធិនៃ ទ្រព្យសម្បត្តិសាធារណៈ និងអំពើកាប់ពន្ធុព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកា លេខ ១២១ ចុះថ្ងៃទី ០៦-៦-២០១៤ របស់តុលាការកំពូល ។

១២៤-ទណ្ឌិតឈ្មោះ: **ច័ន្ទ ឃីពុន** ភេទប្រុស អាយុ ៤៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៤-១១-២០០៩ ពីបទ សមគំនិតក្នុងអំពើឆបោក និងក្លែងលិខិតសាធារណៈ ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រម លេខ ១៦ “ក” ចុះថ្ងៃទី ១៦-៣-២០០៥ របស់សាលាដំបូងខេត្តកណ្តាល ។

១២៥-ទណ្ឌិតឈ្មោះ: **យុន ហាំ** ភេទប្រុស អាយុ ៤១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-៦-២០១៣ ពីបទ អំពើលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការ អនុញ្ញាត ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាច សាលក្រមលេខ ៣០ “ក” ចុះថ្ងៃទី ១០-៤-២០១៤ របស់សាលាដំបូងខេត្តបាត់ដំបង ។

១២៦-ទណ្ឌិតឈ្មោះ: **កែវ វ៉ាន់ធី** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-៧-២០១៤ ពីបទ បើកបរដោយបង្កឱ្យស្លាប់ដល់អ្នកដទៃដោយអចេតនា ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រម លេខ ៩៦ “ក” ចុះថ្ងៃទី ២៦-១១-២០១៤ របស់សាលាដំបូងខេត្តបាត់ដំបង ។

១២៧-ទណ្ឌិតឈ្មោះ: **ស៊ុំ វ៉ានី** ហៅ ថេប ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០៦-៦-២០១៣ ពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៦ “ខ” ចុះថ្ងៃទី ០៨-០១-២០១៤ របស់សាលាដំបូងខេត្តបាត់ដំបង ។



១២៨-ទណ្ឌិតឈ្មោះ **ឈឹម ឌុឌី** ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-៧-២០១១ ពីបទ ជួញដូរគ្រឿងញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៤ "ក" ចុះថ្ងៃទី ១៤-០២-២០១២ របស់សាលាដំបូងខេត្តប៉ៃលិន ។

១២៩-ទណ្ឌិតឈ្មោះ **សៀង សុវ៉ាត** ភេទប្រុស អាយុ ៤៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-៩-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៩ "គ" ចុះថ្ងៃទី ១៣-៧-២០១១ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៣០-ទណ្ឌិតឈ្មោះ **ចុន វណ្ណារ** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៦-៤-២០១២ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជន រងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាច សាលក្រមលេខ ១០៧ "ជ" ចុះថ្ងៃទី ២៧-១២-២០១២ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៣១-ទណ្ឌិតឈ្មោះ **ឡុក ណាត់** ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-៧-២០១២ ពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម១៥ ឆ្នាំ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៥ "ក" ចុះថ្ងៃទី ១០-៤-២០១៣ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៣២-ទណ្ឌិតឈ្មោះ **រុន ចក់** ភេទប្រុស អាយុ ៥៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-៣-២០១២ ពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម១៥ ឆ្នាំ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៥ "គ" ចុះថ្ងៃទី ២៨-៩-២០១២ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៣៣-ទណ្ឌិតឈ្មោះ **ជឿម ជាន** ភេទប្រុស អាយុ ៥២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-៤-២០១៣ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៥៨ "ឈ" ចុះថ្ងៃទី ១១-៩-២០១៤ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៣៤-ទណ្ឌិតឈ្មោះ **សុខ ម៉ាម៉** ហៅ នឹម នឿន ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ២២-៦-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤ "ឃ" ចុះថ្ងៃទី ២៨-០១-២០១១ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៣៥-ទណ្ឌិតឈ្មោះ **ឈា វង់** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៧-៥-២០១១ ពីបទ បង្ករបួសដោយចេតនា និងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ១១៥ "ក្រាវត" ចុះថ្ងៃទី ៣១-១២-២០១២ របស់សាលាឧទ្ធរណ៍ ។



១៣៦-ទណ្ឌិតឈ្មោះ: **នោម សុផល** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវបានបញ្ជូននៅថ្ងៃទី ១៧-៥-២០១១ ពីបទ បង្ករបួសដោយចេតនា និងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ១១៥ "ក្រវត" ចុះថ្ងៃទី ៣១-១២-២០១២ របស់សាលាឧទ្ធរណ៍ ។

១៣៧-ទណ្ឌិតឈ្មោះ: **អិន រដ្ឋា** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវបានបញ្ជូននៅថ្ងៃទី ០៧-១០-២០១១ ពីបទ រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៦ "ក" ចុះថ្ងៃទី ០២-៤-២០១២ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៣៨-ទណ្ឌិតឈ្មោះ: **យ៉ង់ សារ៉េត** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវបានបញ្ជូននៅថ្ងៃទី ០៧-៣-២០១៣ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៣ "ក" ចុះថ្ងៃទី ២៦-១១-២០១៣ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៣៩-ទណ្ឌិតឈ្មោះ: **សែម មុរ៉ា** ហៅ គោ ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវបានបញ្ជូន នៅថ្ងៃទី ០១-១២-២០១២ ពីបទ ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រម លេខ ៨២ "ក" ចុះថ្ងៃទី ០៣-៩-២០១៣ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៤០-ទណ្ឌិតឈ្មោះ: **ឡើង វណ្ណា** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវបានបញ្ជូននៅថ្ងៃទី ១៥-០១-២០១៤ ពីបទ លួចដោយមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៥ "ញ" ចុះថ្ងៃទី ១៧-១២-២០១៤ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៤១-ទណ្ឌិតឈ្មោះ: **សុខ ជែន** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវបានបញ្ជូននៅថ្ងៃទី ១៩-៧-២០១២ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៣ "ឈ" ចុះថ្ងៃទី ៣០-៤-២០១៣ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៤២-ទណ្ឌិតឈ្មោះ: **សុខ ហេន** ភេទស្រី អាយុ ៥៣ ឆ្នាំ ត្រូវបានបញ្ជូននៅថ្ងៃទី ២៣-៦-២០១១ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ តែក្នុងនោះអនុវត្តទោសពន្ធនាគារចំនួន ៧ ឆ្នាំ ឯទោសសល់ពីនោះត្រូវព្យួរ តាមអំណាចសាលក្រមលេខ ០៣ "គ" ចុះថ្ងៃទី ២៣-០២-២០១២ របស់សាលាដំបូង ខេត្តព្រៃវែង ។

១៤៣-ទណ្ឌិតឈ្មោះ: **សុខ ហិន** ភេទស្រី អាយុ ៥៣ ឆ្នាំ ត្រូវបានបញ្ជូននៅថ្ងៃទី ២៣-៦-២០១១ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ តែក្នុងនោះអនុវត្តទោសពន្ធនាគារចំនួន ៨ ឆ្នាំ ឯទោសសល់ពីនោះត្រូវព្យួរ តាមអំណាចសាលក្រមលេខ ០៣ "គ" ចុះថ្ងៃទី ២៣-០២-២០១២ របស់សាលាដំបូង ខេត្តព្រៃវែង ។



១៤៤-ទណ្ឌិតឈ្មោះ: **ហួន ឆ្លឹង** ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-១២-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៣ “យ” ចុះថ្ងៃទី ២៨-០២-២០១២ របស់សាលាដំបូងខេត្តព្រៃវែង ។

១៤៥-ទណ្ឌិតឈ្មោះ: **ឆ្លឹង ឆែម** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ១០-៨-២០០៩ ពីបទ ប្លន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ “ង” ចុះថ្ងៃទី ០៧-៤-២០១០ របស់សាលា ដំបូងខេត្តព្រៃវែង ។

១៤៦-ទណ្ឌិតឈ្មោះ: **ធុន មាង** ភេទប្រុស អាយុ ៤៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-១២-២០១០ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៣ “ឆ” ព្រ.ទ ចុះថ្ងៃទី ២៩-១១-២០១១ របស់សាលាដំបូងខេត្តព្រៃវែង ។

១៤៧-ទណ្ឌិតឈ្មោះ: **សេន សំអាត** ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-៣-២០១១ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២ “ឆ” ព្រ.ទ ចុះថ្ងៃទី ២៩-១១-២០១១ របស់សាលាដំបូងខេត្តព្រៃវែង ។

១៤៨-ទណ្ឌិតឈ្មោះ: **ទេព ជូ** ភេទប្រុស អាយុ ១៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-៩-២០១១ ពីបទ លួចដោយមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥២ “គ” ចុះថ្ងៃទី ២៥-៤-២០១២ របស់សាលាដំបូងខេត្តកំពត ។

១៤៩-ទណ្ឌិតឈ្មោះ: **ឃីង អ៊ុំច** ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣០-១០-២០១១ ពីបទ លួចស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រម លេខ ១៦ “យ” ចុះថ្ងៃទី ២៩-៣-២០១២ របស់សាលាដំបូងខេត្តកំពត ។

១៥០-ទណ្ឌិតឈ្មោះ: **ងា សុវណ្ណមករា** ហៅ លុច ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវ ឃុំខ្លួននៅថ្ងៃទី ០៥-៥-២០១២ ពីបទ លួចដោយមានស្ថានទម្ងន់ដោយការប្រព្រឹត្តិហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ ៥ ខែ តាមអំណាច សាលក្រមលេខ ០៣ “ច” ចុះថ្ងៃទី ២០-០២-២០១៣ របស់សាលាដំបូងខេត្តកំពត ។

១៥១-ទណ្ឌិតឈ្មោះ: **ហេង អន្ទាតក្រា** ហៅ ជ្រូក ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-៩-២០១១ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តិ អំពើហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាច សាលក្រមលេខ ០៣ “ក” ចុះថ្ងៃទី ១៤-០២-២០១២ របស់សាលាដំបូងខេត្តកំពត ។



១៥២-ទណ្ឌិតឈ្មោះ: សែម ឆ្លុយ ភេទប្រុស អាយុ ៣៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-១០-២០១៣ ពីបទ រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៨ "ខ" ចុះថ្ងៃទី ១៣-១២-២០១៣ របស់សាលាដំបូងខេត្តកំពត ។

១៥៣-ទណ្ឌិតឈ្មោះ: ស៊ី ថេម ភេទប្រុស អាយុ ៤១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-០១-២០១៤ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១ "ជ" ចុះថ្ងៃទី ២២-៨-២០១៤ របស់សាលាដំបូងខេត្តកំពត ។

១៥៤-ទណ្ឌិតឈ្មោះ: នូ ចិន ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-៦-២០១៣ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប៉ុនប៉ង) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ "យ" ចុះថ្ងៃទី ០៤-៤-២០១៤ របស់សាលាដំបូងខេត្តកំពត ។

១៥៥-ទណ្ឌិតឈ្មោះ: ឡឿន ដា ហៅ អេង ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៩-០២-២០១២ ពីបទ លួចដោយហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥ "ង" ចុះថ្ងៃទី ២១-៨-២០១២ របស់សាលាដំបូងខេត្តរតនគិរី ។

១៥៦-ទណ្ឌិតឈ្មោះ: សាន្ត សិទ្ធិ ហៅ ខ្លឹង ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-៣-២០១២ ពីបទ អំពើលួច និងបទ ប្រើប្រាស់អាវុធដោយខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ "ខ" ចុះថ្ងៃទី ១០-០១-២០១៣ របស់សាលាដំបូងខេត្តរតនគិរី ។

១៥៧-ទណ្ឌិតឈ្មោះ: កែវ ណារី ភេទស្រី អាយុ ៣៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-៨-២០១២ ពីបទ អំពើហិង្សាបណ្ដាលឱ្យជនរងគ្រោះស្លាប់ដោយគ្មានចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៥ "ខ" ចុះថ្ងៃទី ១៣-៣-២០១៣ របស់សាលាដំបូងខេត្តរតនគិរី ។

១៥៨-ទណ្ឌិតឈ្មោះ: ឃឹម ពុធរ ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៤-៧-២០១២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៣ "ង" ចុះថ្ងៃទី ១៤-៣-២០១៣ របស់សាលាដំបូងខេត្តរតនគិរី ។

១៥៩-ទណ្ឌិតឈ្មោះ: ជា សារ៉ា ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-១១-២០១២ ពីបទ អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ដោយមរណភាពជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦ "ខ" ចុះថ្ងៃទី ១៥-៧-២០១៣ របស់សាលាដំបូងខេត្តរតនគិរី ។



១៦០-ទណ្ឌិតឈ្មោះ: **ចានី គងលុយ** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-១២-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦ "ច" ចុះថ្ងៃទី ១៩-១០-២០១១ របស់សាលាដំបូងខេត្តរតនគិរី ។

១៦១-ទណ្ឌិតឈ្មោះ: **សៅ វាសនា** ហៅ ស្នា ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២៦-១០-២០១២ ពីបទ លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រម លេខ ៥៩ ក្រខ "ខ" ចុះថ្ងៃទី ០៤-៦-២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៦២-ទណ្ឌិតឈ្មោះ: **ហាវ៉ា ភារម្យ** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-១១-២០១៣ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែអនុវត្តទោសពន្ធនាគារកំណត់ ៤ ឆ្នាំ ទោសសល់ពីនេះព្យួរធម្មតាទាំងអស់ តាមអំណាចសាលក្រមលេខ ៣៧ "ក.ប.១.គ" ចុះថ្ងៃទី ១២-៥-២០១៤ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៦៣-ទណ្ឌិតឈ្មោះ: **ហុន ចាន់** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-៧-២០១១ ពីបទ សមគំនិតក្នុងបទល្មើសលួចដោយមានស្ថានទម្ងន់ទោសដោយសារ ប្រព្រឹត្តអំពើហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាម អំណាចសាលក្រមលេខ ១៦ "ង" ចុះថ្ងៃទី ១៨-១២-២០១២ របស់សាលាដំបូងខេត្តប៉ៃលិន។

១៦៤-ទណ្ឌិតឈ្មោះ: **លាំង យូហ្វា** ហៅ ស៊ីញ លាំង ភេទប្រុស អាយុ ៥៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-៦-២០១៣ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រម លេខ ៣០ "ក.ប.១.គ" ចុះថ្ងៃទី ០៧-៤-២០១៤ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៦៥-ទណ្ឌិតឈ្មោះ: **ផាន ភារម្យ** ហៅ តឿ ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ៣១-៥-២០១៣ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្ងន់ ទម្លាយ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០០ ក្រខ "យ" ចុះថ្ងៃទី ២៦-៩-២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៦៦-ទណ្ឌិតឈ្មោះ: **ហុន សំណាង** ហៅ ឆន់ សំណាង ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-៨-២០១៤ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែទោសនេះត្រូវអនុវត្តទោស ពន្ធនាគារកំណត់ចំនួន ២ ឆ្នាំ ៦ ខែ ទោសសល់ពីនេះត្រូវព្យួរធម្មតា តាមអំណាចសាលក្រម លេខ ៣៥ "ក្រ២ឆ" ក.ព.ព្រ.ទ ចុះថ្ងៃទី ១០-០២-២០១៥ របស់សាលាដំបូងរាជធានីភ្នំពេញ។

១៦៧-ទណ្ឌិតឈ្មោះ: **ហោរ សុផល** ហៅ ទី ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២២-៧-២០១៤ ពីបទ កំហែងយក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាច សាលក្រមលេខ ១១២ "រ" ក.ព.ព្រ.ទ ចុះថ្ងៃទី ១៩-០១-២០១៥ របស់សាលាដំបូងរាជធានី ភ្នំពេញ ។



១៦៨-ទណ្ឌិតឈ្មោះ **ហុន ចាន់លីណា** ហៅ មៅ ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវ ឃុំខ្លួននៅថ្ងៃទី ០៨-១១-២០១៤ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រម លេខ ២០៣ ក្រត "ប" ភ.ព.ព្រ.ទ ចុះថ្ងៃទី ១១-៦-២០១៥ របស់សាលាដំបូងរាជធានី ភ្នំពេញ ។

១៦៩-ទណ្ឌិតឈ្មោះ **នាន់ វ៉ាន់ថា** ហៅ តាទី ភេទប្រុស អាយុ ៥៥ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ០៩-៥-២០១៤ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៣៨ "ក្របត" ភ.ព.ព្រ.ទ ចុះថ្ងៃទី ២៤-១១-២០១៤ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៧០-ទណ្ឌិតឈ្មោះ **ចាន់ សីហា** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-១១-២០១៣ ពីបទ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (វាយយកទូរស័ព្ទដៃ) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៨ កប២ "ខ" ចុះថ្ងៃទី ០៦-០២-២០១៤ របស់សាលាដំបូង រាជធានីភ្នំពេញ ។

១៧១-ទណ្ឌិតឈ្មោះ **ឆី ពិសិដ្ឋ** ហៅ ពៅ ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ១៦-១២-២០១៣ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងចាត់ចែងឱ្យ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៤ "រ" ភ.ព.ព្រ.ទ ចុះថ្ងៃទី ១៦-៧-២០១៤ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៧២-ទណ្ឌិតឈ្មោះ **ខេង ម៉ីនចេង** ភេទប្រុស អាយុ ៤២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-៩-២០១២ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣០ "កប៣ណ" ចុះថ្ងៃទី ២២-៣-២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៧៣-ទណ្ឌិតឈ្មោះ **ឆី វណ្ណឌី** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៧-៦-២០១០ ពីបទ ប្លន់ (លួចគ្នាច្រើន) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩ "ប" ចុះថ្ងៃទី ០១-៣-២០០៧ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៧៤-ទណ្ឌិតឈ្មោះ **ហ៊ុន ម៉ុន** ហៅ គៀង ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ២០-៧-២០១២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ "យ" ចុះថ្ងៃទី ០៣-០១-២០១៣ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។



១៧៥-ទណ្ឌិតឈ្មោះ **រៀង សេរីធីតា** ហៅ ម៉ាប់ ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-០២-២០១៣ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តិអំពើហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលដីកាលេខ ១០៣ ក្រ.៣ "ណ" ចុះថ្ងៃទី ២៥-១១-២០១៤ របស់សាលាឧទ្ធរណ៍ ។

១៧៦-ទណ្ឌិតឈ្មោះ **ហេង ប្រុស** ហៅ ទី ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៣-០២-២០១៤ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣២ "ក្រ.៣" ចុះថ្ងៃទី ១៩-៥-២០១៥ របស់សាលាឧទ្ធរណ៍ ។

១៧៧-ទណ្ឌិតឈ្មោះ **ធីត សុជាតិ** ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-០១-២០១២ ពីបទ ជួញដូរគ្រឿងញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧៧ "ក្រ.៧.១" ចុះថ្ងៃទី ១៦-១២-២០១៤ របស់សាលាឧទ្ធរណ៍ ។

១៧៨-ទណ្ឌិតឈ្មោះ **ឈុំ ញឹម** ភេទប្រុស អាយុ ៤៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៣-១១-២០១១ ពីបទ ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ២២ "ក្រ.ស.វ" ចុះថ្ងៃទី ២២-៤-២០១៥ របស់សាលាឧទ្ធរណ៍ ។

១៧៩-ទណ្ឌិតឈ្មោះ **ចាន់ សៀកឌុន** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-៥-២០១៣ ពីបទ រក្សាទុកដីកដេញ ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០១ ក្រ.៦ "ទ" ចុះថ្ងៃទី ១១-១២-២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៨០-ទណ្ឌិតឈ្មោះ **វិន ឃុំឡើង** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៤-៩-២០១២ ពីបទ សញ្ជាតិម្ចមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ (ស្តុកស្រីនាំឱ្យភៀវយុយក្រមុំ និងរួមភេទ) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨៧ "ក្រ.៣" ចុះថ្ងៃទី ១៧-១០-២០១៣ របស់សាលាឧទ្ធរណ៍ ។

១៨១-ទណ្ឌិតឈ្មោះ **យ៉ែម ចាន់ដារ៉ា** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-៤-២០១៤ ពីបទ លួចមានស្ថានទម្ងន់ទោសដោយការគាស់ទម្ងន់ទម្ងាយ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៩ "ក្រ.៣.សល" ចុះថ្ងៃទី ០៥-៦-២០១៥ របស់សាលាឧទ្ធរណ៍ ។

១៨២-ទណ្ឌិតឈ្មោះ **លឹម វិសាល** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-១០-២០១២ ពីបទ គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល ដេរប្រមាថជាសាធារណៈ និងកំហែងយក ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣២ ចុះថ្ងៃទី ០៦-០២-២០១៥ របស់តុលាការកំពូល ។





១៨៣-ទណ្ឌិតឈ្មោះ **មុត ចិន្ដា** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-៦-២០១១ ពីបទ រួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ឆ្នាំ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៩ ក្រវ "ច" ចុះថ្ងៃទី ១៩-៣-២០១២ របស់សាលាឧទ្ធរណ៍ ។

១៨៤-ទណ្ឌិតឈ្មោះ **ឡេ ហៃពេញ** (SHANG HAI BING) ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-៤-២០១៣ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៦ ក្រវ "រ" ចុះថ្ងៃទី ៣០-៣-២០១៥ របស់សាលាឧទ្ធរណ៍ ។

១៨៥-ទណ្ឌិតឈ្មោះ **ឃុ ឈុន** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-៤-២០១៣ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៦ ក្រវ "រ" ចុះថ្ងៃទី ៣០-៣-២០១៥ របស់សាលាឧទ្ធរណ៍ ។

១៨៦-ទណ្ឌិតឈ្មោះ **យុន រដ្ឋា** ហៅ សិដ្ឋ ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២២-៩-២០១៣ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៨ "ក្រវអ" ចុះថ្ងៃទី ១២-៩-២០១៤ របស់សាលាឧទ្ធរណ៍ ។

១៨៧-ទណ្ឌិតឈ្មោះ **សាត់ សំរិត** ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៩-៦-២០១០ ពីបទ ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តិអំពើហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកា លេខ ១០១ ក្រវ "សវ" ចុះថ្ងៃទី ២៧-១២-២០១៣ របស់សាលាឧទ្ធរណ៍ ។

១៨៨-ទណ្ឌិតឈ្មោះ **ឈិន ខៀម** ហៅ អិន ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ០៩-៩-២០១២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៦ "ក្រវអ" ចុះថ្ងៃទី ១២-៩-២០១៤ របស់សាលាឧទ្ធរណ៍ ។

១៨៩-ទណ្ឌិតឈ្មោះ **ទុំ ឃី** ហៅ យី ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-១-២០១២ ពីបទ ហិង្សាមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨៧ ក្រវ "រ" ចុះថ្ងៃទី ១៨-៩-២០១៤ របស់សាលាឧទ្ធរណ៍ ។

១៩០-ទណ្ឌិតឈ្មោះ **TU WEI JUN** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៩-១១-២០១១ ពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧៩ "ក្រវញ" ចុះថ្ងៃទី ៣០-១២-២០១៣ របស់សាលាឧទ្ធរណ៍ ។



១៩១-ទណ្ឌិតឈ្មោះ LIN ZHI LONG ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៩-១១-២០១១ ពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧៩ “ក្រវ.ញ” ចុះថ្ងៃទី ៣០-១២-២០១៣ របស់សាលាឧទ្ធរណ៍ ។

១៩២-ទណ្ឌិតឈ្មោះ **ខា ហៀង** ហៅ អ៊ុក ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៧-២០១៣ ពីបទ លួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្ងន់ទម្ងាយ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៤ ក្រវ “បស” ចុះថ្ងៃទី ៣០-៣-២០១៥ របស់សាលាឧទ្ធរណ៍ ។

១៩៣-ទណ្ឌិតឈ្មោះ **ឡាយ មូនី** ហៅ លី ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-៨-២០១៣ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា (ប្រើកាំបិត) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៣ “ក្រ.VI.ភស” ចុះថ្ងៃទី ១៨-៩-២០១៤ របស់សាលាឧទ្ធរណ៍។

១៩៤-ទណ្ឌិតឈ្មោះ **ពេជ្រ ស៊ីជេត** ហៅ ខ្មៅ ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-៥-២០១២ ពីបទ រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសប្រព្រឹត្តដោយបុគ្គលច្រើនរូប ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧០ “ក្រវង” ចុះថ្ងៃទី ៣០-៩-២០១៣ របស់សាលាឧទ្ធរណ៍ ។

១៩៥-ទណ្ឌិតឈ្មោះ **កែវ វិចិត្រ** ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៧-២០១២ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ៥១ ចុះថ្ងៃទី ០៧-៣-២០១៤ របស់តុលាការកំពូល ។

១៩៦-ទណ្ឌិតឈ្មោះ **ហេង ហ្វូ** ហៅ ហ្មុក ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-៧-២០០៩ ពីបទ ជួញដូរគ្រឿងញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤២ ចុះថ្ងៃទី ០៥-៣-២០១៤ របស់តុលាការកំពូល ។

១៩៧-ទណ្ឌិតឈ្មោះ **ឆាយ ផាន់សី** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-១០-២០១១ ពីបទ រំលោភសេពសន្ថវៈ (ដោយចារីច្រើនរូប) និងលួចដោយមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៦៨ ចុះថ្ងៃទី ០៨-១១-២០១៣ របស់តុលាការកំពូល ។

១៩៨-ទណ្ឌិតឈ្មោះ **គុណ សំរិទ្ធ** ហៅ តា ភេទប្រុស អាយុ ១៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-៥-២០១១ ពីបទ រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៨១ ចុះថ្ងៃទី ២២-១១-២០១៣ របស់តុលាការកំពូល ។



១៩៩-ទណ្ឌិតឈ្មោះ: **ទី សុភេន** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣០-១២-២០១២ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និង ប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៧ ក្រប "ប" ចុះថ្ងៃទី ០៦-១១-២០១៣ របស់សាលាដំបូង រាជធានីភ្នំពេញ ។

២០០-ទណ្ឌិតឈ្មោះ: **ជា សំអុល** ហៅ ហ៊ឹង សំអាន ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-១២-២០១២ ពីបទ ក្លែងលិខិតសាធារណៈ និងបទ ឆបោក ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រម លេខ ១០៣ ក្រ.១ "យ" ចុះថ្ងៃទី ១៧-១០-២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ ។

២០១-ទណ្ឌិតឈ្មោះ: **ឈុន វណ្ណឌីន** ហៅ ប៊ិត ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ០៧-៨-២០១៤ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តែទោសនេះអនុវត្តក្នុងពន្ធនាគារ ចំនួន ២ ឆ្នាំ ទោសនៅសល់ត្រូវព្យួរ តាមអំណាចសាលដីកាលេខ ៦៧ ក្រ.៣ "ណ" ចុះថ្ងៃទី ២៤-៧-២០១៥ របស់សាលាឧទ្ធរណ៍ ។

២០២-ទណ្ឌិតឈ្មោះ: **សុខ បញ្ញា** ហៅ រង ភេទស្រី អាយុ ៣៦ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២៣-៨-២០១៣ ពីបទ ការនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកា លេខ ០៥ "ក្រ.VI.កស" ចុះថ្ងៃទី ២២-០១-២០១៥ របស់សាលាឧទ្ធរណ៍ ។

២០៣-ទណ្ឌិតឈ្មោះ: **ឃៀន លក្ខិណា** ហៅ ក្លាម ភេទស្រី អាយុ ២១ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ៣១-១២-២០១១ ពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ១២៩ "ក្រIVអ" ចុះថ្ងៃទី ២០-៨-២០១៣ របស់សាលាឧទ្ធរណ៍ ។

២០៤-ទណ្ឌិតឈ្មោះ: **ផែល ឃ្រីអះ** ភេទស្រី អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៣-៩-២០១៣ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកា លេខ ១៤ "ក្រIVសស" ចុះថ្ងៃទី ០៩-០២-២០១៥ របស់សាលាឧទ្ធរណ៍ ។

២០៥-ទណ្ឌិតឈ្មោះ: **ឃុន តុលា** ភេទប្រុស អាយុ ១៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-៥-២០១១ ពីបទ រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៥៥ "ក្រ.IIIច" ចុះថ្ងៃទី ០៥-១១-២០១២ របស់សាលាឧទ្ធរណ៍ ។

២០៦-ទណ្ឌិតឈ្មោះ: **គឹម ចាន់ធួ** ភេទស្រី អាយុ ៣៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-១១-២០១៤ ពីបទ សញ្ជាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦០៩ "ប" គ.ព.ព្រ.ទ ចុះថ្ងៃទី ៣១-៣-២០១៥ របស់សាលាដំបូងរាជធានីភ្នំពេញ ។



២០៧-ទណ្ឌិតឈ្មោះ **ចាន់ ស៊ីណេត** ហៅ យ៉ុង ភេទស្រី អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-១១-២០១៤ ពីបទ សញ្ជារកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦០៩ "ប" ភ.ព.ព្រ.ទ ចុះថ្ងៃទី ៣១-៣-២០១៥ របស់សាលាដំបូងរាជធានីភ្នំពេញ ។

២០៨-ទណ្ឌិតឈ្មោះ **តែង លីដា** ហៅ ហៀង ភេទស្រី អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-០១-២០១៣ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៩ កប៤ "ន" ចុះថ្ងៃទី ៣១-១២-២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ ។

២០៩-ទណ្ឌិតឈ្មោះ **ឡេង ធីឃីម** ភេទស្រី អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៤-៤-២០១៤ ពីបទ អន្តរការរវាងបុរស ឬស្ត្រីពេស្យា និងសញ្ជារិក សញ្ជារិកា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៨២៥ "ទ" ភ.ព.ព្រ.ទ ចុះថ្ងៃទី ០៣-១១-២០១៤ របស់សាលាដំបូងរាជធានីភ្នំពេញ ។

២១០-ទណ្ឌិតឈ្មោះ **យ៉ែត សុភ័ក្រា** ភេទស្រី អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-១០-២០១៣ ពីបទ ក្លែងបន្លំឯកសារ និងបទ រំលោភលើទំនុកចិត្តពិសេសដោយអភិបាល ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៩២ "ន" ភ.ព.ព្រ.ទ ចុះថ្ងៃទី ១៨-៨-២០១៤ របស់សាលាដំបូងរាជធានីភ្នំពេញ ។

២១១-ទណ្ឌិតឈ្មោះ **សុខ វី** ហៅ វី ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-១០-២០១២ ពីបទ លួចដោយមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តិអំពើហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣១ "កប៣ង" ចុះថ្ងៃទី ២២-៣-២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ ។

២១២-ទណ្ឌិតឈ្មោះ **ហាត់ សុផល** ហៅ ត្រេន ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៦-២០១១ ពីបទ លួចមានស្ថានទម្ងន់ទោសដោយប្រើអំពើហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦ ក្រ៦ "ន" ចុះថ្ងៃទី ១៤-០២-២០១២ របស់សាលាដំបូងរាជធានីភ្នំពេញ ។

២១៣-ទណ្ឌិតឈ្មោះ **ឡេង រិទ្ធី** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-៩-២០១១ ពីបទ ប្លន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៤ "គ" ចុះថ្ងៃទី ១០-៤-២០០៦ របស់សាលាដំបូងខេត្តតាកែវ ។

២១៤-ទណ្ឌិតឈ្មោះ **សុខ នី** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៦-៨-២០១០ ពីបទ អំពើរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៣ "ច" ចុះថ្ងៃទី ២៨-៤-២០១១ របស់សាលាដំបូងខេត្តក្រចេះ ។



២១៥-ទណ្ឌិតឈ្មោះ **ស្បោង សេង** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-៣-២០១២ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៦ "ច" ចុះថ្ងៃទី ២៥-១២-២០១២ របស់សាលាដំបូងខេត្តក្រចេះ ។

២១៦-ទណ្ឌិតឈ្មោះ **គឹម សាំងធី** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៦-១២-២០១២ ពីបទ ប្លន់ (លួចម៉ូតូគ្នាច្រើន) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៣ "ឈ" ចុះថ្ងៃទី ០៩-៥-២០០៧ របស់សាលាដំបូងរាជធានីភ្នំពេញ ។

២១៧-ទណ្ឌិតឈ្មោះ **លូ សុឆារា** ហៅ ក្ដាម ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ២៦-៩-២០០៩ ពីបទ លួចហិង្សា និងប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកា លេខ ០៧ "ក្រ.វ.ស" ចុះថ្ងៃទី ៣០-៣-២០១៥ របស់សាលាឧទ្ធរណ៍ ។

២១៨-ទណ្ឌិតឈ្មោះ **ហួត សុខហ៊ុំ** ហៅ ខ្មៅ ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ០២-៧-២០១០ ពីបទ ដាក់ឱ្យធ្វើចរាចរណ៍រូបិយវត្ថុ និងរូបិយប័ណ្ណក្លែង ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកា លេខ ៧៣ "ក្រវអ" ចុះថ្ងៃទី ៣១-៧-២០១២ របស់សាលាឧទ្ធរណ៍ ។

២១៩-ទណ្ឌិតឈ្មោះ **ឈុំ វាសនា** ហៅ ខ្ទុះ ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ៣១-១២-២០១១ ពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ១២៩ "ក្រវអ" ចុះថ្ងៃទី ២០-៨-២០១៣ របស់សាលាឧទ្ធរណ៍ ។

២២០-ទណ្ឌិតឈ្មោះ **ឌុន ឌុន្លា** ហៅ ធ្មេញ ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២១-០២-២០១៣ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តិអំពើហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលដីកា លេខ ១០៣ ក្រវ ឈ "ណ" ចុះថ្ងៃទី ២៥-១១-២០១៤ របស់សាលាឧទ្ធរណ៍ ។

២២១-ទណ្ឌិតឈ្មោះ **ហាម សំណាង** ហៅ កែវ សំណាង ភេទប្រុស អាយុ ១៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-៦-២០១០ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៤ "ខ" ចុះថ្ងៃទី ២៥-០២-២០១១ របស់សាលាដំបូងខេត្តក្រចេះ ។

២២២-ទណ្ឌិតឈ្មោះ **ជក់ រុន** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-៧-២០១០ ពីបទ ប្លន់ និងប្រើប្រាស់អាវុធហាមយាត់ខុសច្បាប់ និងសមតំនិតក្នុងអំពើ ប្លន់ និងប្រើប្រាស់ អាវុធហាមយាត់ខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៤ "ក្រ៥.ប" ចុះថ្ងៃទី ០៥-៧-២០១៣ របស់សាលាឧទ្ធរណ៍ ។



២២៣-ទណ្ឌិតឈ្មោះ **វី ណារិន** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-១១-២០១២ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៨ “កប៥” ចុះថ្ងៃទី ១៨-៧-២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ ។

២២៤-ទណ្ឌិតឈ្មោះ **ហុក សុភ័ក្ត្រ** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-១១-២០១២ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៩៨ “ក្រ៥ង” ចុះថ្ងៃទី ២៩-១២-២០១៤ របស់សាលាឧទ្ធរណ៍ ។

២២៥-ទណ្ឌិតឈ្មោះ **ហេង សំណាង** ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៤-៤-២០១២ ពីបទ ជួញដូរ, ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានច្បាប់អនុញ្ញាត ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ “កប៥” ចុះថ្ងៃទី ០៦-៣-២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ ។

២២៦-ទណ្ឌិតឈ្មោះ **នូរ វិធីវ៉ា** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-១០-២០១៣ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ ដោយអនុវត្តទោសពន្ធនាគារកំណត់ រយៈពេល ៤ ឆ្នាំ ទោសនៅសល់ត្រូវព្យួរធម្មតា តាមអំណាចសាលក្រមលេខ ១៨៩ “ក្រ៧ន” ភ.ព.ព្រ.ទ ចុះថ្ងៃទី ៣០-៩-២០១៤ របស់សាលាដំបូងរាជធានីភ្នំពេញ ។

២២៧-ទណ្ឌិតឈ្មោះ **ម៉ី ចាន់ស័ក្តិដា** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-១០-២០១៣ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ ដោយអនុវត្តទោសពន្ធនាគារកំណត់ រយៈពេល ៤ ឆ្នាំ ទោសនៅសល់ត្រូវព្យួរធម្មតា តាមអំណាចសាលក្រមលេខ ១៨៩ “ក្រ៧ន” ភ.ព.ព្រ.ទ ចុះថ្ងៃទី ៣០-៩-២០១៤ របស់សាលាដំបូងរាជធានីភ្នំពេញ ។

២២៨-ទណ្ឌិតឈ្មោះ **ហែម ចំរើន** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-១០-២០១៣ ពីបទ សមគំនិតក្នុងបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារពិការភាព និងបទ លួច ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារកំណត់ចំនួន ៣ ឆ្នាំ ទោសដែលនៅ សល់ត្រូវព្យួរធម្មតា តាមអំណាចសាលក្រមលេខ ៤៩ កប១ “យ” ចុះថ្ងៃទី ២៣-៦-២០១៤ របស់សាលាដំបូងរាជធានីភ្នំពេញ ។



២២៩-ទណ្ឌិតឈ្មោះ **ម៉ែន ភារម្យ** ហៅ ពត ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-១០-២០១២ ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៤ ចុះថ្ងៃទី ២០-៣-២០១៣ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៣០-ទណ្ឌិតឈ្មោះ **រិន ស៊ីណាត់** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-៣-២០១២ ពីបទ លួចដោយហិង្សា និងប្រើប្រាស់អាវុធខ្មានការអនុញ្ញាត ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣០ "ង" ចុះថ្ងៃទី ១១-១២-២០១២ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៣១-ទណ្ឌិតឈ្មោះ **ខែម ភុសល** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-៥-២០១២ ពីបទ លួច (ស្ថានទម្ងន់ទោសដោយការប្រើហិង្សា) និង លួច (ស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៨ "ង" ចុះថ្ងៃទី ២៧-១០-២០១១ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៣២-ទណ្ឌិតឈ្មោះ **ឡឿន សាត់** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៥-០២-២០១៣ ពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤២ "ង" ចុះថ្ងៃទី ១៤-១១-២០១៣ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៣៣-ទណ្ឌិតឈ្មោះ **គឹម សុរ** ហៅ នាង ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៣-៦-២០១២ ពីបទ ប្លន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧០ "ង" ចុះថ្ងៃទី ២៤-៧-២០០៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

២៣៤-ទណ្ឌិតឈ្មោះ **សាន់ សៀម** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-៥-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩២ "ខ" ចុះថ្ងៃទី ០៨-៩-២០១០ របស់សាលាដំបូងខេត្តបាត់ដំបង ។



**មាត្រា ៥ :** ត្រូវលើកលែងទោសឱ្យទណ្ឌិតចំនួន ១០២ នាក់ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៥ ដែលបានខិតខំកែប្រែខ្លួនបានល្អក្នុង រយៈពេលរងទោសក្នុងពន្ធនាគារកន្លងមក ដូចមានរាយឈ្មោះខាងក្រោម៖

១-ទណ្ឌិតឈ្មោះ **ធី ឡឿន** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៦-១១-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១ “គ” ចុះថ្ងៃទី ១៣-១១-២០១២ របស់ សាលាដំបូងខេត្តស្ទឹងត្រែង ។

២-ទណ្ឌិតឈ្មោះ **នា ចន្ទា** ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-៣-២០១៣ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារកំណត់ ៣ ឆ្នាំ ទោសដែល នៅសល់ត្រូវល្អ តាមអំណាចសាលក្រមលេខ ១០ “ខ” ចុះថ្ងៃទី ០២-៧-២០១៣ របស់ សាលាដំបូងខេត្តស្ទឹងត្រែង។

៣-ទណ្ឌិតឈ្មោះ **ស៊ឹម រតន** ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០១-៥-២០០៧ ពីបទ ធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៩ ចុះថ្ងៃទី ២៥-១១-២០០៧ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

៤-ទណ្ឌិតឈ្មោះ **ចិត យុត** ភេទស្រី អាយុ ៤៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១១-១២-២០០៦ ពីបទ ជួញដូរគ្រឿងញៀន ហើយត្រូវតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ១១ “ក្រ.៥.ប” ចុះថ្ងៃទី ២៨-០២-២០១៣ របស់សាលាឧទ្ធរណ៍ ។

៥-ទណ្ឌិតឈ្មោះ **មេត មេន** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ៣០-៧-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥២ “ខ” ចុះថ្ងៃទី ១៨-១២-២០១២ របស់សាលាដំបូងខេត្តកំពង់ធំ ។

៦-ទណ្ឌិតឈ្មោះ **គង់ សុភី** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-០១-២០១៤ ពីបទ ហិង្សាដោយចេតនាស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៣៩ “ក” ចុះថ្ងៃទី ០២-៩-២០១៤ របស់សាលាដំបូងខេត្តកំពង់ធំ ។

៧-ទណ្ឌិតឈ្មោះ **ម៉ាត់ វិវិល** ហៅ ចែម ប៉ុន ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១៩-៥-២០១២ ពីបទ លួច (ស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា) ហើយត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រម លេខ ១១០ “គ” ចុះថ្ងៃទី ១៤-៩-២០១២ របស់សាលាដំបូងខេត្តកោះកុង ។





៨-ទណ្ឌិតឈ្មោះ **ចៅ ថៃ** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-១២-២០០៩ ពីបទ អំពើនាំយកចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤៩ “យ” ចុះថ្ងៃទី ០៣-៩-២០១០ របស់សាលាដំបូងខេត្តកោះកុង ។

៩-ទណ្ឌិតឈ្មោះ **ឡាន ហុនធី** ភេទស្រី អាយុ ៤៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-៤-២០១២ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៥៥ “ឆ” ចុះថ្ងៃទី ២៦-១២-២០១២ របស់សាលាដំបូងខេត្តកោះកុង ។

១០-ទណ្ឌិតឈ្មោះ **បុក តែ** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៧-០១-២០០៦ ពីបទ អំពើរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦២ “ក” ចុះថ្ងៃទី ២៣-៥-២០០៦ របស់សាលាដំបូងខេត្តកោះកុង ។

១១-ទណ្ឌិតឈ្មោះ **ទិត្យ ឆា** ហៅ ស្រីសរ ភេទស្រី អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ០៣-៣-២០១៣ ពីបទ លួចមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៨ “ឈ” ចុះថ្ងៃទី ០៣-១២-២០១៣ របស់សាលាដំបូងខេត្តព្រៃវែង ។

១២-ទណ្ឌិតឈ្មោះ **កែវ យ៉ន** ភេទប្រុស អាយុ ៤៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៣-០១-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤០ “ង” ព្រ.ទ ចុះថ្ងៃទី ១៦-១១-២០១១ របស់សាលាដំបូងខេត្តព្រៃវែង ។

១៣-ទណ្ឌិតឈ្មោះ **ហិន ហាន** ភេទប្រុស អាយុ ៤២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-៨-២០១២ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ “ញ” ចុះថ្ងៃទី ២៦-៣-២០១៣ របស់សាលាដំបូងខេត្តព្រៃវែង ។

១៤-ទណ្ឌិតឈ្មោះ **មុខ ចឹក** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-៤-២០១៣ ពីបទ រំលោភលើទំនុកចិត្ត ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២ “ដ” ចុះថ្ងៃទី ៣០-១០-២០១៣ របស់សាលាដំបូងខេត្តព្រៃវែង ។

១៥-ទណ្ឌិតឈ្មោះ **គុន លេង** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-៣-២០១៤ ពីបទ ប៉ុនប៉ងលួច ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៩ “យ” ចុះថ្ងៃទី ១១-៦-២០១៤ របស់ សាលាដំបូងខេត្តប៉ៃលិន។



១៦-ទណ្ឌិតឈ្មោះ **ឃឹម ចាន់ថា** ភេទប្រុស អាយុ ៥២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៣-៩-២០១២ ពីបទ ភ្លេងបន្លំឯកសារសាធារណៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣ "ក" ចុះថ្ងៃទី ១៣-៨-២០១៣ របស់សាលាដំបូងខេត្តប៉ៃលិន ។

១៧-ទណ្ឌិតឈ្មោះ **កង វ៉ាន់ចុន** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-៣-២០១៣ ពីបទ លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តិអំពើហិង្សា ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារ កំណត់រយៈពេល ៣ ឆ្នាំ ចំពោះទោសដែលនៅសល់ព្យួរធម្មតា តាមអំណាចសាលក្រម លេខ ៣៩ "ឈ" ចុះថ្ងៃទី ០៤-១២-២០១៣ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១៨-ទណ្ឌិតឈ្មោះ **ឡា ធីន** ហៅ វិទូ ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២២-៣-២០១៣ ពីបទ ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែត្រូវអនុវត្តទោសក្នុងពន្ធនាគារចំនួន ៣ ឆ្នាំ ចំពោះទោស ដែលនៅសល់ព្យួរធម្មតា តាមអំណាចសាលក្រមលេខ ២៤ "ជ" ចុះថ្ងៃទី ១៨-៩-២០១៣ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១៩-ទណ្ឌិតឈ្មោះ **ឃី យ៉ុងយ៉ង** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវចាប់ខ្លួននៅ ថ្ងៃទី ១៥-៦-២០០៧ ពីបទ ចរាចរក្រដាសប្រាក់ភ្លេងក្លាយ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៦ "ឆ" ចុះថ្ងៃទី ១២-១២-២០០៨ របស់សាលាដំបូងខេត្តកណ្តាល ។

២០-ទណ្ឌិតឈ្មោះ **ឡាង ធីនាវ** ភេទស្រី អាយុ ២០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៥-៦-២០០៧ ពីបទ សមគំនិតក្នុងអំពើចរាចរក្រដាសប្រាក់ភ្លេងក្លាយ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៦ "ឆ" ចុះថ្ងៃទី ១២-១២-២០០៨ របស់សាលាដំបូងខេត្តកណ្តាល ។

២១-ទណ្ឌិតឈ្មោះ **ស សុខភោន** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៣-២០០៦ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១៣ "ឈ" ចុះថ្ងៃទី ១៨-៧-២០០៦ របស់សាលាដំបូងរាជធានីភ្នំពេញ ។

២២-ទណ្ឌិតឈ្មោះ **ហង់ សុទ្ធី** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៤-០២-២០០៧ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ "វ" ចុះថ្ងៃទី ១៩-៩-២០០៨ របស់សាលាដំបូងខេត្តកណ្តាល ។

២៣-ទណ្ឌិតឈ្មោះ **ឆ្លើម ចំណាន** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ១១-៥-២០០៦ ពីបទ ប្លន់ម៉ូតូ និងទូរស័ព្ទដៃ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ០១ "ក្រវ" ចុះថ្ងៃទី ១៣-៣-២០១៥ របស់សាលាឧទ្ធរណ៍ ។



២៥-ទណ្ឌិតឈ្មោះ: **សួន ម៉េង** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៥-៤-២០០៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១ "ម" ចុះថ្ងៃទី ២៨-៧-២០០៩ របស់សាលាដំបូងខេត្តកណ្តាល ។

២៥-ទណ្ឌិតឈ្មោះ: **ហេង ឡែន** ភេទស្រី អាយុ ២៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៦-៦-២០០៦ ពីបទ ប៉ុនប៉ងមនុស្សឃាត ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៣ "ន" ចុះថ្ងៃទី ២៧-១០-២០០៦ របស់សាលាដំបូងខេត្តកណ្តាល ។

២៦-ទណ្ឌិតឈ្មោះ: **ស្រេន ដា** ភេទស្រី អាយុ ៣១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១២-៣-២០១៤ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦ "ឆ" ចុះថ្ងៃទី ២៣-៧-២០១៤ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៧-ទណ្ឌិតឈ្មោះ: **ខៀម រ៉ា** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ៣០-០១-២០០៦ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៩ "គ" ចុះថ្ងៃទី ១៩-៧-២០០៦ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៨-ទណ្ឌិតឈ្មោះ: **មូង ម៉ុយ** ភេទប្រុស អាយុ ៣៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៦-១០-២០០៦ ពីបទ ចាប់ប៉ុនប៉ងរំលោភសេពសន្ថវៈនារីភេទ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧ "ខ" ចុះថ្ងៃទី ២៦-៣-២០០៧ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៩-ទណ្ឌិតឈ្មោះ: **វិញ រុត** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-៨-២០០២ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៩ ចុះថ្ងៃទី ២០-៣-២០០៣ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

៣០-ទណ្ឌិតឈ្មោះ: **ថៃ ថា** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-៥-២០០៧ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០០ "ឈ" ចុះថ្ងៃទី ០៨-៨-២០០៧ របស់សាលាដំបូងរាជធានីភ្នំពេញ ។

៣១-ទណ្ឌិតឈ្មោះ: **ឃាង លាងពៅ** ភេទប្រុស អាយុ ៤៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៦-១០-២០១៤ ពីបទ វិលីក្រម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៣ ឆ្នាំ ឱ្យអនុវត្តទោសក្នុងពន្ធនាគារកំណត់រយៈពេល ១៨ ខែ ទោសដែលនៅសល់ ឱ្យអនុវត្តទោស តាមអំណាចសាលដីកាលេខ ២៧ "ក្រ.សវ" ចុះថ្ងៃទី ០៨-៥-២០១៥ របស់សាលាឧទ្ធរណ៍ ។



៣២-ទណ្ឌិតឈ្មោះ **ឆី ម៉ល់** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-៤-២០០២ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥២ “យ” ចុះថ្ងៃទី ០៤-៧-២០០២ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៣-ទណ្ឌិតឈ្មោះ **សឿ គឿង** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-០១-២០០៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២ “ឆ” ចុះថ្ងៃទី ២៩-៥-២០០៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៤-ទណ្ឌិតឈ្មោះ **ទៀង ភុសល** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-៧-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៤ “ច” ចុះថ្ងៃទី ១១-៦-២០១០ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៥-ទណ្ឌិតឈ្មោះ **នែម ម៉ាម៉** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៥-៨-២០០២ ពីបទ ធ្វើមនុស្សឃាតដោយចេតនាគ្រោងទុក ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៥ ចុះថ្ងៃទី ២៥-៣-២០០៣ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៣៦-ទណ្ឌិតឈ្មោះ **គង់ ចាន់មុនី** ហៅ ស្តើង មុនី ភេទប្រុស អាយុ ៤១ ឆ្នាំ ត្រូវ ឃុំខ្លួននៅថ្ងៃទី ២៨-៤-២០១៤ ពីបទ ប៉ះពាល់កម្មសិទ្ធិឯកជន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៧ ក្រ.IV “ច” ចុះថ្ងៃទី ០២-៧-២០១៣ របស់សាលាឧទ្ធរណ៍ ។

៣៧-ទណ្ឌិតឈ្មោះ **ថៃ ធី** ហៅ ណាំ យួន ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ២៨-៦-២០០២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧ ចុះថ្ងៃទី ២៩-០១-២០០៣ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៣៨-ទណ្ឌិតឈ្មោះ **ថេង ស្រស់** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-១០-២០០៤ ពីបទ រំលោភសេពសន្ថវៈ និងបង្ករបួសស្នាមដោយចេតនា ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រម លេខ ២៨ “ខ” ចុះថ្ងៃទី ១៩-៧-២០០៥ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៣៩-ទណ្ឌិតឈ្មោះ **ឡុង ខុម** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២០-៥-២០០២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨០ ចុះថ្ងៃទី ២៧-១១-២០០២ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។



៤០-ទណ្ឌិតឈ្មោះ **រោង ហាត់** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០១-១០-២០០៣ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០២ ចុះថ្ងៃទី ០៨-៦-២០០៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៤១-ទណ្ឌិតឈ្មោះ **ម៉េង ម៉ុន** ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៤-៧-២០០៧ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៣ ចុះថ្ងៃទី ២០-០២-២០០៨ របស់សាលាដំបូងខេត្តកំពត ។

៤២-ទណ្ឌិតឈ្មោះ **ញឹម កង** ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៦-៥-២០០៧ ពីបទ អំពើឃាតកម្មដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤៧ ចុះថ្ងៃទី ០៣-១២-២០០៧ របស់សាលាដំបូងខេត្តកំពត ។

៤៣-ទណ្ឌិតឈ្មោះ **លឹម សម្បត្តិ** ភេទប្រុស អាយុ ៤៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-៣-២០១៤ ពីបទ ហិង្សាដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤២ "ច" ចុះថ្ងៃទី ២៨-៨-២០១៤ របស់សាលាដំបូងខេត្តតាកែវ ។

៤៤-ទណ្ឌិតឈ្មោះ **ស្រៀង ពិសិដ្ឋ** ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៨-២០០៧ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៣ "ក" ចុះថ្ងៃទី ០១-៧-២០០៨ របស់សាលាដំបូងខេត្តតាកែវ ។

៤៥-ទណ្ឌិតឈ្មោះ **នី ណែ** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៤-៤-២០០៥ ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៣៧ "ង" ចុះថ្ងៃទី ០១-១២-២០០៨ របស់សាលាឧទ្ធរណ៍ ។

៤៦-ទណ្ឌិតឈ្មោះ **សិន សិ** ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៤-១១-២០០៥ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨៥ "ស" ចុះថ្ងៃទី ១៧-៨-២០០៩ របស់សាលាឧទ្ធរណ៍ ។

៤៧-ទណ្ឌិតឈ្មោះ **សន ចេក** ភេទប្រុស អាយុ ៤១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៣-០២-២០១១ ពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៧ ក្រ IV "វ" ចុះថ្ងៃទី ០៤-៥-២០១៤ របស់សាលាឧទ្ធរណ៍ ។



៤៨-ទណ្ឌិតឈ្មោះ: **ភុយ នាង** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-៨-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩ "គ" ចុះថ្ងៃទី ០២-៣-២០១២ របស់ សាលាដំបូងខេត្តក្រចេះ ។

៤៩-ទណ្ឌិតឈ្មោះ: **មាន ភ័ណ្ណា** ភេទប្រុស អាយុ ១៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-១០-២០១១ ពីបទ ប៉ុនប៉ងឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៨ "ឃ" ចុះថ្ងៃទី ០១-០២-២០១២ របស់សាលាដំបូងខេត្តព្រះសីហនុ ។

៥០-ទណ្ឌិតឈ្មោះ: **ស្រី ពៅ** ភេទស្រី អាយុ ៤០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-០២-២០១២ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ និងមាន គ្នាច្រើន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាច សាលក្រមលេខ ២៣ "ច" ចុះថ្ងៃទី ០២-៧-២០១២ របស់សាលាដំបូងខេត្តព្រះសីហនុ ។

៥១-ទណ្ឌិតឈ្មោះ: **ងា វ៉ា** ហៅ ម៉ាប់ ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២២-១២-២០១២ ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាច សាលក្រមលេខ ១២ "ង" ចុះថ្ងៃទី ២៧-៥-២០១៣ របស់សាលាដំបូងខេត្តព្រះសីហនុ ។

៥២-ទណ្ឌិតឈ្មោះ: **រតី ភី** ភេទស្រី អាយុ ៤០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៦-១២-២០០៦ ពីបទ ធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២ "គ" ចុះថ្ងៃទី ០៩-៣-២០០៧ របស់សាលាខេត្តកំពង់ចាម ។

៥៣-ទណ្ឌិតឈ្មោះ: **សាន់ ធីវង្ស** ភេទប្រុស អាយុ ១៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៧-៣-២០០៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១ "គ" ចុះថ្ងៃទី ១២-៦-២០០៧ របស់សាលាដំបូងខេត្តកំពង់ធំ ។

៥៤-ទណ្ឌិតឈ្មោះ: **ហាវ៉ា ឌីម** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០២-៧-២០១១ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តិអំពើហិង្សា ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រម លេខ ៧៣ "ច" ចុះថ្ងៃទី ១៩-១២-២០១១ របស់សាលាដំបូងខេត្តកំពង់ចាម ។

៥៥-ទណ្ឌិតឈ្មោះ: **មេន ចម** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៩-៨-២០០៦ ពីបទ ប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៩ "ច" ចុះថ្ងៃទី ២៥-១២-២០០៦ របស់សាលាដំបូងខេត្តកំពង់ចាម ។



៥៦-ទណ្ឌិតឈ្មោះ: **សាំង វ៉ានី** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវចាប់ខ្លួននៅ ថ្ងៃទី ២៤-៥-២០០៩ ពីបទ ប្លន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤១ “ឆ” ចុះថ្ងៃទី ០៤-១២-២០០៩ របស់ សាលាដំបូងខេត្តកំពង់ចាម ។

៥៧-ទណ្ឌិតឈ្មោះ: **ម៉ាង យូស្រែង** ហៅ ម៉ែន ភេទប្រុស អាយុ ៤៦ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ១៦-១១-២០១៣ ពីបទ កេងយកប្រយោជន៍ដោយខុសច្បាប់ ក្លែងបន្លំឯកសារ សាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ អនុវត្តទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ទោសនៅសល់ អនុវត្តទោសព្យួរធម្មតា តាមអំណាចសាលដីកាលេខ ៤០ ក្រIII “រ” ចុះថ្ងៃទី ២១-៥-២០១៥ របស់សាលាឧទ្ធរណ៍ ។

៥៨-ទណ្ឌិតឈ្មោះ: **ញាន រឹម** ហៅ ពៅ ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវចាប់ខ្លួននៅ ថ្ងៃទី ១៦-៤-២០០៩ ពីបទ ប្លន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ “យ” ចុះថ្ងៃទី ០៥-០១-២០០៩ របស់ សាលាដំបូងខេត្តកំពង់ចាម ។

៥៩-ទណ្ឌិតឈ្មោះ: **ស៊ិន ចំណាន** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៤-៨-២០១៤ ពីបទ លួច (ម៉ូតូ និងឈើត្រព្យង) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ០៣ “ង” ចុះថ្ងៃទី ០៦-០២-២០១៥ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

៦០-ទណ្ឌិតឈ្មោះ: **ថា ស៊ីថាន** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-៦-២០១២ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែទោសនេះអនុវត្តទោសគុកចំនួន ៣ ឆ្នាំ និង ៦ ខែ ទោសសល់ពីនេះត្រូវព្យួរទោសធម្មតា តាមអំណាចសាលក្រមលេខ ៩៧ “ច” ចុះថ្ងៃទី ២០-១២-២០១២ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៦១-ទណ្ឌិតឈ្មោះ: **ថា រតនា** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៧-០១-២០១៣ ពីបទ ប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រម លេខ ២២ “ង” ចុះថ្ងៃទី ០២-៩-២០១៣ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

៦២-ទណ្ឌិតឈ្មោះ: **សុទ្ធ រម្យនា** ភេទស្រី អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-៦-២០០៧ ពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៧ “ក្រ៥ប” ចុះថ្ងៃទី ២០-៩-២០១២ របស់សាលាឧទ្ធរណ៍ ។



៦៣-ទណ្ឌិតឈ្មោះ: **អ៊ិន សុជាតា** ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៣-០១-២០១២ ពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨២ កប៣ “ឆ” ចុះថ្ងៃទី ៣១-៨-២០១២ របស់សាលាដំបូងរាជធានីភ្នំពេញ ។

៦៤-ទណ្ឌិតឈ្មោះ: **វិន ថា** ភេទស្រី អាយុ ៤៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-៧-២០១០ ពីបទ ជួញដូរគ្រឿងញៀនហាមឃាត់ខុសច្បាប់ និងផលិតគ្រឿងញៀន ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដោយខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ០១ “ក្រIIIសល” ចុះថ្ងៃទី ៣០-៣-២០១៥ របស់សាលាឧទ្ធរណ៍ ។

៦៥-ទណ្ឌិតឈ្មោះ: **ថាវ៉ា ធី** ហៅ វ៉េ ភេទស្រី អាយុ ៤០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៣-៧-២០០៩ ពីបទ ជួញដូរគ្រឿងញៀនហាមឃាត់ខុសច្បាប់ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤២ ចុះថ្ងៃទី ០៥-៣-២០១៤ របស់តុលាការកំពូល ។

៦៦-ទណ្ឌិតឈ្មោះ: **ឡុក សិរីមុត្រ** ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-០១-២០១០ ពីបទ ជួញដូរដោយគ្រឿងញៀនខុសច្បាប់ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៣៤ ចុះថ្ងៃទី ១១-១១-២០១៤ របស់តុលាការកំពូល ។

៦៧-ទណ្ឌិតឈ្មោះ: **នង ខេមរ៉ា** ភេទប្រុស អាយុ ៤២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-១២-២០១២ ពីបទ លួចមានស្ថានទម្ងន់ទោសដោយប្រើអំពើហិង្សា ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៣ ក្រ IV “សស” ចុះថ្ងៃទី ១០-៩-២០១៤ របស់សាលាឧទ្ធរណ៍ ។

៦៨-ទណ្ឌិតឈ្មោះ: **ម៉ៅ សុភី** ហៅ មៅ នាង ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១៦-៩-២០០៩ ពីបទ ប្លន់ និងប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៣ “ក្រIIIណេ” ចុះថ្ងៃទី ០៩-០១-២០១៣ របស់សាលាឧទ្ធរណ៍ ។

៦៩-ទណ្ឌិតឈ្មោះ: **ថៃ ឃីឡេង** ហៅ ទី ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០៨-៦-២០១១ ពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣២ “ក្រVIធ” ចុះថ្ងៃទី ០៣-៨-២០១២ របស់សាលាឧទ្ធរណ៍ ។

៧០-ទណ្ឌិតឈ្មោះ: **ឃុក វិសាល** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-៦-២០១១ ពីបទ សមគំនិតក្នុងអំពើជួញដូរគ្រឿងញៀនខុសច្បាប់ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣២ “ក្រVIធ” ចុះថ្ងៃទី ០៣-៨-២០១២ របស់សាលាឧទ្ធរណ៍ ។





៧១-ទណ្ឌិតឈ្មោះ: **សាម ហៃគង់** (SHUM HAY KWONG) ភេទប្រុស អាយុ ៦៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៣-២០១២ ពីបទ ចេញមូលបត្រគ្មានសាច់ប្រាក់ និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៥៣ ក្រIII “ណ” ចុះថ្ងៃទី ២៦-៥-២០១៥ របស់សាលាឧទ្ធរណ៍ ។

៧២-ទណ្ឌិតឈ្មោះ: **ត្រី ឡឿន** ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៦-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៦ ក្រ៦ “ជ” ចុះថ្ងៃទី ១២-០១-២០១១ របស់សាលាដំបូងរាជធានីភ្នំពេញ ។

៧៣-ទណ្ឌិតឈ្មោះ: **ព្រេង ភារុណ** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-១០-២០១២ ពីបទ លួចមានស្ថានទម្ងន់ទោស (ប្រើកាំបិតភ្នំយកគ្រឿងអលង្ការ និង ទូរស័ព្ទដៃ) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាច សាលក្រមលេខ ៥០ កប៤ “ន” ចុះថ្ងៃទី ១០-៦-២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ។

៧៤-ទណ្ឌិតឈ្មោះ: **ហេង ជា** ភេទប្រុស អាយុ ៦៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-០១-២០១១ ពីបទ នាំចូលឱសថមានសារធាតុផ្សំគ្រឿងញៀនខុសច្បាប់ ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកា លេខ ២៤៨ ចុះថ្ងៃទី ០៧-៨-២០១៥ របស់តុលាការកំពូល ។

៧៥-ទណ្ឌិតឈ្មោះ: KUO DAYU ហៅ JEFFREY ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវ ចាប់ខ្លួននៅថ្ងៃទី ២៩-៨-២០១០ ពីបទ ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកា លេខ ៣៣០ ចុះថ្ងៃទី ៣០-១០-២០១៤ របស់តុលាការកំពូល ។

៧៦-ទណ្ឌិតឈ្មោះ: **អ៊ូច វី** ហៅ តាកង្កែប ភេទប្រុស អាយុ ៤២ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០៦-៩-២០១១ ពីបទ ប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកា លេខ ៣៧ “ក្រIVត” ចុះថ្ងៃទី ២៦-៤-២០១៣ របស់សាលាឧទ្ធរណ៍ ។

៧៧-ទណ្ឌិតឈ្មោះ: **យ៉ង់ ថាន** ភេទស្រី អាយុ ៥៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៣-០១-២០១៣ ពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារ ៤ ឆ្នាំ ទោសសល់ ពីនេះត្រូវព្យួរធម្មតា តាមអំណាចសាលដីកាលេខ ៤៩ ក្រII “ល” ចុះថ្ងៃទី ០៦-៨-២០១៥ របស់សាលាឧទ្ធរណ៍ ។



៧៨-ទណ្ឌិតឈ្មោះ **អ៊ឹម ចិន្ដា** ហៅ ជា ភេទស្រី អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-១១-២០០៦ ពីបទ ពង្រត់មនុស្សយកទៅធ្វើពេស្យាចារ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៣ "ក្រ៥ប" ចុះថ្ងៃទី ៣០-៤-២០១៤ របស់សាលាឧទ្ធរណ៍ ។

៧៩-ទណ្ឌិតឈ្មោះ **តែវ សុជាតិ** ភេទស្រី អាយុ ៥៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-៦-២០១០ ពីបទ អំពើអួសទាញពេស្យាចារកុមារ (មុខរបរ) ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៩៣ ចុះថ្ងៃទី ០៨-១០-២០១៤ របស់តុលាការកំពូល ។

៨០-ទណ្ឌិតឈ្មោះ **ថាវ សំណាង** ហៅ តឹង ភេទប្រុស អាយុ ១៤ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១៩-៩-២០១១ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៩ "ក្រស" ចុះថ្ងៃទី ៣០-៣-២០១៥ របស់សាលាឧទ្ធរណ៍ ។

៨១-ទណ្ឌិតឈ្មោះ **ហៀង ធីតីមហុន** ភេទស្រី អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៣-០១-២០១៣ ពីបទ សញ្ជារកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៣ "ង" ចុះថ្ងៃទី ០៨-១១-២០១៣ របស់ សាលាដំបូងរាជធានីភ្នំពេញ ។

៨២-ទណ្ឌិតឈ្មោះ **រាជ នី** ភេទស្រី អាយុ ៣៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-១១-២០១៣ ពីបទ ឆបោក ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៥៣ "ថ" ចុះថ្ងៃទី ២៥-៦-២០១៤ របស់ សាលាដំបូងរាជធានីភ្នំពេញ ។

៨៣-ទណ្ឌិតឈ្មោះ **ចាន់ សារុន** ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៥-៨-២០០១ ពីបទ ឃាតកម្មគិតទុកជាមុន និងប្លន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០ ចុះថ្ងៃទី ២៦-៣-២០០២ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

៨៤-ទណ្ឌិតឈ្មោះ **ស៊ឹម ម៉ូលីន** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-៩-២០០៤ ពីបទ ប្លន់ និងប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៩ "ប" ចុះថ្ងៃទី ២៧-៤-២០០៥ របស់សាលាដំបូងរាជធានីភ្នំពេញ ។



៨៥-ទណ្ឌិតឈ្មោះ: **គឹម សាវុធ** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-៨-២០១២ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រម លេខ ០៥ "ក្របក" ចុះថ្ងៃទី ១៦-០១-២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ ។

៨៦-ទណ្ឌិតឈ្មោះ: **យ៉ែម ធីនធន** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-៥-២០០៩ ពីបទ ប្លន់ប្រដាប់អាវុធ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៤ "ជ" ចុះថ្ងៃទី ១១-៨-២០១០ របស់សាលា ឧទ្ធរណ៍ ។

៨៧-ទណ្ឌិតឈ្មោះ: **ស៊ិន សុផល** ហៅ ឱន ខុន ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី២១-៥-២០០៩ ពីបទ ប្លន់ប្រដាប់អាវុធ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៤ "ជ" ចុះថ្ងៃទី ១១-៨-២០១០ របស់សាលាឧទ្ធរណ៍ ។

៨៨-ទណ្ឌិតឈ្មោះ: **ឌុយ ម៉ៅ** ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២២-១០-១៩៩៩ ពីបទ រួមគ្នាធ្វើមនុស្សឃាតគិតទុកជាមុន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៥០ "ង" ចុះថ្ងៃទី ១៧-៦-២០០៨ របស់សាលាឧទ្ធរណ៍ ។

៨៩-ទណ្ឌិតឈ្មោះ: **ស៊ិន ហេង** ភេទប្រុស អាយុ ៤១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-៤-២០០៦ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤៩ ចុះថ្ងៃទី ១៧-៨-២០០៦ របស់សាលាដំបូងខេត្តក្រចេះ ។

៩០-ទណ្ឌិតឈ្មោះ: **សាយ ចន្ទា** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២២-៣-២០០៤ ពីបទ ធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៣ "ក" ចុះថ្ងៃទី ០២-០២-២០០៥ របស់សាលាដំបូងខេត្តកំពង់ចាម ។

៩១-ទណ្ឌិតឈ្មោះ: **រស់ វាសនា** ហៅ ស្នា ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២២-០២-២០១១ ពីបទ ចែកចាយគ្រឿងញៀនខុសច្បាប់ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ២២ "ក្របប" ចុះថ្ងៃទី ២២-៣-២០១៣ របស់សាលាឧទ្ធរណ៍ ។

៩២-ទណ្ឌិតឈ្មោះ: **គ្រួច សេរី** ហៅ ង៉ា ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០២-០២-២០០៦ ពីបទ ឃាតកម្មដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៤ "ក្រសស" ចុះថ្ងៃទី ០៣-១០-២០១៤ របស់សាលាឧទ្ធរណ៍ ។



៩៣-ទណ្ឌិតឈ្មោះ: **សាត វុធិ** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-០២-២០០៦ ពីបទ ឃាតកម្មដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៤ “ក្រសេ” ចុះថ្ងៃទី ០៣-១០-២០១៤ របស់សាលាឧទ្ធរណ៍ ។

៩៤-ទណ្ឌិតឈ្មោះ: **កុល ហេង** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-០២-២០០៦ ពីបទ ឃាតកម្មដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៤ “ក្រសេ” ចុះថ្ងៃទី ០៣-១០-២០១៤ របស់សាលាឧទ្ធរណ៍ ។

៩៥-ទណ្ឌិតឈ្មោះ: **ម៉ៅ នារី** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២០-០២-២០០៣ ពីបទ អំពើរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ ចុះថ្ងៃទី ១១-៦-២០០៣ របស់សាលាដំបូងខេត្តព្រះវិហារ ។

៩៦-ទណ្ឌិតឈ្មោះ: **ឡូ ធីនីយ** ភេទប្រុស អាយុ ៣៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-១២-២០០១ ពីបទ ផលិតគ្រឿងញៀន, ជួញដូរគ្រឿងញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៥៥ “ខ” ចុះថ្ងៃទី ១២-៥-២០០៨ របស់សាលាឧទ្ធរណ៍ ។

៩៧-ទណ្ឌិតឈ្មោះ: **សយ ហាន** ភេទប្រុស អាយុ ៤៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៥-៨-២០០១ ពីបទ ឃាតកម្មគិតទុកជាមុន និងប្លន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០ ចុះថ្ងៃទី ២៦-៣-២០០២ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

៩៨-ទណ្ឌិតឈ្មោះ: **នី ឌីម៉ង់** ហៅ ឌី ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-៦-២០១៣ ពីបទ លួចមានស្ថានទម្ងន់ទោសប្រព្រឹត្តដោយការកាប់គាស់ទម្ងន់ទម្ងាយ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រម លេខ ១៧ កប២ “ម” ចុះថ្ងៃទី ០៤-៣-២០១៤ របស់សាលាដំបូងរាជធានីភ្នំពេញ ។

៩៩-ទណ្ឌិតឈ្មោះ: **ឆន រដ្ឋា** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១០-៥-២០១៣ ពីបទ ប៉ុនប៉ងលួចព្រះពុទ្ធរូប ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥ ចុះថ្ងៃទី ០៣-៣-១៩៩៩ របស់ សាលាដំបូងខេត្តក្រចេះ ។

១០០-ទណ្ឌិតឈ្មោះ: **សៀ ភាព** ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-០១-២០១៣ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ ប៉ុន្តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារ រយៈពេល ៣ ឆ្នាំ ទោសសល់ពីនេះត្រូវព្យួរសាកល្បងរយៈពេល ៣ ឆ្នាំ តាមអំណាចសាល ក្រមលេខ ១១០ “ឈ” ចុះថ្ងៃទី ២៩-០១-២០១៤ របស់សាលាដំបូងខេត្តបាត់ដំបង ។



១០១-ទណ្ឌិតឈ្មោះ: **រ៉េន រ៉ា** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៥-១១-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៦ "ក្រវអ" ចុះថ្ងៃទី ០៣-៦-២០១១ របស់សាលាឧទ្ធរណ៍ ។

១០២-ទណ្ឌិតឈ្មោះ: **ស្មើង ជា** ហៅ ដេត ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ៣១-៨-២០១២ ពីបទ លួចមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៩ "គ" ចុះថ្ងៃទី ២៧-៦-២០១៣ របស់សាលាដំបូងខេត្តបាត់ដំបង ។

**មាត្រា ៦ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី**

លេខ: ១៥១១.១១១៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥

លេខ: ១១២២ ស.ណ  
សំណៅដល់លោកនាយករដ្ឋមន្ត្រី  
រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៥  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**  
  
**ស៊ុយ សុខា**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១១.៥៧. អនក្រ. ប្រ. ២០១៥



**អនុក្រឹត្យ**

**ស្តីពីការជូនមេដាយស្ថាបនាជាតិ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

**សង្ខេប**

មាត្រា ១.- បំពាក់ មេដាយស្ថាបនាជាតិ ចំនួន ០៣ គ្រឿង ជូនសប្បុរសជន ចំនួន ០៣ រូប ដែលបានឧបត្ថម្ភសង្គ្រោះ ថវិកាជួយកសាងសាលាបឋមសិក្សា ទៀបាញ់ សែនជ័យគូលេន សរុបទឹកប្រាក់ ចំនួន ៦១.៤៧៩ ដុល្លារអាមេរិក កន្លងមក ដូចមានរាយនាមខាងក្រោម៖

- ១- ឧត្តមសេនីយ៍ត្រី អ៊ិន ឌីន អគ្គលេខ ០០៩៩៧២ នាយករងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន គូលេន ៣១៧ សៀមរាប ថវិកា ចំនួន ១៣.៦៥៧ ដុល្លារអាមេរិក
- ២- លោក ឆឹម ជុនម៉ុន ប្រធានក្រុមហ៊ុន លីមគ្រុប ថវិកា ចំនួន ៣៦.៨២២ ដុល្លារអាមេរិក
- ៣- លោក អ៊ុន ឈឺនតិច ប្រធានចាត់ការទូទៅក្រុមហ៊ុន លីមគ្រុប ថវិកា ចំនួន ១១.០០០ ដុល្លារអាមេរិក

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។/

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥

**នាយករដ្ឋមន្ត្រី**



**សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១៦.០២.១៧៩៧-៥៥



**អនុក្រឹត្យ  
ស្តីពីការជូនមេដាយការងារ  
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រតក/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រតក/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ស្តីពីការបង្កើតនិងការប្រើប្រាស់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

**សម្រេច**

**មាត្រា ១.** បំពាក់ **មេដាយមាសការងារ** ជូនកងឯកភាព នាយទាហាន នាយទាហានរងនិងពលទាហាននៃកងអនុសេនាធំវិស្វកម្មសំណង់លេខ៩៤៥ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាមចំនួន ០១កងឯកភាព និង២០៨រូប ដែលមានស្នាដៃល្អក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលកន្លងមក ដូចមានរាយនាមខាងក្រោម៖

**ក-ចំពោះកងឯកភាព**

- កងអនុសេនាធំវិស្វកម្មសំណង់លេខ៩៤៥

**ខ-ចំពោះបុគ្គល**

១-វរសេនីយ៍ឯក	<b>ចាំ</b>	<b>សេរីវិទ្ធី</b>	អត្តលេខ ០៣៧ ៦២០	មេបញ្ជាការកងអនុសេនាធំវិស្វកម្មសំណង់លេខ៩៤៥
២-វរសេនីយ៍ឯក	<b>សែម</b>	<b>សុវណ្ណវិទ្ធី</b>	អត្តលេខ ០១៧ ៧០៣	នាយទាហានគាំទ្រថ្នាក់ជាតិ
៣-វរសេនីយ៍ឯក	<b>ជូន</b>	<b>សាវ</b>	អត្តលេខ ០០៩ ៥១៦	នាយទាហានគាំទ្រថ្នាក់ជាតិ
៤-វរសេនីយ៍ទោ	<b>សំ</b>	<b>សុផា</b>	អត្តលេខ ០២៧ ១២៧	នាយទាហានគាំទ្រថ្នាក់ជាតិ
៥-វរសេនីយ៍ទោ	<b>អ៊ុន</b>	<b>សុឡាវ</b>	អត្តលេខ ២០០ ០៧២	មេបញ្ជាការរងកងអនុសេនាធំវិស្វកម្មសំណង់លេខ៩៤៥
៦-វរសេនីយ៍ទោ	<b>ហ៊ុន</b>	<b>ណាត</b>	អត្តលេខ ០៣៣ ៩៧២	ជំនួយការបច្ចេកទេសគ្រឿងចក្រ
៧-វរសេនីយ៍ទោ	<b>ស័ក្ត</b>	<b>សីហវិទ្ធី</b>	អត្តលេខ ១០៨ ៩៣៧	មេបញ្ជាការរងកងអនុសេនាតូច

			ស្ថាបនាសំណង់ផ្នែក
៨-វរសេនីយ៍ទោ	<b>ពៅ ម៉ិនធឿន</b>	អគ្គលេខ ០២១ ៧៧៥	ជំនួយការបើកបររថយន្តអូសសណ្តោង
៩-វរសេនីយ៍ទោ	<b>អ៊ុច អ៊ឹម</b>	អគ្គលេខ ០២៧ ១៣៦	ជាងសំណង់
១០-វរសេនីយ៍ទោ	<b>ផន កាពេច្រ</b>	អគ្គលេខ ០៨៨ ៩៦២	នាយទាហានទទួលបន្ទុកផ្នែកម្ហូបអាហារ
១១-វរសេនីយ៍ទោ	<b>ឡុច សារិន</b>	អគ្គលេខ ០១៧ ២១៦	ប្រធានក្រុមកម្មេចគ្រឿងផ្ទុះ
១២-វរសេនីយ៍ទោ	<b>ស៊ឹម ចារ៉ា</b>	អគ្គលេខ ០៣៧ ៥៩៤	បុគ្គលិកបើកបររថយន្តបូមលូ និងលាងថ្នល់
១៣-វរសេនីយ៍ទោ	<b>ជួប ញាណ</b>	អគ្គលេខ ០៣០ ៧៤៩	ប្រធានក្រុមកងកម្លាំងការពារ
១៤-វរសេនីយ៍ទោ	<b>យុន សុផល</b>	អគ្គលេខ ០១៤ ៤០១	បុគ្គលិកពេទ្យ
១៥-វរសេនីយ៍ទោ	<b>ហេង រតនា</b>	អគ្គលេខ ០៣១ ៤២៩	បុគ្គលិកពេទ្យ
១៦-វរសេនីយ៍ទោ	<b>អ៊ុក បុរសរតន៍</b>	អគ្គលេខ ០១៩ ៨៤៥	បុគ្គលិកពេទ្យ
១៧-វរសេនីយ៍ត្រី	<b>ពេច្រ សម្បត្ត</b>	អគ្គលេខ ០២៦ ៧១៣	មេបញ្ជាការរងកងអនុសេនាធិវិស្វកម្មសំណង់លេខ៩៤៥
១៨-វរសេនីយ៍ត្រី	<b>ផាត ចំណាន</b>	អគ្គលេខ ១៦២ ៣២២	នាយប្រតិបត្តិការ
១៩-វរសេនីយ៍ត្រី	<b>កែវ សុខចំរើន</b>	អគ្គលេខ ០៤៩ ៦៩៧	មេបញ្ជាការរងកងអនុសេនាតូចស្ថាបនាសំណង់ផ្នែក
២០-វរសេនីយ៍ត្រី	<b>សុិន វិធី</b>	អគ្គលេខ ០៤៧ ២៣០	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
២១-វរសេនីយ៍ត្រី	<b>ផល សុភ័ក្រ្ត</b>	អគ្គលេខ ០៥៨ ២៤៨	បុគ្គលិកបើកបររថយន្តដឹកប្រេងឥន្ធនៈ
២២-វរសេនីយ៍ត្រី	<b>អ៊ុច ម៉ិនធី</b>	អគ្គលេខ ០៤៨ ៤៩០	ជំនួយការវាស់ស្ទង់តូប៉ូ (ឋានលេខ១)
២៣-វរសេនីយ៍ត្រី	<b>ចិន ផល្លី</b>	អគ្គលេខ ០៧០ ៤៩៦	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
២៤-វរសេនីយ៍ត្រី	<b>ឈុន សាមិត</b>	អគ្គលេខ ០៣៩ ៤៣៤	បុគ្គលិកបើកបរសាហ្ស៊ែរ
២៥-វរសេនីយ៍ត្រី	<b>នង គន្ធី</b>	អគ្គលេខ ០៣៦ ៣៧៤	ជាងតបណ្តាញទឹក
២៦-វរសេនីយ៍ត្រី	<b>នាយ បូរ៉ា</b>	អគ្គលេខ ០៤៨ ៤៧៦	ជាងឈើ
២៧-វរសេនីយ៍ត្រី	<b>ឃឹម សារ៉ុម</b>	អគ្គលេខ ០៣៩ ៨៦៦	បុគ្គលិកកម្មេចគ្រឿងផ្ទុះ
២៨-វរសេនីយ៍ត្រី	<b>ឃៀល ណារិត</b>	អគ្គលេខ ០៥៨ ៤៤០	ប្រធានផ្នែករថពាសដែកការពារ និងពន្លត់អគ្គីភ័យ
២៩-វរសេនីយ៍ត្រី	<b>សយ គន</b>	អគ្គលេខ ០៣១ ៣១៦	ប្រធានក្រុមរថពាសដែក
៣០-វរសេនីយ៍ត្រី	<b>លឹម រដ្ឋា</b>	អគ្គលេខ ០១៩ ៥៧២	នាយករងពេទ្យកម្រិត១
៣១-អនុសេនីយ៍ឯក	<b>សុរ វណ្ណៈ</b>	អគ្គលេខ ០៧៤ ៩០៣	ជំនួយការបច្ចេកទេសសាងសង់
៣២-អនុសេនីយ៍ឯក	<b>ស្រីម ថោង</b>	អគ្គលេខ ០២៩ ៨៣៦	កម្មករជំនាញ
៣៣-អនុសេនីយ៍ឯក	<b>ណន ណាន</b>	អគ្គលេខ ០៧៩ ២៣០	បុគ្គលិកបើកបររថយន្តអូសសណ្តោង



៣៤-អនុសេនីយ៍ឯក	<b>ស្រី សារ៉ូ</b>	អគ្គលេខ	០៣៣ ៨១៤	ជាងលាប
៣៥-អនុសេនីយ៍ឯក	<b>អ៊ឹម ចន្ទី</b>	អគ្គលេខ	០៣៩ ៩០១	ជាងតបណ្តាញអគ្គិសនី
៣៦-អនុសេនីយ៍ឯក	<b>ទិត្យ ឡុច</b>	អគ្គលេខ	១៦៨ ៤៥៤	បុគ្គលិកបើកបររថយន្តបែន
៣៧-អនុសេនីយ៍ឯក	<b>ស៊ីង ឈី</b>	អគ្គលេខ	០៥៩ ៤៣៣	អនុប្រធានក្រុមកម្ទេចគ្រឿងផ្ទុះ
៣៨-អនុសេនីយ៍ឯក	<b>សុខ ពេញមី</b>	អគ្គលេខ	១៣០ ៩៤៥	មេបញ្ជាការរងកងអនុសេនាគូចគាំទ្រកស្តការ
៣៩-អនុសេនីយ៍ឯក	<b>យុគ ឆន</b>	អគ្គលេខ	០៥៩ ០១៣	បុគ្គលិកបើកបររថពាសដែក
៤០-អនុសេនីយ៍ឯក	<b>ថ្នាំ វិចិត្រជារ៉ា</b>	អគ្គលេខ	០៥៨ ២២៨	ជាងមេកានិក
៤១-អនុសេនីយ៍ឯក	<b>ចៅ សុយាច</b>	អគ្គលេខ	១៧៩ ០៧០	បុគ្គលិកបាញ់កាំភ្លើងយន្ត
៤២-អនុសេនីយ៍ឯក	<b>មាន រតនា</b>	អគ្គលេខ	២២៣ ៨៥០	ជាងតបំពង់ទុយោទឹក
៤៣-អនុសេនីយ៍ឯក	<b>ថា សុខហ៊ុ</b>	អគ្គលេខ	០៤៩ ៨៣៧	ជាងបង្ហូរល្អាប់ និងបាញ់ខ្យល់
៤៤-អនុសេនីយ៍ឯក	<b>ភោគ ចន្ទី</b>	អគ្គលេខ	២០០ ៧៨៥	នាយកពេទ្យកម្រិត១
៤៥-អនុសេនីយ៍ឯក	<b>អ៊ុន សំអុន</b>	អគ្គលេខ	០៣២ ១៩៧	បុគ្គលិកពេទ្យ
៤៦-អនុសេនីយ៍ឯក	<b>ញ៉ៃ បញ្ញា</b>	អគ្គលេខ	០៥៨ ៣៧៩	អនុប្រធានផ្នែករថពាសដែកការពារ និងពន្លត់អគ្គិភ័យ
៤៧-អនុសេនីយ៍ទោ	<b>យី បុរិទ្ធ</b>	អគ្គលេខ	១៦៣ ៧៣២	នាយទាហានគាំទ្រថ្នាក់ជាតិ
៤៨-អនុសេនីយ៍ទោ	<b>កែវ សារឿន</b>	អគ្គលេខ	១៥៦ ៦៦៤	ជំនួយការត្រួតពិនិត្យគុណភាព
៤៩-អនុសេនីយ៍ទោ	<b>ម៉ុំ ច័ន្ទណា</b>	អគ្គលេខ	០៦៨ ៩៣៣	មេបញ្ជាការកងអនុសេនាគូចស្ថាបនាសំណង់ផ្នែក
៥០-អនុសេនីយ៍ទោ	<b>សុះ មឿន</b>	អគ្គលេខ	១៧៨ ៩៦១	បុគ្គលិកបើកបររថយន្តអូសសណ្តោង
៥១-អនុសេនីយ៍ទោ	<b>លាង លីហុច</b>	អគ្គលេខ	២២៨ ៤០៨	មេបញ្ជាការកងអនុសេនាគូចស្ថាបនាសំណង់ផ្នែក
៥២-អនុសេនីយ៍ទោ	<b>អើល គន្ធា</b>	អគ្គលេខ	១៧៩ ០១០	កម្មករជំនាញ
៥៣-អនុសេនីយ៍ទោ	<b>សំ សុវណ្ណ</b>	អគ្គលេខ	១៣៨ ៧២៧	បុគ្គលិកបើកបររថយន្តពន្លត់អគ្គិភ័យ
៥៤-អនុសេនីយ៍ទោ	<b>ងម សំអុន</b>	អគ្គលេខ	០៦៧ ៩៩៧	បុគ្គលិកបើកបររថយន្តដឹកប្រេងឥន្ធនៈ
៥៥-អនុសេនីយ៍ទោ	<b>សួស វឌ្ឍនា</b>	អគ្គលេខ	១៦៣ ២៥៤	ជាងសំណង់
៥៦-អនុសេនីយ៍ទោ	<b>នាយ សារ៉េត</b>	អគ្គលេខ	០៤៩ ២១៩	បុគ្គលិកបើកបររថយន្តបែន
៥៧-អនុសេនីយ៍ទោ	<b>ខួង គញ្ញាសុថាតា</b>	អគ្គលេខ	២៣៩ ១៤៦	មេបញ្ជាការកងអនុសេនាគូចស្ថាបនាសំណង់បញ្ជូរ
៥៨-អនុសេនីយ៍ទោ	<b>គេត សុពី</b>	អគ្គលេខ	២២១ ៣៩៣	បុគ្គលិកកម្ទេចគ្រឿងផ្ទុះ
៥៩-អនុសេនីយ៍ទោ	<b>គង់ ឥន្ទ</b>	អគ្គលេខ	២២១ ៤៤៧	បុគ្គលិកបើកបរគ្រឿងចក្រលើកដាក់សម្ភារៈ
៦០-អនុសេនីយ៍ទោ	<b>ចិន ព្រឿង</b>	អគ្គលេខ	១៤៤ ៩៥១	ប្រធានក្រុមរថពាសដែក

៦១-អនុសេនីយ៍ទោ	<b>រឿន សារ៉ា</b>	អគ្គលេខ	១៤០ ៥០០	ជំនួយការរោងជាង
៦២-អនុសេនីយ៍ទោ	<b>គ្រួច វាស្វា</b>	អគ្គលេខ	១៦២ ២២១	ជំនួយការរោងជាង
៦៣-អនុសេនីយ៍ទោ	<b>សុវណ្ណា ពិសិ</b>	អគ្គលេខ	០៦៨ ៨៣៣	បុគ្គលិកបើកបររថពាសដែក
៦៤-អនុសេនីយ៍ទោ	<b>មាន ពិភូ</b>	អគ្គលេខ	០៥៤ ៩៦០	បុគ្គលិកបាញ់កាំភ្លើងយន្ត
៦៥-អនុសេនីយ៍ទោ	<b>ចាប សារុន</b>	អគ្គលេខ	០៦៨ ៨៣១	បុគ្គលិកបើកបររថពាសដែក
៦៦-អនុសេនីយ៍ត្រី	<b>ថន យ៉ែ</b>	អគ្គលេខ	២០០ ៨៣៧	បុគ្គលិកបើកបរបុលដូហ្វិរ
៦៧-អនុសេនីយ៍ត្រី	<b>មាន សំណាង</b>	អគ្គលេខ	២១៦ ៣៣៨	ជំនួយការគ្រួតពិនិត្យគុណភាព
៦៨-អនុសេនីយ៍ត្រី	<b>ហៃ សុវ៉េន</b>	អគ្គលេខ	២១៦ ៣៤៩	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
៦៩-អនុសេនីយ៍ត្រី	<b>យី សោភ័ណ្ណា</b>	អគ្គលេខ	០៤៩ ១១៧	បុគ្គលិកបើកបររថយន្តដឹកទឹក
៧០-អនុសេនីយ៍ត្រី	<b>លោង វណ្ណា</b>	អគ្គលេខ	២០៦ ២៥០	ជំនួយការបច្ចេកទេសគ្រឿងចក្រ
៧១-អនុសេនីយ៍ត្រី	<b>ទិត សុភវីរ៉ា</b>	អគ្គលេខ	១០៥ ៣៧៩	កម្មករជំនាញ
៧២-អនុសេនីយ៍ត្រី	<b>សាន វណ្ណា</b>	អគ្គលេខ	២១៦ ៣៥៨	ជំនួយការបើកបរអ៊ុចស្តារ៉ាទ័រ
៧៣-អនុសេនីយ៍ត្រី	<b>ហោង សុខុន</b>	អគ្គលេខ	១៥៨ ៤៧២	មេបញ្ជាការកងអនុសេនាតូចស្ថាបនាសំណង់បញ្ជូរ
៧៤-អនុសេនីយ៍ត្រី	<b>ឫ ទិត្យសុរិយា</b>	អគ្គលេខ	២៣០ ១៦១	មេបញ្ជាការកងអនុសេនាតូចស្ថាបនាសំណង់បញ្ជូរ
៧៥-អនុសេនីយ៍ត្រី	<b>ឡឹក វរៈ</b>	អគ្គលេខ	២០៧ ៤៩២	បុគ្គលិកបើកបររថយន្តអូសសណ្តោង
៧៦-អនុសេនីយ៍ត្រី	<b>លោ រ៉ា</b>	អគ្គលេខ	០៨៨ ៨៣៧	ជំនួយការបើកបររថយន្តស្លូត
៧៧-អនុសេនីយ៍ត្រី	<b>ថោង កក្កដា</b>	អគ្គលេខ	១៦០ ៥៩៣	ជាងកំបោរ
៧៨-អនុសេនីយ៍ត្រី	<b>ឃុត ជ័ម</b>	អគ្គលេខ	២១៦ ៣៤៤	មេបញ្ជាការកងអនុសេនាតូចគាំទ្រកសិកម្ម
៧៩-អនុសេនីយ៍ត្រី	<b>ពិសិដ្ឋ ស៊ីឡើង</b>	អគ្គលេខ	២០៧ ៥៤៩	បុគ្គលិកបើកបររថពាសដែក
៨០-អនុសេនីយ៍ត្រី	<b>នូ វរៈ</b>	អគ្គលេខ	២១៦ ៣៧៤	បុគ្គលិកពេទ្យ
៨១-អនុសេនីយ៍ត្រី	<b>ស្នួល សុម្ពិទ</b>	អគ្គលេខ	១៨០ ០២៣	បុគ្គលិកពេទ្យ
៨២-អនុសេនីយ៍ត្រី	<b>សេ ជានី</b>	អគ្គលេខ	២១៦ ៣៧០	ជំនួយការបើកបររថយន្តស្លូត
៨៣-នាយចំណាង	<b>ហ៊ឹម ធារី</b>	អគ្គលេខ	២៣០ ១១៣	ជំនួយការវិទ្យុទាក់ទង
៨៤-នាយចំណាង	<b>ឡុន សំអូន</b>	អគ្គលេខ	០៦៩ ២៩០	កម្មករជំនាញ
៨៥-នាយចំណាង	<b>ម៉ែន ថារ៉ា</b>	អគ្គលេខ	២៣៦ ៤២០	កម្មករជំនាញ
៨៦-នាយចំណាង	<b>ព្រំ សារេត</b>	អគ្គលេខ	០៥៥ ១៤៩	កម្មករជំនាញ
៨៧-នាយចំណាង	<b>មិញ ជារ៉ា</b>	អគ្គលេខ	២៣១ ៨៤៥	ជាងកំបោរ

៨៨-នាយចំណង់	<b>កង ចាន់យុវច្បុ</b>	អគ្គលេខ	២៣៦ ៤២៨	ជាងកំបោរ
៨៩-នាយចំណង់	<b>គុំ គុលា</b>	អគ្គលេខ	២២៦ ០៧៥	ជាងតបណ្តាញទឹក
៩០-នាយចំណង់	<b>ប្រាក់ ត្នោត</b>	អគ្គលេខ	១៥៧ ៣៤៥	ជាងឈើ
៩១-នាយចំណង់	<b>ធុម សុខុម</b>	អគ្គលេខ	០៦៩ ២៩៧	ជំនួយការបើកបររថយន្តស្លូត
៩២-នាយចំណង់	<b>ហ៊ុន ហៃ</b>	អគ្គលេខ	០៦៨ ៧៧០	បុគ្គលិកបើកបររថយន្តបែន
៩៣-នាយចំណង់	<b>ពេញ សារិន</b>	អគ្គលេខ	០៨៨ ៨៩៣	បុគ្គលិកកម្ទេចគ្រឿងផ្ទុះ
៩៤-នាយចំណង់	<b>គួច ភារា</b>	អគ្គលេខ	១៨៩ ១០០	បុគ្គលិកបើកបររថយន្តដឹកទឹក
៩៥-នាយចំណង់	<b>យក់ គមសៀង</b>	អគ្គលេខ	១៨៨ ៦៩៤	ចុងកៅ
៩៦-នាយចំណង់	<b>លី សុខនី</b>	អគ្គលេខ	១៩១ ៦៣២	បុគ្គលិកចម្រោះទឹកស្អាត
៩៧-នាយចំណង់	<b>ម៉ិច ចន្រ្ទា</b>	អគ្គលេខ	១៣១ ០០៩	បុគ្គលិកម៉ាស៊ីនភ្លើង
៩៨-នាយចំណង់	<b>ហៃ ម៉ុំ</b>	អគ្គលេខ	២២១ ៤១៩	បុគ្គលិកបើកបរគ្រឿងចក្រលើកដាក់សម្ភារៈ
៩៩-នាយចំណង់	<b>សុខុម សុវណ្ណា</b>	អគ្គលេខ	២២៥ ៩៨៦	បុគ្គលិកបើកបរគ្រឿងចក្រលើកដាក់សម្ភារៈ
១០០-នាយចំណង់	<b>ជា ម៉ុំឡូ</b>	អគ្គលេខ	២៣៩ ៤២២	ប្រធានក្រុមខ្នងអណ្តូងទឹក
១០១-នាយចំណង់	<b>នោម ចិត្រា</b>	អគ្គលេខ	២០០ ៨៤៨	បុគ្គលិកបើកបររថយន្តសង្រ្គោះ
១០២-នាយចំណង់	<b>ម៉ែម ស៊ិនិត</b>	អគ្គលេខ	២៣៦ ៤២៤	បុគ្គលិកបើកបររថយន្តសង្រ្គោះ
១០៣-ព្រឹទ្ធបាលឯក	<b>ចាន់ ម៉ាឡា</b>	អគ្គលេខ	២៣៦ ៣៩៤	នាយទាហានសម្របសម្រួល
១០៤-ព្រឹទ្ធបាលឯក	<b>នឹម វណ្ណា</b>	អគ្គលេខ	០៧៩ ៥៧៥	ជំនួយការបច្ចេកទេស
១០៥-ព្រឹទ្ធបាលឯក	<b>ខាន់ មិត្ត</b>	អគ្គលេខ	០៧៤ ១៤៥	ជំនួយការវាស់ស្ទង់តូប៉ូ ( ឋានលេខ១ )
១០៦-ព្រឹទ្ធបាលឯក	<b>ឈើយ ស</b>	អគ្គលេខ	១៧៨ ១១៧	កម្មករជំនាញ
១០៧-ព្រឹទ្ធបាលឯក	<b>ស្រី លន់</b>	អគ្គលេខ	២៣៦ ៣៨៤	បុគ្គលិកបើកបរនីវ៉ាឡឺរ
១០៨-ព្រឹទ្ធបាលឯក	<b>ភ៉ា ចក់</b>	អគ្គលេខ	០៦៩ ៤៨០	បុគ្គលិកបើកបររ៉ឺម៉ូទ្រា
១០៩-ព្រឹទ្ធបាលឯក	<b>ឈុន លិញ</b>	អគ្គលេខ	០៧៦ ៨៣២	បុគ្គលិកបើកបរប៊ុលដូហ្វែរ
១១០-ព្រឹទ្ធបាលឯក	<b>សាំង សារ៉ន</b>	អគ្គលេខ	១៦៣ ៥០៥	បុគ្គលិកបើកបររ៉ឺម៉ូទ្រា
១១១-ព្រឹទ្ធបាលឯក	<b>ភ័រ ស្មឿង</b>	អគ្គលេខ	១៩៧ ៣៦០	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១១២-ព្រឹទ្ធបាលឯក	<b>នៅ សំអាត</b>	អគ្គលេខ	២៣៦ ៤១៣	បុគ្គលិកបើកបររថយន្តដឹកទឹក
១១៣-ព្រឹទ្ធបាលឯក	<b>សរ សារឿន</b>	អគ្គលេខ	១៩៦ ៥៧៧	ជាងផ្សារដែក
១១៤-ព្រឹទ្ធបាលឯក	<b>សុខ ចាន់ជារា</b>	អគ្គលេខ	០៨៨ ៨៧៩	ជំនួយការបើកបររថយន្តស្លូត

១១៥-ព្រឹទ្ធបាលឯក	<b>ចាន់ រ៉ែម</b>	អគ្គលេខ	០៩៥ ៤៨៥	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១១៦-ព្រឹទ្ធបាលឯក	<b>ជ្រីង សុធាត</b>	អគ្គលេខ	១៤០ ៥៦៤	ជាងផ្សារដែក
១១៧-ព្រឹទ្ធបាលឯក	<b>មី ចាន់លី</b>	អគ្គលេខ	១៦៣ ២៨១	ជាងសំណង់
១១៨-ព្រឹទ្ធបាលឯក	<b>ហាំ ចាន់ឡើង</b>	អគ្គលេខ	១០២ ៦៣៨	ជាងសំណង់
១១៩-ព្រឹទ្ធបាលឯក	<b>ផន កៅ</b>	អគ្គលេខ	០៥១ ៥០២	ជាងសំណង់
១២០-ព្រឹទ្ធបាលឯក	<b>គង់ ពេជ្រ</b>	អគ្គលេខ	១០៤ ០១៥	ជាងសំណង់
១២១-ព្រឹទ្ធបាលឯក	<b>ឆន វណ្ណា</b>	អគ្គលេខ	០៤៤ ២៦៦	ជាងសំណង់
១២២-ព្រឹទ្ធបាលឯក	<b>ហាក់ ហួន</b>	អគ្គលេខ	១៤៣ ៤៥៥	បុគ្គលិកបោកអ៊ុត និងអនាម័យ
១២៣-ព្រឹទ្ធបាលឯក	<b>ហែម វិស្សត</b>	អគ្គលេខ	១៤១ ៤៩២	ជាងមេកានិក
១២៤-ព្រឹទ្ធបាលឯក	<b>អេត ឌីណា</b>	អគ្គលេខ	២៣៦ ៤៣៤	បុគ្គលិកបើកបររថយន្តស្ទូចសណ្តែង
១២៥-ព្រឹទ្ធបាលឯក	<b>សោម ស្មី</b>	អគ្គលេខ	២៣៨ ៩៣១	បុគ្គលិកបាញ់កាំភ្លើងយន្ត
១២៦-ព្រឹទ្ធបាលឯក	<b>សាំច សារ៉ាន់</b>	អគ្គលេខ	១៦៣ ៤៣២	ជំនួយការពន្លត់អគ្គីភ័យ
១២៧-ព្រឹទ្ធបាលឯក	<b>មិត្ត គុលា</b>	អគ្គលេខ	២៣៦ ៤៣៦	កងកម្លាំងការពារ
១២៨-ព្រឹទ្ធបាលឯក	<b>យ៉ែម វាសនា</b>	អគ្គលេខ	២៣៦ ៣៩១	កងកម្លាំងការពារ
១២៩-ព្រឹទ្ធបាលឯក	<b>កៅ ច័ន្ទតារា</b>	អគ្គលេខ	២៣៦ ៣៨៨	កងកម្លាំងការពារ
១៣០-ព្រឹទ្ធបាលឯក	<b>ខៀវ មករា</b>	អគ្គលេខ	២៣៦ ៤០៣	កងកម្លាំងការពារ
១៣១-ព្រឹទ្ធបាលឯក	<b>ខុត បញ្ញា</b>	អគ្គលេខ	២៣៦ ៤១៤	កងកម្លាំងការពារ
១៣២-ព្រឹទ្ធបាលឯក	<b>ម៉ុន គម</b>	អគ្គលេខ	១៦០ ៥៨៤	ចុងភៅ
១៣៣-ព្រឹទ្ធបាលទោ	<b>ម៉ិច ម៉ីន</b>	អគ្គលេខ	២៣២ ៥៤៨	បុគ្គលិកបាញ់កាំភ្លើងយន្ត
១៣៤-ព្រឹទ្ធបាលទោ	<b>ឃិន ចា</b>	អគ្គលេខ	០៩៤ ៨០០	បុគ្គលិកបើកបរអ៊ុចស្តារ៉ាទ័រ
១៣៥-ព្រឹទ្ធបាលទោ	<b>ព្រិទ្ធ ជា</b>	អគ្គលេខ	១៨៩ ២០៨	កម្មករជំនាញ
១៣៦-ព្រឹទ្ធបាលទោ	<b>ជួន ម៉ិនធុល</b>	អគ្គលេខ	០៨៨ ៨៩៥	ជាងតបណ្តាញទឹក
១៣៧-ព្រឹទ្ធបាលទោ	<b>ក្រៀម វបុល</b>	អគ្គលេខ	០៧៥ ០៧២	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១៣៨-ព្រឹទ្ធបាលទោ	<b>ព្រឿង គុទ្ធី</b>	អគ្គលេខ	១០៥ ១៤០	ជាងជុសជុលចល័ត
១៣៩-ពលបាលឯក	<b>ចាន់ ចាន់ថុល</b>	អគ្គលេខ	២០០ ៩១៤	ជំនួយការត្រួតពិនិត្យគុណភាព
១៤០-ពលបាលឯក	<b>សុខ កុសល</b>	អគ្គលេខ	២០០ ៩១៥	ជំនួយការត្រួតពិនិត្យគុណភាព
១៤១-ពលបាលឯក	<b>ចាន់ ឌីម៉ា</b>	អគ្គលេខ	២០១ ០៣៩	បុគ្គលិកបើកបររថយន្ត



១៤២-ពលបាលឯក	<b>ម៉ុំ គុណ</b>	អគ្គលេខ	២០០ ៨៣៩	ជំនួយការបើកបរអ៊ុចស្តារ៉ាទ័រ
១៤៣-ពលបាលឯក	<b>ប្រាក់ សុវណ្ណា</b>	អគ្គលេខ	២២១ ២៣៧	បុគ្គលិកបើកបររថយន្តអូសសណ្តោង
១៤៤-ពលបាលឯក	<b>ឡុច ឌុឌី</b>	អគ្គលេខ	២០០ ៩៦៦	ជំនួយការបើកបររថយន្តអូសសណ្តោង
១៤៥-ពលបាលឯក	<b>សុន ចាន់ថុន</b>	អគ្គលេខ	២០០ ៩៦៩	បុគ្គលិកបើកបររ៉ឺម៉ូទ្យូទ្រា
១៤៦-ពលបាលឯក	<b>ប្រាក់ សុភ័ណ្ណា</b>	អគ្គលេខ	២០០ ៩០៦	បុគ្គលិកបើកបរអ៊ុចស្តារ៉ាទ័រ
១៤៧-ពលបាលឯក	<b>សេង ឃុរី</b>	អគ្គលេខ	២០០ ៩០៣	ជំនួយការបើកបររថយន្តស្ងួត
១៤៨-ពលបាលឯក	<b>សុន សម្បត្តិ</b>	អគ្គលេខ	២០០ ៩៤១	បុគ្គលិកបើកបររថយន្តបែន
១៤៩-ពលបាលឯក	<b>ម៉ុំ រ័ត្ន</b>	អគ្គលេខ	២០០ ៩២៧	ជាងតបណ្តាញទឹក
១៥០-ពលបាលឯក	<b>ថា សារឿន</b>	អគ្គលេខ	២០១ ០២២	ជាងតបណ្តាញអគ្គិសនី
១៥១-ពលបាលឯក	<b>ថ្នាង ពោន</b>	អគ្គលេខ	០៧០ ៤៤៦	ជាងលាប
១៥២-ពលបាលឯក	<b>ម៉ួង សុវណ្ណារិទ្ធ</b>	អគ្គលេខ	២០០ ៧៨៩	ជាងកំបោរ
១៥៣-ពលបាលឯក	<b>ឌី សុភ័ក្រ</b>	អគ្គលេខ	២០១ ០០៦	បុគ្គលិកបើកបររថយន្តដឹកទឹក
១៥៤-ពលបាលឯក	<b>ហឿង ឌុឌី</b>	អគ្គលេខ	២០១ ០១០	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១៥៥-ពលបាលឯក	<b>ហេង ហាម៉</b>	អគ្គលេខ	២២១ ២១៧	បុគ្គលិកបើកបររថយន្តបែន
១៥៦-ពលបាលឯក	<b>សឿន សំអូន</b>	អគ្គលេខ	២០០ ៨០៧	ជំនួយការស្រាវជ្រាវ
១៥៧-ពលបាលឯក	<b>ទួន ចាន់ណា</b>	អគ្គលេខ	២០០ ៨៦២	ជាងតបណ្តាញអគ្គិសនី
១៥៨-ពលបាលឯក	<b>ឈួន ឆេងសី</b>	អគ្គលេខ	០៨០ ៤៤៦	ជាងកំបោរ
១៥៩-ពលបាលឯក	<b>អ៊ឹម សានី</b>	អគ្គលេខ	២២១ ២៥៥	បុគ្គលិកបើកបរសាហ្ស៊ែរ
១៦០-ពលបាលឯក	<b>លេង ចាន់ណារ៉ា</b>	អគ្គលេខ	២០១ ០០០	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១៦១-ពលបាលឯក	<b>អ៊ុក ឥមសាន</b>	អគ្គលេខ	២០០ ៩៩៧	ចុងភៅ
១៦២-ពលបាលឯក	<b>តោម ឃុឡា</b>	អគ្គលេខ	២០០ ៨៩១	បុគ្គលិកបើកបររថយន្តស្ងួតសណ្តោង
១៦៣-ពលបាលឯក	<b>ឈួន ឃុណា</b>	អគ្គលេខ	២០១ ០០៩	ប្រធានក្រុមរថពាសដែក
១៦៤-ពលបាលឯក	<b>ភឿង សន្នុន</b>	អគ្គលេខ	២០១ ០១៦	ជំនួយការពន្លត់អគ្គិភ័យ
១៦៥-ពលបាលឯក	<b>នី ស៊ីជេត</b>	អគ្គលេខ	២០១ ០១៥	កងកម្លាំងការពារ
១៦៦-ពលបាលឯក	<b>ហ៊ារ ប្រុញ</b>	អគ្គលេខ	១០២ ៤៣៥	កងកម្លាំងការពារ
១៦៧-ពលបាលឯក	<b>ឃ្មោត សេរីត</b>	អគ្គលេខ	២០០ ៩៧៥	ជាងជុសជុលចល័ត
១៦៨-ពលបាលឯក	<b>នួន សុខុម</b>	អគ្គលេខ	១៧៧ ៨៦៣	ជាងផ្សារដែក

១៦៩-ពលបាលឯក	<b>ម៉េង សុភារ:</b>	អគ្គលេខ ០៧០ ៦៤៤	ជាងសំណង់
១៧០-ពលបាលឯក	<b>យុំ សាឡើង</b>	អគ្គលេខ ០៨៨ ៨៨១	ជាងកំបោរ
១៧១-ពលបាលទោ	<b>ឥក សារ៉ាន</b>	អគ្គលេខ ២២៦ ៣៥៦	កម្មករជំនាញ
១៧២-ពលបាលទោ	<b>យូ សារ៉េត</b>	អគ្គលេខ ២០០ ៨៥៦	កម្មករជំនាញ
១៧៣-ពលបាលទោ	<b>ស៊ីន ម៉ីនថាន</b>	អគ្គលេខ ២២៦ ៣៤១	បុគ្គលិកបើកបររថយន្តអូសសណ្តោង
១៧៤-ពលបាលទោ	<b>ទែន សុហ្មន</b>	អគ្គលេខ ២២១ ២២៣	ជំនួយការបើកបររថយន្តអូសសណ្តោង
១៧៥-ពលបាលទោ	<b>ម៉ឺ សារិន</b>	អគ្គលេខ ២២១ ៥៣៤	បុគ្គលិកបើកបររថយន្តបែន
១៧៦-ពលបាលទោ	<b>នុត ថន</b>	អគ្គលេខ ២២១ ៣៨៦	បុគ្គលិកបើកបររថយន្តបែន
១៧៧-ពលបាលទោ	<b>សូ សាមឌី</b>	អគ្គលេខ ២២១ ២៣៦	ជំនួយការបច្ចេកទេសសាងសង់
១៧៨-ពលបាលទោ	<b>ម៉ឺ សារ៉ាន់</b>	អគ្គលេខ ២០១ ០២៣	បុគ្គលិកបើកបរនីវ៉ាឡឺរ
១៧៩-ពលបាលទោ	<b>អិន ចាន់ធី</b>	អគ្គលេខ ២០១ ០១៩	បុគ្គលិកបើកបររថយន្តស្ងួត
១៨០-ពលបាលទោ	<b>នួន ពុទ្ធិកា</b>	អគ្គលេខ ២០០ ៩៦៧	ជំនួយការបើកបររថយន្តអូសសណ្តោង
១៨១-ពលបាលទោ	<b>ហេង សុខហៀន</b>	អគ្គលេខ ២០០ ៨០៨	បុគ្គលិកបើកបររថយន្តបែន
១៨២-ពលបាលទោ	<b>ហុច វាន់ណា</b>	អគ្គលេខ ២០០ ៩៧៤	ជំនួយការស្រាវជ្រាវ
១៨៣-ពលបាលទោ	<b>ជាម ស៊ីឡើង</b>	អគ្គលេខ ២០០ ៨០១	ជាងផ្សារដែក
១៨៤-ពលបាលទោ	<b>ហោ កក្កដា</b>	អគ្គលេខ ២០០ ៩១០	បុគ្គលិកបើកបររថយន្តស្ងួត
១៨៥-ពលបាលទោ	<b>ពេជ្រ ឡង់ឌី</b>	អគ្គលេខ ២២៦ ៣៥៤	មេបញ្ជាការរងកងអនុសេនាតូចស្ថាបនាសំណង់បញ្ជូរ
១៨៦-ពលបាលទោ	<b>ឈិន ស៊ីឡុង</b>	អគ្គលេខ ០៩០ ៨៩៧	ជាងកំបោរ
១៨៧-ពលបាលទោ	<b>សៅ សុភានិត</b>	អគ្គលេខ ២២៦ ៣៤៣	បុគ្គលិកបើកបររថយន្តបូមលូ និងលាងថ្នល់
១៨៨-ពលបាលទោ	<b>ចាន់ វ៉ាន់ឌី</b>	អគ្គលេខ ១៦៩ ៩៤៩	ប្រធានផ្នែកជួសជុល
១៨៩-ពលបាលទោ	<b>ម៉ីន ចន្ទនា</b>	អគ្គលេខ ២២៦ ៣៧១	ជំនួយការរោងជាង
១៩០-ពលបាលទោ	<b>ជា ចា</b>	អគ្គលេខ ២២១ ២៣២	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១៩១-ពលបាលទោ	<b>ថន សម្បស្ស</b>	អគ្គលេខ ២០០ ៨៤៤	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១៩២-ពលបាលទោ	<b>ជា សុគន្ធី</b>	អគ្គលេខ ២០១ ០៣៦	ជំនួយការពន្លត់អគ្គីភ័យ
១៩៣-ពលបាលទោ	<b>សន រតនា</b>	អគ្គលេខ ២០១ ០២៥	ប្រធានក្រុមកងកម្លាំងការពារ
១៩៤-ពលបាលត្រី	<b>វិទ្ធី ចរិយា</b>	អគ្គលេខ ២៤៤ ០៥១	ជំនួយការរដ្ឋបាល
១៩៥-ពលបាលត្រី	<b>ឆេម ខុត្តម</b>	អគ្គលេខ ២៤៤ ០៤១	ជំនួយការរដ្ឋបាល

១៩៦-ពលបាលត្រី	<b>ភាគ សុខនី</b>	អត្តលេខ ២៤៤ ០២៨	ជំនួយការវាស់ស្ទង់តូប៉ូ (ឋានលេខ)
១៩៧-ពលបាលត្រី	<b>ទេព សុភា</b>	អត្តលេខ ២២៦ ៣៣៤	បុគ្គលិកបើកបររ៉ឺម៉កឡូទ្រា
១៩៨-ពលបាលត្រី	<b>ថា សារឹម</b>	អត្តលេខ ២៤១ ៨២៩	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១៩៩-ពលបាលត្រី	<b>សុខ សិន</b>	អត្តលេខ ២២១ ៥៥៨	ជាងកំបោរ
២០០-ពលបាលត្រី	<b>ថ្លៃ សារេន</b>	អត្តលេខ ១១០ ៣២៦	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
២០១-ពលបាលត្រី	<b>ទិត្យ ធីត្តិ</b>	អត្តលេខ ២៤៤ ០៧០	បុគ្គលិកបោកអ៊ុត និងអនាម័យ
២០២-ពលបាលត្រី	<b>លន់ គុណ</b>	អត្តលេខ ២៣៨ ៤០៥	បុគ្គលិកបើកបរគ្រឿងចក្រលើកដាក់សម្ភារៈ
២០៣-ពលបាលត្រី	<b>កង វរៈគុណ</b>	អត្តលេខ ២៤៤ ០៤៦	ប្រធានក្រុមរថពាសដែក
២០៤-ពលបាលត្រី	<b>ពិន ធារ៉ា</b>	អត្តលេខ ២២១ ២១៥	កងកម្លាំងការពារ
២០៥-ពលបាលត្រី	<b>ដុន សុភទ្ធានិត</b>	អត្តលេខ ២២៦ ៣៣២	ជាងជំរឿងឧបករណ៍ខ្នងអណ្តូង
២០៦-នាយឯក	<b>ច័យ វិសាល</b>	អត្តលេខ ១០១ ១៨៥	ជំនួយការវិទ្យុទាក់ទង
២០៧-នាយឯក	<b>សុខ សុផល</b>	អត្តលេខ ១៣៦ ០៦៩	ជាងលាប
២០៨-នាយឯក	<b>ច្នុក សិ</b>	អត្តលេខ ១០២ ២៧២	ជាងលាប

**ហត្ថលេខា** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងលើកកិច្ចការ និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរបស់ខ្លួនជាមួយថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៥



**នាយករដ្ឋមន្ត្រី**

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា១២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៧ អនក្រ.ប្រ.ជ



**អនុក្រឹត្យ  
ស្តីពីការជូនមេដាយសុវត្ថិភាព  
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអី និងថាមពល

**សម្រេច**

មាត្រា ១.- បំពាក់ មេដាយសុវត្ថិភាព ថ្នាក់ អស្សុប្បន្ន ជូនមន្ត្រីក្រុមការងារអនុក្រសួង ចំនួន ០៨ រូប ដែលមានស្នាដៃល្អ ក្នុងការចូលរួមអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីស្ទឹងតាតែ ឃុំតាតែ ស្រុកកោះកុង ខេត្តកោះកុង ដូចមានរាយនាមខាងក្រោម ៖

១-លោក	អន	ចុន្ទី	អនុប្រធាននាយកដ្ឋានវារីអគ្គិសនី
២-លោក	ន	សុខុន	នាយកបញ្ជូនអគ្គិសនី
៣-លោក	អ៊ិន	ប្រសិទ្ធ	នាយករងបញ្ជូនអគ្គិសនី
៤-លោក	អៀន	វិគល	ប្រធានការិយាល័យគ្រប់គ្រងគម្រោងឯកជន
៥-លោក	យា	ចំនួនរាជធានី	អនុប្រធានការិយាល័យគម្រោងវារីអគ្គិសនី
៦-លោក	ជាំ	សាវ៉ាន	អនុប្រធានការិយាល័យអគ្គិសនីកម្ពុជា
៧-លោក	សូ	បូតី	មន្ត្រីនាយកដ្ឋានវារីអគ្គិសនី
៨-លោក	ចែន	ណាត	មន្ត្រីនាយកដ្ឋានវារីអគ្គិសនី

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអី និងថាមពល និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យខុទ្ទកាល័យនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥

*(Signature)*

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

*(Handwritten mark)*





- ៤- វិសេនីយ៍ទោ **សុខ សុធារិ** អគ្គលេខ ២៧៧៥៥
- ៥- វិសេនីយ៍ទោ **ឈុន សុវណ្ណគិរី** អគ្គលេខ ៦៤១៨៧
- ៦- វិសេនីយ៍ទោ **ឈិន្ទ វណ្ណ** អគ្គលេខ ២០៤៥២
- ៧- វិសេនីយ៍ទោ **ឃុន បូណ្ណាត** អគ្គលេខ ៣៦៥៨៣ ។

**មាត្រា ២** : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដុចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០៧ រ.ស.ណ.ស



**សារចរណែនាំ**

**ស្តីពី**

**ការចាត់តាំងទិវាជនពិការកម្ពុជាលើកទី១៧ និងទិវាជនពិការអន្តរជាតិលើកទី៣៣ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥**

ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាតែងប្រារព្ធទិវាជនពិការកម្ពុជា និងទិវាជនពិការអន្តរជាតិ នៅ ថ្ងៃទី៣ ខែធ្នូ ដើម្បីរំលឹកដល់ការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិនិងសេរីភាពជនពិការ ព្រមទាំង បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើវិស័យពិការភាព ជាពិសេសសុខុមាលភាពបងប្អូនជន ពិការកម្ពុជា ស្របតាមអនុសញ្ញាស្តីពីសិទ្ធិជនពិការ ទសវត្សរ៍ជនពិការឆ្នាំ២០១៣-២០២២ យុទ្ធសាស្ត្រអ៊ីនយាន៍ “ធ្វើឱ្យសិទ្ធិក្លាយជាការពិត” ក៏ដូចជាផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៤-២០១៨។

ទិវាជនពិការអន្តរជាតិត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិចូលរួមក្នុងសង្គមរបស់ ជនពិការ ប្រមាណ ១បីលាននាក់ ស្មើនឹងចំនួន ១៥% នៃប្រជាជនសរុបនៅក្នុងពិភពលោក ដែលជាជនបាត់បង់ កាយសម្បទា កាយវិញ្ញាណ និងសតិបញ្ញា ដែលតែងតែជួបប្រទះឧបសគ្គរាំងក្នុងជីវិត តាំងពីឆ្នាំ១៩៥០ នៅសហរដ្ឋអាមេរិក និងអឺរ៉ុប សំដៅធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ និងបង្កើនការយល់ដឹង អំពីបញ្ហាពិការភាពដោយផ្ដោតសំខាន់លើសិទ្ធិជនពិការ ព្រមទាំងការធ្វើសមាហរណកម្មជនពិការទៅក្នុងគ្រប់ សកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។

ដោយឡែក ព្រះរាជាណាចក្រកម្ពុជាប្រារព្ធទិវាជនពិការនេះឡើង ដើម្បីរំលឹកអំពីមហាវិវឌ្ឍន៍នៃរបប ប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះរួមមាន ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា គ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម។ ក្រៅពីនេះ ប្រជាជនកម្ពុជាក៏ប្រឈមនឹង ភាពងឺរគ្រោះមួយចំនួនទៀតដែលនាំឱ្យមានពិការភាព ដូចជា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ពិការពី កំណើត ចាស់ជរា ជំងឺ និងមូលហេតុផ្សេងៗទៀត។

ដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៧ និងទិវាជនពិការអន្តរជាតិលើកទី៣៣ ឆ្នាំ២០១៥នេះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំបាត់តាំងដូចតទៅ៖

- ១. ទិវាជនពិការកម្ពុជាលើកទី១៧ និងទិវាជនពិការអន្តរជាតិ លើកទី៣៣ ត្រូវប្រារព្ធក្រោមប្រធានបទ “**រួមគ្នាបង្កលក្ខណៈងាយស្រួលដល់ជនពិការ ដើម្បីបរិស្ថានគ្មានពិការភាព**”។

២. ក្រសួងព័ត៌មានត្រូវសហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ ណែនាំប្រព័ន្ធយោសនារដ្ឋ និង ឯកជន ឱ្យធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូលឱ្យបានយល់ជ្រួតជ្រាបអំពីប្រវត្តិ និងសារៈសំខាន់នៃទិវា ជនពិការកម្ពុជា និងទិវាជនពិការអន្តរជាតិ ៣៣។

៣. គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវរៀបចំមិទ្ធិញ្ញ ពិធីជួបសំណេះសំណាលជាមួយជនពិការ កម្មវិធីកម្សាន្តសប្បាយរបស់ជនពិការ នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋ ឯកជន អង្គការមិនមែនរដ្ឋាភិបាល និងនៅតាមមណ្ឌលនានាក្នុងមូលដ្ឋានរៀងៗខ្លួន។

៤. ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិជនពិការ គណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវសហការរៀបចំមិទ្ធិញ្ញថ្នាក់ជាតិ និងរៀបចំកម្មវិធីកម្សាន្តផ្សេងៗសម្រាប់ជនពិការនៅរាជធានីភ្នំពេញ។

៥. គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវរៀបចំចងបង្ហាញ ពាក្យ ស្លោកដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៧ និងទិវាជនពិការអន្តរជាតិលើកទី៣៣ ដែលមានខ្លឹមសារ ដូចខាងក្រោម៖

- ជំរុញ! ព្រះរាជាណាចក្រកម្ពុជា
- រួមគ្នាបង្កលក្ខណៈងាយស្រួលដល់ជនពិការ ដើម្បីបរិស្ថានគ្មានពិការភាព
- លើកកម្ពស់ការផ្តល់បរិស្ថានការងារសមស្របសម្រាប់ជនពិការ
- ចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨
- រួមគ្នាអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ

ទទួលបានសារព័ត៌មាននេះ គ្រប់ក្រសួង ស្ថាប័ន សាលារាជធានី ខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
  - គ្រប់ក្រសួង ស្ថាប័ន
  - សាលារាជធានី ខេត្ត
  - រាជកិច្ច
  - ឯកសារ កាលប្បវត្តិ